



រាជរដ្ឋាភិបាលកម្ពុជា

គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ - ២០២៥

២០២១ ៖ ២០២២

«ព្រមព្រៀងវិនិយោគ និងបង្កើតលក្ខខណ្ឌអំណោយផល
ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម»

២០២២ ៖ ២០២៣

បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រី
ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥

មាតិកា

ខ្លឹមសារសង្ខេបប្រតិបត្តិ	i-v
១ - សេចក្តីផ្តើម	១
១- ១- ភាពចាំបាច់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម	១
១- ២- បរិការណ៍សំខាន់ៗនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា	៣
២ - ស្ថានភាពឧស្សាហកម្មនៅកម្ពុជា	៥
២- ១- ទិដ្ឋភាពរួមនៃចន្លោះឆ្នាំឧស្សាហកម្ម	៥
២- ២- បញ្ហាប្រឈមគន្លឹះៗនៃការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា	៩
៣ - ចក្ខុវិស័យ	១៥
៤ - គោលបំណងនិងគោលដៅ	១៦
៥ - ក្របខណ្ឌយុទ្ធសាស្ត្រ	១៨
៥- ១- យុទ្ធសាស្ត្រគន្លឹះនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម	១៨
៥- ២- វិសាលភាពនិងវិស័យអាទិភាព	១៩
៥- ៣- អភិក្រមនៃការអនុវត្ត	២១
៦ - វិធានការគោលនយោបាយនិងផែនការសកម្មភាព	២២
៦- ១- ការជំរុញការទាក់ទាញវិនិយោគ	២២
៦- ២- ការពង្រឹងកម្លាំងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម	២៦
៦- ៣- ការកែលម្អបរិស្ថាននិយតកម្ម	២៨
៦- ៤ - ការសម្របសម្រួលគោលនយោបាយគាំទ្រ	៣១
៧ - យន្តការដឹកនាំ សម្របសម្រួល និងអនុវត្តគោលនយោបាយ	៣៧
៧- ១- ការពង្រឹងតួនាទីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	៣៨
៧- ២- ការកែសម្រួលមុខងារនិងពង្រឹងសមត្ថភាពគណៈកម្មាធិការវិនិយោគកម្ពុជា	៣៩
៧- ៣- ការតម្រូវទិសមុខងារគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា	៤១
៧- ៤- ការពង្រឹងយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន	៤១
៧- ៥- ការតាមដាននិងការត្រួតពិនិត្យការអនុវត្តគោលនយោបាយ	៤២
៨ - ការគ្រប់គ្រងហានិភ័យសំខាន់ៗ	៤២
៩ - សេចក្តីសន្និដ្ឋាន	៤៤

ខ្លឹមសារសេចក្តីប្រតិបត្តិ

១- ឈរលើទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ជាពិសេស **«យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៣»** រាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញនូវ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ដើម្បីជាមគ្គុទ្ទេសក៍ជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពនិងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។

២- ការរៀបចំនិងដាក់ចេញនូវគោលនយោបាយនេះ ត្រូវសបញ្ជាក់ពីភាពចាំបាច់និងភាពបន្ទាន់ក្នុងការបង្កើតនូវ**«យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី»** ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុកនិងសភាពការណ៍ប្រែប្រួលនៃនិម្មាបនកម្មសេដ្ឋកិច្ចតំបន់និងពិភពលោក រួមមាន៖ **ទី១-** ភាពអំណោយផលនៃកត្តាក្រុមសាស្ត្រនយោបាយសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនិងឧស្សាហកម្មកម្ពុជាទៅនឹងតំបន់ ពិសេស ក្នុងក្របខណ្ឌនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននិងសេរីភារូបនីយកម្មសេដ្ឋកិច្ចតំបន់ **ទី២-** តួនាទីនៃវិស័យឧស្សាហកម្មក្នុងការបង្កើតនូវកំណើននិងការងារថ្មី នៅក្នុងបរិការណ៍នៃសេដ្ឋកិច្ចបើកចំហ កត្តាផលលាភប្រជាសាស្ត្រ និងការប្រែប្រួលរចនាសម្ព័ន្ធសំខាន់ៗ ដែលអំណោយផលចំពោះការរីកលូតលាស់នៃវិស័យឧស្សាហកម្ម **ទី៣-** តួនាទីនៃវិស័យឧស្សាហកម្ម ជាឧបករណ៍គោលនយោបាយសម្រាប់ពង្រឹងការតភ្ជាប់រវាងវិស័យជន្មល់សេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យកសិកម្មនិងសេវាកម្ម ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចបន្ថែមទៀត និង **ទី៤-** សារៈសំខាន់នៃវិស័យឧស្សាហកម្ម ជាការដ្ឋាននៃការកែទម្រង់រចនាសម្ព័ន្ធនិងស្ថាប័នគ្រប់គ្រងសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចសម្រាប់រយៈពេលវែងនិងបញ្ចៀសបាននូវ **«អន្ទាក់ប្រទេសមានចំណូលមធ្យម»**។

៣- ស្ថានភាពឧស្សាហកម្មកម្ពុជាមានសភាពទន់ខ្សោយ ឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធផលិតកម្មសាមញ្ញនិងតូចចង្អៀត ដែលប្រមូលផ្តុំជុំវិញផលិតកម្មសម្លៀកបំពាក់និងការកែច្នៃអាហារ ហើយមូលដ្ឋានផលិតភាពច្រើនមានលក្ខណៈគ្រួសារនិងមិនទាន់មានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ចំណុចសំខាន់ៗនៃឧស្សាហកម្មកម្ពុជា រួមមាន មូលដ្ឋានឧស្សាហកម្មមិនសូវសំបូរបែប រចនាសម្ព័ន្ធផលិតកម្មប្រហោងកណ្តាល និងក្រៅផ្លូវការសហគ្រិនភាពនៅទន់ខ្សោយនិងប្រមូលផ្តុំតែនៅទីក្រុង ព្រមទាំងតម្លៃបន្ថែមទាបនិងបច្ចេកវិទ្យាទន់ខ្សោយ ដែលក្នុងនោះចំនួនសហគ្រាសមីក្រូមានច្រើនជាង៩៧% ប៉ុន្តែផ្តល់ការងារបានតែ៣០% និងមាន ផលរបបសរុបតែ១២% សហគ្រាសតូចមានតែ០,៦% ប៉ុន្តែផ្តល់ការងារបាន៦៣% និងមានផលរបបសរុប៧៦% ហើយសហគ្រាសមិនផ្លូវការមានច្រើនលើសលប់។ សហគ្រិនភាពនៅទន់ខ្សោយនិងប្រមូលផ្តុំតែនៅទីក្រុង ក្នុងនោះសហគ្រាសជាង

៤២% ទើបបង្កើតចាប់តាំងពីឆ្នាំ២០០៨ មក សហគ្រាសកម្មន្តសាលធុនធំជាង៦៣% ជាការវិនិយោគពីបរទេស និងភាគច្រើនបម្រើឱ្យគោលដៅនាំចេញ សហគ្រាសកម្មន្តសាលធុនធំ៨% មានមូលដ្ឋាននៅរាជធានីភ្នំពេញ និង ១៣% នៅខេត្តកណ្តាល។

៤- ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ប្រឈមនឹងបញ្ហាគន្លឹះៗចំនួនប្រាំ គឺ៖ ៩១- កង្វះភាពជា អ្នកដឹកនាំ ការសម្របសម្រួល និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់កម្រិត ពិសេស ការគាំទ្រ សំខាន់ៗពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធនិងទ្វេដ្ឋាន ធនធានមនុស្ស និងជំនាញ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត ៩២- ការអភិវឌ្ឍមូលដ្ឋានចំណេះដឹងផ្នែកបច្ចេកទេសនិងជំនាញ ដែលជា អាទិភាពសំខាន់ ដើម្បីប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញនិងមានសមត្ថភាពឈោងចាប់យកបច្ចេកទេសនិង បច្ចេកវិទ្យាខ្ពស់ ៩៣- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅមិនទាន់គ្រប់គ្រាន់ ពិសេស កង្វះការសម្រប- សម្រួលក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបរិវេណ ដូចជា ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត បណ្តាញផ្លូវគមនា- គមន៍ លូបញ្ចេញកាកសំណល់ និងការផ្តល់សេវាសាធារណៈឱ្យបានគ្រប់គ្រាន់ ៩៤- ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ នៅមានកម្រិត ដែលជាឧបសគ្គដល់ការផ្តល់ហិរញ្ញប្បទានគម្រោងឧស្សាហកម្ម ទាំងយន្តការហិរញ្ញប្បទាន សាធារណៈនិងឯកជន និង៩៥- បញ្ហាទីផ្សារការងារនិងទំនាក់ទំនងវិជ្ជាជីវៈ ដែលជាគន្លឹះធានាស្ថិរភាពទីផ្សារ ការងារនិងការផ្គត់ផ្គង់កម្លាំងពលកម្ម ក៏ដូចជាការលើកកម្ពស់ផលិតភាពនិងជីវភាពរបស់ពលករ។

៥- ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី ឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅនឹងខ្សែចង្វាក់ តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងការអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា ទន្ទឹមនឹងការពង្រឹងភាពប្រកួតប្រជែងនិងការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅ អភិវឌ្ឍឧស្សាហកម្មទំនើបដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យានិងចំណេះដឹង។ ការសម្រេចនូវចក្ខុវិស័យ នេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការទ្រទ្រង់និងលើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយ ចីរភាពនិងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងការបង្កើនប្រាក់ចំណូលសមរម្យ ជូនប្រជាជនកម្ពុជា។

៦- ដើម្បីសម្រេចចក្ខុវិស័យខាងលើ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» រាជរដ្ឋាភិបាល កំណត់នូវគោលដៅចំនួនបី៖ ៩១- បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.ស. ឱ្យបានដល់៣០% នៅឆ្នាំ២០២៥ (២៤,១% នៃផ.ស.ស. នៅឆ្នាំ២០១៣) ដែលវិស័យកម្មន្តសាលត្រូវកើនឡើងពី១៥,៥% នៃ ផ.ស.ស. នៅឆ្នាំ២០១៣ ទៅដល់២០% នៅឆ្នាំ ២០២៥ ៩២- ជំរុញពិពិធកម្មមុខទំនិញដោយបង្កើនការនាំចេញ ទំនិញកម្មន្តសាលមិនមែនជាវាយនភណ្ឌឱ្យបាន១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមនឹងការជំរុញ

ការនាំចេញទំនិញ កែច្នៃកសិកម្មឱ្យបាន១២%នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ និងទី៣- កំណត់គោលដៅ នៅឆ្នាំ២០២៥ ឱ្យសហគ្រាសធុនតូចចំនួន៨០%និងសហគ្រាសធុនមធ្យមចំនួន៩៥% ត្រូវបានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូចចំនួន៥០% និងសហគ្រាសធុនមធ្យមចំនួន៧០% មានបញ្ជីការគណនេយ្យនិងតារាង តុល្យការត្រឹមត្រូវ។

៧- ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលដៅខាងលើ រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះបួនគឺ៖ ទី១- កៀរគរនិងទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនិងវិនិយោគឯកជនក្នុងស្រុក ដោយផ្តោតលើ ឧស្សាហកម្មធំៗ ការអភិវឌ្ឍ និងការពង្រីកទីផ្សារ និងការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា ទី២- អភិវឌ្ឍនិងធ្វើទំនើបកម្ម សហគ្រាសធុនតូចនិងមធ្យម(ពង្រីកនិងពង្រឹងមូលដ្ឋានឧស្សាហកម្មកម្ពុជសាល ធ្វើទំនើបកម្ម និងចុះបញ្ជី សហគ្រាសជាផ្លូវការ អភិវឌ្ឍនិងផ្ទេរបច្ចេកវិទ្យា និង តភ្ជាប់ឧស្សាហកម្ម) ទី៣- កែលម្អបរិស្ថាននិយតកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង(បរិយាកាសវិនិយោគនិងកិច្ចសម្រួលពាណិជ្ជកម្ម ការផ្តល់ព័ត៌មានទីផ្សារនិងការកាត់ បន្ថយចំណាយចម្លងការ) និងទី៤- សម្របសម្រួលគោលនយោបាយគាំទ្រ (ការអភិវឌ្ឍធនធានមនុស្ស/បណ្តុះបណ្តាល ជំនាញការកែលម្អទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាប្រព័ន្ធដឹកជញ្ជូន/ឡូជីស្ទិក និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសាធារណៈ សេវាសង្គមកិច្ច និងសេវាហិរញ្ញវត្ថុ។

៨- អភិក្រមសំខាន់នៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» គឺការជំរុញការអភិវឌ្ឍវិស័យ កម្ពុជសាលនិងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់ផលិតកម្មតំបន់និង ពិភពលោក ការតម្រង់ទិសការអភិវឌ្ឍតំបន់ឧស្សាហកម្មដើម្បីធានានូវភាពប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ចនិង ការប្រកួតប្រជែង ការអភិវឌ្ឍរបៀងសេដ្ឋកិច្ច ការធ្វើវិចារណកម្មយន្តការតំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍ ស្ថានឧស្សាហកម្មនិងកន្សោមឧស្សាហកម្ម។ វិសាលភាពនិងអាទិភាពសំខាន់ៗ រួមមាន៖ ទី១- ឧស្សាហកម្ម កម្ពុជសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិតនិងភាព- ប្រកួតប្រជែងខ្ពស់ ទី២- សហគ្រាសធុនតូចនិងមធ្យមក្នុងគ្របវិស័យ ទី៣- ផលិតកម្មកសិឧស្សាហកម្មដែលបម្រើ ឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក ទី៤- ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍និង កាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារខ្សែចង្វាក់ តម្លៃសកល និងទី៥- ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់និងមានចរិតយុទ្ធសាស្ត្រសម្រាប់ពេល អនាគត។

៩- នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រខាងលើនេះ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការគោលនយោបាយ និងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡាគ្នា ដោយមានកំណត់ច្បាស់អំពីស្ថាប័ននាំមុខនិងស្ថាប័ន

ទទួលខុសត្រូវអនុវត្ត ដូចមានចែងលម្អិតនៅក្នុងឧបសម្ព័ន្ធ« យ »។ វិធានការគោលនយោបាយនិងផែនការសកម្មភាពទាំងនេះ រួមមាន៖ ទី១- ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដែលផ្តោតសំខាន់លើការកែលម្អបរិយាកាសវិនិយោគនិងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងការរៀបចំតំបន់ឧស្សាហកម្ម ទី២- ពង្រីកនិងធ្វើទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម ដែលផ្តោតលើការរៀបចំស្ថាប័ននិងការលើកទឹកចិត្ត ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ និងការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ទី៣- កែលម្អបរិស្ថាននិយតកម្ម ដែលផ្តោតលើវិធានការសម្រួលពាណិជ្ជកម្មនិងជំរុញការនាំចេញ ការពង្រឹងបទដ្ឋានឧស្សាហកម្មនិងកម្មសិទ្ធិឧស្សាហកម្ម ការសម្រួលការបំពេញកាតព្វកិច្ចពន្ធដារ និងការរៀបចំទីផ្សារពលកម្មនិងទំនាក់ទំនងវិជ្ជាជីវៈ និង ទី៤- សម្របសម្រួលគោលនយោបាយគាំទ្រដែលផ្តោតលើការបណ្តុះបណ្តាលជំនាញនិងធនធានមនុស្ស ការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នេសាឧស្សាហកម្មនិងវិធានការផ្នែកហិរញ្ញប្បទាន។

១០- បន្ថែមលើវិធានការគោលនយោបាយ និង ផែនការសកម្មភាពខាងលើ រាជរដ្ឋាភិបាលដាក់ចេញនូវ **វិធានការទាក់ទាញស្ត្រីប្រកបដោយសមត្ថភាព** ឱ្យសម្រេចបាននៅមុនដំណាច់ឆ្នាំ២០១៨ ដែលជាយុទ្ធសាស្ត្រស្នូលក្នុងការអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ពិសេសគឺសម្រាប់ការលើកកម្ពស់ភាពប្រកួតប្រជែងនិងភាពទាក់ទាញរបស់កម្ពុជា។ វិធានការទាំងនេះ រួមមាន៖ ទី១- បញ្ជូនថ្លៃផ្គត់ផ្គង់អគ្គិសនីសម្រាប់តំបន់ឧស្សាហកម្មគោលដៅ រួមទាំង ពង្រីកវិសាលភាពគ្របដណ្តប់និងលើកកម្ពស់ភាពទុកចិត្តក្នុងការផ្គត់ផ្គង់ថវន្ត ទី២- រៀបចំនិងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននិងទ្វីស្តីកពហុមធ្យោបាយ ទី៣- ពង្រឹងនិងអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្មនិងការបណ្តុះបណ្តាលជំនាញ និង ទី៤- អភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសកំរិតហុំបំណង។

១១- សម្រាប់ការអនុវត្ត រាជរដ្ឋាភិបាលនឹងដើរតួនាទីជាយុទ្ធសាស្ត្រវិទូ ជាអ្នកសម្របសម្រួល ជាអ្នកគាំទ្រ និងជាអ្នកផ្តួចផ្តើមគំនិត ប្រកបដោយសុចរិតភាពនិងការទទួលខុសត្រូវខ្ពស់ ដោយរៀបចំនូវយន្តការដឹកនាំសម្របសម្រួល និងអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** តាមរយៈការកែទម្រង់ស៊ីជម្រៅនូវ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ដោយផ្តល់សិទ្ធិអំណាចពេញលេញនិងបំពាក់មុខងារចាំបាច់ជូនស្ថាប័ននេះ សម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយ ការរៀបចំនិងការអនុវត្តផែនការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ។ ការកែទម្រង់នេះរួមបញ្ចូលនូវ៖ ទី១- ការពង្រឹងតួនាទីដឹកនាំគោលនយោបាយរបស់ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ក្នុងការចង្អុលទិស ការអនុម័តនិងការតាមដានសមិទ្ធកម្មនៃការអនុវត្តផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយសម្របសម្រួលជាមួយ «គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» «គណៈកម្មាធិការដឹកនាំការអភិវឌ្ឍវិស័យឯកជន» និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងការបង្កើត**«ក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា»** ទី២- ការកែសម្រួលមុខងារនិងការពង្រឹងសមត្ថភាព

«គណៈកម្មាធិការវិនិយោគកម្ពុជា» ដោយបំពាក់បន្ថែមនូវមុខងារជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម **ទី៣-** ការតម្រង់ទិសមុខងារគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម ក្នុង ក្របខណ្ឌនៃការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងផែនការវិនិយោគសាធារណៈ និង**ទី៤-** ការពង្រឹងនិង តម្រង់ទិសយន្តការ **«វេទិកាវេជ្ជភិបាលជាមួយវិស័យឯកជន»** ដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តការចូលរួម ពីវិស័យឯកជន។

១២- ជាចុងក្រោយ ដើម្បីធានានូវវឌ្ឍនភាពជាប្រចាំនិងប្រសិទ្ធភាពនៃ **«គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម»** រាជរដ្ឋាភិបាលបង្កើតនូវយន្តការតាមដាននិងត្រួតពិនិត្យ ដោយប្រគល់ភារកិច្ចជូន**«ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា»** ឱ្យរៀបចំនិងសម្របសម្រួល៖ **ទី១-** ប្រព័ន្ធរាយការណ៍ប្រចាំត្រីមាសនិងប្រចាំឆ្នាំ ពិសេស របាយការណ៍ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រៀងរាល់៣ខែម្តង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនិងបញ្ហាប្រឈម ព្រមទាំងសម្រេចលើវិធានការដែលចាំបាច់ត្រូវអនុវត្តជាបន្ទាន់ **ទី២-** យន្តការដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្ម(Trouble Shooting Mechanism) **ទី៣-** ការត្រួតពិនិត្យវាយតម្លៃអំពីវឌ្ឍនភាពនិងលទ្ធផល នៃការអនុវត្តវិធានការជាក់ស្តែងគន្លឹះបួនយ៉ាងនៃ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ត្រឹមដំណាច់ឆ្នាំ ២០១៨ និងការត្រួតពិនិត្យវាយតម្លៃពាក់កណ្តាលអាណត្តិក្នុងទ្រង់ទ្រាយធំនិងទូលំទូលាយនៅឆ្នាំ២០២០ ដើម្បីជា មូលដ្ឋានកែតម្រូវនិងតម្រង់ទិស សម្រាប់ការអនុវត្តជំហានបន្ទាប់។



គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ - ២០២៥
«ព្រះវិហារនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម»

១ - សេចក្តីផ្តើម

១.១ - ភាពចាំបាច់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម

ទស្សនវិស័យវែងឆ្ងាយរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣» បានចង្អុលបង្ហាញពីការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលកំពុងឈានទៅសម្រេចបានប្រទេសមានកម្រិតចំណូលមធ្យម និងបានចាត់ទុកវិស័យឧស្សាហកម្មជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» ដើម្បីជាមគ្គុទ្ទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ម្យ៉ាងទៀត គោលនយោបាយនេះនឹងក្លាយជា «យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី» ដែលផ្តោតជាសំខាន់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ស្របតាមនិន្នាការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងការវិវត្តនៃនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកនិងតំបន់ ក៏ដូចជាការប្រើប្រាស់សក្តានុពលធនធានសរុបជាតិឱ្យអស់លទ្ធភាព។

ការប្រែប្រួលឆាប់រហ័សនៃនិម្មាបនកម្មពិភពលោកនិងតំបន់ រួមទាំងទំនាក់ទំនងភូមិសាស្ត្រនយោបាយបានគូសបញ្ជាក់ច្បាស់ពីកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។ ជាក់ស្តែង ក្នុងក្របខណ្ឌសមាហរណកម្មនិងសេរីភាវូបនីកម្មសេដ្ឋកិច្ចតំបន់ ពិសេស ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កម្ពុជានឹងសម្រេចនូវការភ្ជាប់ទាំងផ្នែករូបវន្តនិងស្ថាប័ន រួមទាំងសមាហរណកម្មលទ្ធផលលើគ្រប់វិស័យ ដែលនឹងរួមចំណែកដល់ការបើកច្រកទីផ្សារថ្មីៗ ការទាក់ទាញទុនវិនិយោគនិងការផ្ទេរបច្ចេកវិទ្យាកម្ពុជា។ ក្នុងន័យនេះ វិស័យពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជា នឹងទទួលបានប្រយោជន៍ពីសាកលភាវូបនីយកម្មជារួម ពិសេស ការវិនិយោគពីប្រទេសចិន កូរ៉េ និងជប៉ុន ក៏ដូចជាពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក ដែលកំពុងស្វែងរកឱកាសពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងទីផ្សារលូតលាស់ថ្មី ដូចជាកម្ពុជា។ ជារួម ល្បឿននៃការផ្លាស់ប្តូររចនាសម្ព័ន្ធផ្នេសឧស្សាហកម្មនៅកម្ពុជា នឹងត្រូវកំណត់ដោយកត្តាសត្យានុម័តសំខាន់ៗបីគឺ៖ «ការប្រែប្រួលរចនាសម្ព័ន្ធផ្នេសឧស្សាហកម្មតំបន់» រួមទាំងកម្រៃប្រាក់ឈ្នួលផងដែរ «និន្នាការភ្ជាប់ឧស្សាហកម្មតំបន់» ដែលកម្ពុជាស្ថិតលើទីតាំងភូមិសាស្ត្រអំណោយផលរវាងតំបន់ឧស្សាហកម្មសក្តានុពលទីក្រុងបាងកក និងហូជីមិញ ក៏ដូចជានៅជិតសេដ្ឋកិច្ចអាស៊ីធំៗ រួមមាន ចិន ជប៉ុន និងកូរ៉េ និង«និន្នាការរក្សាស្ថិរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់» ចំពោះមុខហានិភ័យដែលបណ្តាលមកពីកត្តាភូមិសាស្ត្រនយោបាយ គ្រោះមហន្តរាយធម្មជាតិ ជម្លោះការងារ និងភាពវិវាទផ្សេងៗ។

ស្ថានភាពអំណោយផលដោយសារការបើកចំហសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ ប្រកបដោយជំនាញ រួមទាំង កត្តាផលលាភប្រជាសាស្ត្រ និងសក្តានុពលសំខាន់ៗផ្សេងទៀត បានផ្តល់នូវលក្ខខណ្ឌ ចាំបាច់គ្រប់គ្រាន់ សម្រាប់ការអភិវឌ្ឍនិងការធ្វើទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។ ក្នុងន័យនេះ ការដាក់ឱ្យ អនុវត្តនូវ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** របស់រាជរដ្ឋាភិបាល នឹងក្លាយជាបន្ទាត់ប្តូរវិធាននៃ ល្បែងដ៏សំខាន់ក្នុងន័យជំរុញសន្ទុះនិងរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច ការបង្កើតការងារនិងការលើកស្ទួយជីវភាព ប្រជាជនដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលជាតិសំខាន់ៗ ដូចជា ប្រភពកម្លាំងពលកម្មវ័យក្មេងមាន ការបណ្តុះបណ្តាលបានល្អ និងប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់ សក្តានុពលដែលកើតចេញពីសមិទ្ធផលនៃការ វិនិយោគយ៉ាងច្រើនសន្លឹកសន្ធាប់ក្នុងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម ពិសេស វិស័យដឹកជញ្ជូននិងថាមពល កាលានុវត្តភាពពាក់ព័ន្ធនឹងនិរន្តរភាពនយោបាយនិងការរីកលូតលាស់នៃស្រទាប់ប្រជាជនថ្នាក់កណ្តាល ដែលមាន កម្រិតប្រាក់ចំណូលខ្ពស់ ក៏ដូចជាភាពជឿនលឿននិងទំនើបកម្មក្នុងវិស័យកសិកម្មនិងវិស័យសេវាគាំទ្រផ្សេងទៀត ព្រមទាំង **«ឧត្តមភាពនៃការអភិវឌ្ឍឈានក្រោយពេ»**។ ជាមួយគ្នានេះ សម្ពាធនៃការកើនឡើងប្រាក់ឈ្នួលបានតម្រូវ ឱ្យឧស្សាហកម្មកម្មនុសាសន៍បច្ចុប្បន្ន ដូចជាវិស័យកាត់ដេរជាដើម ខិតខំប្រឹងប្រែងបង្កើនផលិតភាពរបស់ខ្លួន ដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងខ្សែចង្វាក់តម្លៃសកល ដែលកត្តានេះនឹងជំរុញឱ្យកម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្ម វិស័យឧស្សាហកម្មឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយសម្ពាធនៃការកើនឡើងប្រាក់ឈ្នួល ឱ្យប្រព្រឹត្តទៅជាជំហានៗ ប្រកបដោយសុខដុមភាព និងធានាបាននូវការបង្កើតការងារប្រកបដោយគុណភាពនិងមាននិរន្តរភាព។

ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ការតភ្ជាប់ រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជា**«ឃ្លាស់»**ជំរុញកំណើននិងការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និង សេវាកម្ម។ ឧស្សាហកម្មនឹងរួមចំណែកដោះស្រាយកំហុសនៃវិស័យកសិកម្ម ដែលធ្វើឱ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។ ចំណូលដែលទទួលបានពីវិស័យឧស្សាហកម្ម នឹងត្រូវយកទៅចំណាយលើម្ហូប អាហារនិងសម្ភារៈផ្សេងៗ ដែលនឹងទាញឱ្យមានកំណើនផ្នែកផលិតកម្មឧស្សាហកម្មនិងសេវាកម្មបន្ថែមទៀត។ ម្យ៉ាងទៀត វិស័យឧស្សាហកម្មរួមចំណែកសំខាន់ដល់ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលនិងការលើកកម្ពស់ ផលិតភាព តាមរយៈការវិនិយោគនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការបង្កើតការងារក្នុងវិស័យគាំទ្រដទៃទៀត នៅក្នុងគ្រប់ខ្សែចង្វាក់តម្លៃ ចាប់តាំងពីការផលិតនិងការផ្គត់ផ្គង់វត្ថុធាតុដើម សេវាកម្មដឹកជញ្ជូននិងទ្វេដងស្តុក វិស័យ ហិរញ្ញវត្ថុនិងបណ្តុះបណ្តាលជំនាញជាដើម។

ដោយឡែក សម្រាប់គោលដៅរយៈពេលវែង ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលតម្រូវឱ្យមានការកែ ទម្រង់ស៊ីជម្រៅផ្នែករចនាសម្ព័ន្ធនិងស្ថាប័ន គួបផ្សំនឹងការវិនិយោគលើធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជា ការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍ផងដែរនោះ នឹងបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង សក្តានុពលកំណើនថ្មីៗ និងលើកកម្ពស់ភាពប្រកួតប្រជែង ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍក្នុង

ដំណាក់កាលបន្ទាប់ ដោយបញ្ចៀសនូវ «អន្ទាក់ប្រទេសមានចំណូលមធ្យម»។ ជាមួយគ្នានេះ កត្តាប្រជាសាស្ត្រនិង ភូមិសាស្ត្រនយោបាយ បានបង្កើតនូវកាលានុវត្តភាពដ៏កម្របំផុត សម្រាប់ការបោះជំហានលើខ្ពង់រាបថ្មីមួយទៀតនៃ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេស ការកសាងមូលដ្ឋានឧស្សាហកម្មវិវឌ្ឍន៍ ដែលនឹងប្រែក្លាយកម្ពុជាទៅជាប្រទេស មានកម្រិតចំណូលមធ្យមក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ក្នុងបរិការណ៍ប្រកួតប្រជែងតំបន់កាន់តែតឹងតែងឡើង កម្ពុជា នឹងចាត់វិធានការឱ្យបានឆាប់បំផុត ដើម្បីចាប់យក «ឱកាសមាស» នេះ តាមរយៈការអនុវត្តគោលនយោបាយ បុរេសកម្មនិងមានភាពបត់បែនគ្រប់គ្រាន់។ បើមិនដូច្នោះទេ កម្ពុជាអាចនឹងបាត់បង់ឱកាសដ៏កម្របែបនេះសម្រាប់ ការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ផលិតភាពនិងភាពប្រកួតប្រជែង ដែលជាមូលដ្ឋានគ្រឹះក្នុងការ កសាងខ្សែនសេដ្ឋកិច្ចជាតិឱ្យវិវឌ្ឍន៍និងមានការរីកចម្រើនរុងរឿង។

ជាការសន្និដ្ឋាន ការរៀបចំនិងការដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» នេះគួស បញ្ជាក់ពីភាពចាំបាច់និងភាពបន្ទាន់ក្នុងការបង្កើតនូវ «យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី» ដែលឆ្លើយតបទៅនឹងការ ប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុកនិងសភាពការណ៍នៃសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលកំពុងវិវត្តឥត ឈប់ឈរនិងឆាប់រហ័ស។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាលនឹងមានលទ្ធភាពកៀរគរស្របភាពធនធាន និងកម្លាំងសរុបជាតិ ដើម្បីបន្តជំរុញកំណើននិងអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ កិត្យានុភាពជាតិនិងភាពរុងរឿងថ្មីឡើង ក្នុងបរិការណ៍នៃការប្រកួតប្រជែងជាសកលនិងភាពជា ម្ចាស់លើជោគវាសនាប្រទេសជាតិ។

១. ២- បរិការណ៍សំខាន់ៗ នៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា

រាជរដ្ឋាភិបាលចាត់ទុកវិស័យឧស្សាហកម្ម ជាអាទិភាពសំខាន់នៃយុទ្ធសាស្ត្រកំណើន សំដៅជំរុញពិពិធកម្ម សេដ្ឋកិច្ច ការប្រែប្រួលរចនាសម្ព័ន្ធស៊ីជម្រៅ និងភាពប្រកួតប្រជែងឱ្យប្រសើរឡើង។ ប្រការនេះនឹងជំរុញឱ្យរចនា- សម្ព័ន្ធសេដ្ឋកិច្ចមានវិសាលភាពទូលាយ ដែលពឹងផ្អែកសំខាន់លើវិស័យកម្មន្តសាល គាំទ្រដោយកសិកម្មទំនើប និង សេវាកម្មមានតម្លៃបន្ថែមខ្ពស់ ពិសេស ការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ វិស័យទ្វេជីស្តិក និងបច្ចេកវិទ្យាទំនើប។ ការប្រែប្រួលរចនាសម្ព័ន្ធបែបនេះ នឹងធានាបាននូវចីរភាពនិងភាពវិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ ជាមួយគ្នានឹងការពង្រឹង តួនាទីអន្តរការីកម្មនៃវិស័យហិរញ្ញវត្ថុ ទំនើបកម្មនៃប្រព័ន្ធទ្វេជីស្តិក និងការបែងចែកទំនិញការលោងចាប់បច្ចេកទេស និងបច្ចេកវិទ្យា ក៏ដូចជា ការលើកកម្ពស់អភិបាលកិច្ចនិងសមត្ថភាពរបស់ស្ថាប័នរដ្ឋ ក្នុងការគ្រប់គ្រងការអភិវឌ្ឍ សេដ្ឋកិច្ច។

ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ វិស័យឧស្សាហកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដែល វិភាគទានរបស់វិស័យនេះ ចំពោះ ផ. ស. ស. បានកើនឡើងជាបន្តបន្ទាប់ពី១២,៦%រហូតដល់ខ្ពស់បំផុត២៦,២% នៅ ឆ្នាំ២០០៦។ ប៉ុន្តែក្រោយមកវិស័យឧស្សាហកម្មបានចាប់ផ្តើមថយថយជាបន្តបន្ទាប់ និងស្ថិតក្នុងសភាពទ្រឹងក្នុង រង្វង់២២% ដោយសារការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិនិងវិបត្តិសេដ្ឋកិច្ចសកល។ បើគិតត្រឹមឆ្នាំ២០១៣

វិស័យឧស្សាហកម្មបានរួមចំណែកដល់ ផ.ស.ស. ប្រមាណ២៤% ជាមួយនឹងកំណើនមធ្យមប្រចាំឆ្នាំក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ (១៩៩៨- ២០១៣) ប្រហែល១២,៤% ធៀបនឹង៤,៧% សម្រាប់វិស័យកសិកម្មនិង៨,៥% សម្រាប់ វិស័យសេវាកម្ម ពោលគឺជាវិស័យដែលមានកំណើនខ្ពស់ជាងគេបំផុត។

វិស័យឧស្សាហកម្មជាមូលដ្ឋានសំខាន់នៃការបង្កើតការងារ។ នៅឆ្នាំ១៩៩៣ មានពលករប្រមាណជា៧២% ប្រកបមុខរបរក្នុងវិស័យកសិកម្ម និងប្រហែល៥% ប៉ុណ្ណោះមានមុខរបរក្នុងវិស័យឧស្សាហកម្ម។ តាមជំរឿនឆ្នាំ២០០៨ ចំនួនការងារក្នុងវិស័យឧស្សាហកម្មបានកើនដល់ជិត៦០ម៉ឺនកន្លែង ឬស្មើនឹង៨,៦% នៃចំនួនការងារសរុប ប៉ុន្តែតាម ការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០១២ ចំនួនការងារក្នុងវិស័យនេះកើនទៅដល់១,៤ លានកន្លែង ឬស្មើនឹង១៨,៦% នៃចំនួនការងារសរុប។ គួរកត់សម្គាល់ថា ចំនួនការងារក្នុងវិស័យឧស្សាហកម្ម ប្រែប្រួលតាមរដូវកាលដែលតាម ការអង្កេតកម្លាំងពលកម្មនៅរដូវប្រាំងឆ្នាំ២០១២ បានកើនឡើងរហូតដល់១,៨លានកន្លែង ឬស្មើនឹង២៥,២% នៃ ចំនួនការងារសរុប។

កំណើនសេដ្ឋកិច្ចបច្ចុប្បន្ននៅពឹងអាស្រ័យតិចតួចលើការវិនិយោគនៅឡើយ ដែលជាប្រការបញ្ជាក់ថានៅ មានលំហនៃការវិនិយោគច្រើនបន្ថែមទៀត។ ការវិភាគលើវិភាគទានចំពោះ ផ.ស.ស. និងផ្នែកលើមូលដ្ឋាន ចំណាយបង្ហាញឱ្យឃើញថា ប្រភពកំណើនជាង៧០% នៃ ផ.ស.ស. ពឹងផ្អែកលើចំណាយឯកជន២១% ទទួលបានពី ការវិនិយោគ ហើយ១២% ទៀត ទទួលបានពីចំណាយសាធារណៈរបស់រាជរដ្ឋាភិបាលនិងអង្គការផ្សេងៗ និងសល់ ពីនេះ គឺជាការនាំចេញសុទ្ធ។ បើតាមស្តង់ដារប្រទេសកំពុងអភិវឌ្ឍ ការវិនិយោគត្រូវមានកម្រិតខ្ពស់ពី៣០% ទៅ ៤០% ឬអាចខ្ពស់ជាងនេះ ដើម្បីអាចជំរុញសេដ្ឋកិច្ចឱ្យហាក់ឡើងខ្ពស់ដល់កម្រិតអភិវឌ្ឍថ្មី។ បច្ចុប្បន្នបើគិតជា ជន្មល់នៃកំណើន កម្ពុជាពឹងផ្អែកសំខាន់លើវិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងវិស័យស្រូវអង្ករ ដែលប្រការ នេះ ចង្អុលបង្ហាញពីភាពចាំបាច់ត្រូវវិនិយោគច្រើនបន្ថែមទៀត ដើម្បីបង្កើតជន្មល់កំណើនសេដ្ឋកិច្ចថ្មី។

ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗនៅពឹងអាស្រ័យលើបរិយាកាសខាងក្រៅជាចម្បង ដោយគោលនយោបាយសេដ្ឋកិច្ចមាននិន្នាការប្រតិបត្តិខ្ជាប់ខ្ជួនតាមគោលការណ៍ទីផ្សារ។ ជាទូទៅ វិស័យដែលជា ជន្មល់សេដ្ឋកិច្ចសំខាន់ៗត្រូវបានកំណត់ដោយសកម្មភាពផ្នែកពាណិជ្ជកម្មក្រៅប្រទេស។ ឧទាហរណ៍ វិស័យកាត់ដេរ រីកលូតលាស់ឆ្លើយតបនឹងប្រព័ន្ធកូតារបស់សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប វិស័យនាំចេញអង្កររីកចម្រើនក្នុង សន្ទុះថ្មី ដែលពឹងផ្អែកសំខាន់លើកម្មវិធីពាណិជ្ជកម្មរបស់សហគមន៍អឺរ៉ុប និងវិស័យទេសចរណ៍រីកលូតលាស់ អាស្រ័យលើមរតកវប្បធម៌មិនធម្មជាតិដោយផ្សារភ្ជាប់នឹងកំណើនប្រាក់ចំណូលទូទៅ។ កាលានុវត្តភាពទាំងនោះ បានជំរុញឱ្យកម្ពុជាខិតខំប្រឹងប្រែងបង្កើតមូលដ្ឋានគ្រឹះសេដ្ឋកិច្ច ដែលចាំបាច់សម្រាប់ការធ្វើទំនើបនិយកម្មនៃវិស័យ ឧស្សាហកម្មនៅកម្ពុជា ហើយកាលានុវត្តថ្មីៗដែលកំពុងលេចឡើង ក៏ជាឱកាសសម្រាប់កម្ពុជាឱ្យបន្តជំរុញការអភិវឌ្ឍ ឧស្សាហកម្មរបស់ខ្លួនឱ្យរីកចម្រើនមួយកម្រិតថែមទៀត។

ក្នុងន័យនេះ វិស័យឧស្សាហកម្មនឹងដើរតួនាទីសំខាន់សំខាន់ជាថ្មីក្នុងយុទ្ធសាស្ត្រកំណើន ជាកម្លាំងចលករក្នុងការទ្រទ្រង់កំណើនរយៈពេលមធ្យមទៅវែង ជាវិស័យសក្តានុពលសម្រាប់បង្កើតការងារ ពិសេសសម្រាប់យុវជននិងជាជន្មលកំណើនសេដ្ឋកិច្ចថ្មី ដែលនឹងស្រូបការវិនិយោគបន្ថែម ក្រៅពីវិស័យកសិកម្មនិងទេសចរណ៍។ ដើម្បីអនុវត្ត «**គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម**» ឱ្យទទួលបានជោគជ័យ រាជរដ្ឋាភិបាលនឹងខិតខំទ្វេដងក្នុងការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការអភិវឌ្ឍ ការផ្ទេរ ការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចំណេះដឹងនិងការកែទម្រង់រចនាសម្ព័ន្ធស្ថាប័នចាំបាច់។

២- ស្ថានភាពឧស្សាហកម្មនៅកម្ពុជា

២.១- ទិដ្ឋភាពរួមនៃចលនាសម្ព័ន្ធជាឧស្សាហកម្ម

ស្ថានភាពឧស្សាហកម្មកម្ពុជានៅមានសភាពទន់ខ្សោយ ដែលឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធផលិតកម្មសាមញ្ញនិងតូចចង្អៀត ព្រមទាំងប្រមូលផ្តុំជុំវិញផលិតកម្មសម្លៀកបំពាក់និងការកែច្នៃអាហារ ហើយមូលដ្ឋានផលិតភាគច្រើនមានលក្ខណៈគ្រួសារដែលសហគ្រិនភាពនិងការប្រើប្រាស់បច្ចេកវិទ្យាមានកម្រិតទាប ដោយមិនទាន់មានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ឧស្សាហកម្មកម្ពុជាមានលក្ខណសម្បត្តិសំខាន់ៗមួយចំនួន ដូចជាមូលដ្ឋានឧស្សាហកម្មមិនសូវសំបូរបែប រចនាសម្ព័ន្ធជាឧស្សាហកម្មប្រហោងកណ្តាលនិងក្រៅផ្លូវការសហគ្រិនភាពនៅទន់ខ្សោយនិងប្រមូលផ្តុំតែនៅទីក្រុងនិងតម្លៃបន្ថែមទាប និងបច្ចេកវិទ្យាទន់ខ្សោយ។

ក- មូលដ្ឋានឧស្សាហកម្មមិនសូវសំបូរបែប

ផ្អែកតាម ផ.ស.ស. នៅក្នុងវិស័យឧស្សាហកម្ម មានសកម្មភាពបីសំខាន់គឺ ការផលិតសម្លៀកបំពាក់សំណង់ និងការផលិតម្ហូបអាហារ និងភេសជ្ជៈ។ វិស័យដទៃទៀតមិនទាន់រីកលូតលាស់គួរឱ្យកត់សម្គាល់នៅឡើយ ចំណែកតួនាទីសេដ្ឋកិច្ចនៃវិស័យកែច្នៃឈើ ក្រដាស និងការបោះពុម្ព មាននិរន្តរភាពធ្លាក់ចុះ។ វិស័យកាត់ដេរដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្ម និងមានចំណែកស្មើនឹង៨,២% នៅឆ្នាំ១៩៩៣ បានកើនឡើងរហូតដល់៥១,៨% នៅឆ្នាំ២០០៤ ដែលជាឆ្នាំមានកំណើនខ្ពស់បំផុត។ ក្រោយមក វិស័យនេះបានធ្លាក់ចុះបន្តិច ដែលនៅឆ្នាំ២០១៣ ហើយចំណែកនៃវិស័យនេះមានទំហំ៤២,៤% នៃ ផ.ស.ស. វិស័យឧស្សាហកម្ម។ វិស័យសំណង់ដែលមានចំណែកប្រមាណ៣០%នៃឧស្សាហកម្មនៅឆ្នាំ១៩៩៣ បានធ្លាក់ចុះទាបបំផុតក្នុងឆ្នាំ១៩៩៨ ដែលមានទំហំ២០,២% ប៉ុន្តែមានកំណើនឡើងវិញជាបន្តបន្ទាប់នៅឆ្នាំ២០១៣ ដែលចំណែកវិស័យនេះមានទំហំ៣០,១%។ ដោយឡែក វិស័យផលិតកម្មម្ហូបអាហារនិងគ្រឿងបរិភោគ បានថយចុះជាបន្តបន្ទាប់ពីប្រមាណ៣២,៧% នៅឆ្នាំ១៩៩៣ មកត្រឹមរង្វង់១០% នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។

ជារួម សហគ្រាសកម្ពុជាស្ថិតនៅជាការលក់រាយនិងសេវាភោជនីយដ្ឋាន។ ក្នុងចំណោមសហគ្រាសសរុបប្រមាណ៥១ម៉ឺនកន្លែង សហគ្រាសកម្ពុជានិយមមានប្រមាណតែ៧ម៉ឺនកន្លែង ឬ១៤% ក្នុងនោះ ៤៥% ជាប្រភេទសហគ្រាសកែច្នៃចំណីអាហារនិងភេសជ្ជៈ ហើយ៣៥% ជាសហគ្រាសវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់។

គួរកត់សម្គាល់ថា សហគ្រាសឧស្សាហកម្មធុនធំប្រមាណ៨០% ស្ថិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងផលិតកម្មស្បែកជើង។ រចនាសម្ព័ន្ធខុស្សាហកម្មកម្ពុជានាសាលបែបនេះ ស្ថិតក្នុងកម្រិតអភិវឌ្ឍន៍ទាបដោយសារ ផលិតកម្មវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងការផលិតចំណីអាហារ ជាទូទៅមានតម្លៃបន្ថែមទាបនិងប្រព័ន្ធ ផលិតកម្មមិនសូវស្មុគស្មាញ។ ផលិតកម្មសម្ភារៈសំណង់ សម្ភារៈអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ផលិតផលតិច ការផ្គត់ផ្គង់ម៉ូតូ រថយន្ត សម្ភារៈប្លាស្ទិក និងឧបករណ៍បរិក្ខារប្រើប្រាស់ផ្សេងទៀត ក៏នៅមាន កម្រិតទាបនៅឡើយ ហើយការផលិតទៀតសោតគឺគ្រាន់តែជំនួសការនាំចូលបន្តិចបន្តួចប៉ុណ្ណោះ។ ដោយឡែក ក្នុងទិដ្ឋភាពបែងចែកកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្ម មានកម្មករប្រមាណ៥០% បម្រើការងារក្នុង វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងការផលិតស្បែកជើង ប្រមាណ២៥% នៅក្នុងវិស័យសំណង់ ជិត១០% នៅក្នុងវិស័យកែច្នៃម្ហូបអាហារនិងភេសជ្ជៈ ហើយប្រមាណ១៣%ផ្សេងទៀត នៅក្នុងវិស័យកម្មន្តសាលផ្សេងៗ (អង្កេតសេដ្ឋកិច្ច- សង្គមឆ្នាំ២០០៧- ២០១២)។ រចនាសម្ព័ន្ធបែងចែកកម្លាំងពលកម្មនេះ មានលក្ខណៈប្រហាក់ ប្រហែលគ្នាទៅនឹងរចនាសម្ព័ន្ធតម្លៃបន្ថែម។

ផ្អែកលើរចនាសម្ព័ន្ធនៃការនាំចេញ ក្នុងរយៈពេលពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៨ ទំនិញសម្លៀកបំពាក់និង ស្បែកជើង នាំចេញមានទំហំ៧៥,៦% និងការនាំចេញលើនិងផលិតផលលើមានទំហំ២២%នៃការនាំចេញសរុប។ ប៉ុន្តែចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ការនាំចេញលើនិងផលិតផលកែច្នៃពីលើមានកំណើនខ្លាំង ហើយជាចំណែក បានកើនឡើង ជាមធ្យមប្រចាំឆ្នាំជាង៣០% ចំណែកវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង បានធ្លាក់ចុះ មកត្រឹម៥៥%។ មុខទំនិញបីប្រភេទ រួមមាន កសិផល កៅស៊ូ និងមធ្យោបាយដឹកជញ្ជូនក៏មានចំណែក ខ្ពស់ក្នុងការនាំចេញ។ ជាក់ស្តែង ការនាំចេញកសិផល ពិសេស ស្រូវនិងអង្ករ បានកើនឡើងដល់៤,៣៦% នៃការនាំចេញ ឆ្នាំ២០១៣។ លើសពីនេះ ក៏មានការចាប់ផ្តើមលេចឡើងនូវការនាំចេញផ្នែកកម្មន្តសាលធុនស្រាល រួមមាន ទោចក្រយាន ខ្សែភ្លើង ម៉ូទ័រអេឡិចត្រូនិច សៀគ្វី គ្រឿងទូរទស្សន៍ សម្ភារៈក្មេងលេង សង្ហារឹម រឺស៊ីវ និងគ្រឿងខ្មៅជាដើម។

សរុបមក វិស័យកម្មន្តសាលមានលក្ខណៈប្រមូលផ្តុំមិនសូវសម្បូរបែបដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈ សមាមាត្រនៃសហគ្រាសឧស្សាហកម្មធៀបនឹងចំនួនសហគ្រាសសរុប វិភាគទានតម្លៃបន្ថែមនៅក្នុង ផ.ស.ស. និង មុខទំនិញបម្រើការនាំចេញ។ វិស័យកម្មន្តសាលកម្ពុជា រួមមានវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ព្រមទាំង ការផលិតម្ហូបអាហារនិងភេសជ្ជៈ ក្នុងនោះ វិស័យសំណង់មានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងជំរុញកំណើនក្នុងរយៈពេលមធ្យម នឹងត្រូវផ្តោតសំខាន់លើការពង្រីកមូលដ្ឋានផលិតកម្មនិងការ ធ្វើពិពិធកម្មមុខទំនិញឧស្សាហកម្មបម្រើការនាំចេញ។

ខ- រចនាសម្ព័ន្ធខុណ្ឌសហគមន៍ប្រហោងកណ្តាលនិងក្រៅផ្លូវការ

ក្នុងវិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូមានចំនួនជិត៧,៣% ធុនតូចនិងមធ្យមមានជាង២,២% និងធុនធំ ០,៦%។ ក្នុងចំណោមសហគ្រាសទាំងនេះ ចំនួនសហគ្រាសកម្មន្តសាលមានដល់ទៅ៩១,៧%។ បើគិតក្នុង បរិការណ៍នៃកម្លាំងពលកម្មវិញ សហគ្រាសធុនធំស្រូបយកកម្លាំងពលកម្ម៦៣,៣% ធុនមីក្រូស្រូបយក២៩,៣% និងសហគ្រាសធុនតូចនិងមធ្យមស្រូបយក៧,៤%។ ប៉ុន្តែក្នុងន័យផលរបរវិញ សហគ្រាសធុនធំបង្កើតផលរបរបាន រហូតដល់៧៦% ចំណែកសហគ្រាសធុនមីក្រូបង្កើតផលរបរបានតែ១២% គឺស្មើគ្នានឹងសហគ្រាសធុនតូចនិងមធ្យម។

តារាងទី១ : សហគ្រាសកម្មន្តសាលនៅកម្ពុជាបែងចែកតាមទំហំ

	ធុនមីក្រូ (១- ១០ន)	ធុនតូច (១១- ៥០ន)	ធុនមធ្យម (៥១- ១០០ន)	ធុនធំ (១០០ន+)
ចំនួនសហគ្រាស	69,851	5,861	530	609
- ភាគរយសរុប	97.3%	1.9%	0.2%	0.6%
ចំនួនកម្លាំងពលកម្ម	162,335	28,706	11,949	350,260
- ភាគរយសរុប	29.3%	5.2%	2.2%	63.3%
ផលរបរសរុប (លានដុល្លារ)	396	300	94.4	2,500
- ភាគរយសរុប	12.0%	9.1%	2.9%	76.0%

ប្រភព : ជំរឿនសហគ្រាស (២០១១)

រចនាសម្ព័ន្ធខុណ្ឌសហគមន៍ខាងលើ មានភាពផ្ទុយស្រ្តយ ដោយសារការពឹងអាស្រ័យខ្លាំងពេកលើសហគ្រាស ធុនធំ។ ករណីបាត់បង់រោងចក្រធំៗមួយឬពីរអាចនឹងប៉ះពាល់ដោយផ្ទាល់ដល់ស្ថានភាពទីផ្សារការងារនិងកំណើន សេដ្ឋកិច្ចជាតិ។ រចនាសម្ព័ន្ធខុណ្ឌសហគមន៍បែបនេះ ក៏ងាយនឹងបាត់បង់ភាពប្រកួតប្រជែងផងដែរ ដោយសារ គ្មានការគាំទ្រពីសហគ្រាសធុនតូចនិងមធ្យម ប្រសិនបើបាត់បង់លក្ខខណ្ឌអំណោយផលផ្នែកពាណិជ្ជកម្មការប្រែ ប្រួលរចនាសម្ព័ន្ធថ្លៃដើម។

ក្នុងចំណោមសហគ្រាសធុនមីក្រូទាំងអស់ ៩៨,៦៤%មិនបានចុះបញ្ជីផ្លូវការ ប៉ុន្តែអត្រាមិនចុះបញ្ជីនេះ ធ្លាក់ចុះតាមទំហំនៃសហគ្រាស។ សម្រាប់សហគ្រាសធុនតូច មាន៦២,៨៣%មិនចុះបញ្ជីផ្លូវការ ២៨,៥៧% សម្រាប់ ធុនមធ្យមនិងមានតែ៧,០៤%ប៉ុណ្ណោះសម្រាប់សហគ្រាសធុនធំ។ ម្យ៉ាងទៀត សហគ្រាសដែលមានបញ្ជីគណនេយ្យ នៅមានតិចតួច ដោយក្នុងនោះសហគ្រាសធុនមីក្រូមានតែ០,០២% សហគ្រាសធុនតូចមាន៣,៨៩% សហគ្រាស មធ្យមមានតែ២៤,១១% និងសហគ្រាសធុនធំ៦៦,១៩%។ អវត្តមាននៃបញ្ជីគណនេយ្យ ជាឧបសគ្គសំខាន់រារាំង សហគ្រាសមិនឱ្យទទួលបានឥណទាន សម្រាប់ពង្រីកសកម្មភាពឬប្រើប្រាស់បច្ចេកទេសថ្មី។ ម្យ៉ាងវិញទៀត

ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពរបស់សហគ្រាសទាំងនោះ អាចធ្វើទៅបានដ៏រាប់បញ្ចូលសហគ្រាសនោះបានចុះបញ្ជីជាផ្លូវការ និង បានរក្សាបញ្ជីកាតព្វកិច្ចនយោបាយសម្រាប់ជាមូលដ្ឋានវាយតម្លៃ។

ក- សហគ្រិនភាពនៅទន់ខ្សោយនិងប្រមូលផ្តុំតែនៅទីក្រុង

សហគ្រិនភាពឆ្លុះបញ្ចាំងតាមរយៈភាពក្មេងខ្ចីនិងកម្រិតកម្មសិទ្ធិលើសហគ្រាស។ ជិតពាក់កណ្តាលនៃសហគ្រាសទាំងអស់(៤២%) ដែលកំពុងដំណើរការនៅកម្ពុជាទើបបានបង្កើតឡើងចាប់ពីឆ្នាំ២០០៨។ បើគិតចាប់តាំងពីឆ្នាំ២០០០ពិរិញ មានសហគ្រាសរហូតដល់៦៨,៣៩% ដែលទើបបង្កើត ហើយស្ថានភាពដូចគ្នានេះ ក៏មាននៅតាមអនុវិស័យឧស្សាហកម្មនីមួយៗ។

ក្នុងចំណោមសហគ្រាសទាំងអស់ដែលបានជំរឿន មានសហគ្រាសចុះពី៣% និងសហគ្រាសចុះមធ្យម៣៧,១៤% ជាការវិនិយោគបរទេស។ ដោយឡែក កម្ពុជាជាម្ចាស់កម្មសិទ្ធិលើសហគ្រាសចុះមីក្រូនិងចុះតូចដែលមានរហូតដល់៩៩%និង៩៤%។ យោងតាមទិន្នន័យការអង្កេតបរិយាកាសវិនិយោគនៅកម្ពុជា (ឆ្នាំ២០០៣និង២០០៧) ក្នុងចំណោមក្រុមហ៊ុននាំចេញចំនួន១៦៤កន្លែង មានដល់ទៅ៩៣% បានចាប់ផ្តើម ធ្វើការនាំចេញនៅឆ្នាំដំបូងនៃការបង្កើតក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងពីការវិនិយោគដើម្បីចូលក្នុងទីផ្សារអន្តរជាតិនិងរចនាសម្ព័ន្ធនៃឧស្សាហកម្មដាច់ពីគ្នា រវាងការនាំចេញនិងផលិតកម្មគាំទ្រទីផ្សារក្នុងស្រុក។ ប្រការនេះក៏ឆ្លុះបញ្ចាំងពីនិន្នាការស្របគ្នា ដែលនៅពេលការនាំចេញកើនឡើងខ្ពស់ ការនាំចូលក៏កើនឡើងខ្ពស់ផងដែរ។ ជាលទ្ធផលក្នុងវិស័យកាត់ដេរដែលបានអភិវឌ្ឍជិត២០ឆ្នាំ ប៉ុន្តែសហគ្រិនកម្ពុជាមានចំនួនតិចតួចនៅឡើយ ទោះបីវិស័យនេះត្រូវបានចាត់ទុកថាមានការប្រកួតប្រជែងខ្ពស់ ហើយខ្សែចង្វាក់តម្លៃនិងខ្សែចង្វាក់ផលិតកម្មមានលក្ខណៈសាមញ្ញក្តី នៅឆាកតំបន់និងអន្តរជាតិ។

លើសពីនេះ សហគ្រាសកម្មន្តសាលកម្ពុជាមានលក្ខណៈប្រមូលផ្តុំ។ យោងតាមជំរឿនសហគ្រាស (២០១១) សហគ្រាសកម្មន្តសាលចុះប្រមាណ៦៨% មានទីតាំងនៅរាជធានីភ្នំពេញ និង១៣% នៅខេត្តកណ្តាល។ ដោយឡែក ខេត្តកំពង់ចាម កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង កំពុងក្លាយជាទីតាំងសម្រាប់សហគ្រាសចុះធំដែលមានសហគ្រាសកម្មន្តសាលចុះប្រមាណ១២%។ ការប្រមូលផ្តុំមានការធ្លាក់ចុះទៅតាមទំហំសហគ្រាសជាពិសេស សហគ្រាសចុះមីក្រូរាយប៉ាយសឹងគ្រប់កន្លែង និងគ្រប់ខេត្តទៅតាមដងស៊ីតេប្រជាជន។ ដោយឡែកសហគ្រាសចុះតូចនិងមធ្យម ប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ចាម។ ការប្រមូលផ្តុំនេះកើតឡើងដោយសារមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បណ្តាញអគ្គិសនី និងសេវាសាធារណៈ ដែលបម្រើឱ្យផលិតកម្មនិងការនាំចេញ។ ប៉ុន្តែ ឧស្សាហកម្មមិនត្រូវរាយប៉ាយគ្រប់ទីកន្លែងពេកទេ ដែលធ្វើឱ្យបាត់បង់ឥទ្ធិពលសំយោគក៏ដូចជាការគាំទ្រ និងបំពេញគ្នាទៅវិញទៅមក ក្នុងចំណោមសហគ្រាសទាំងនោះ។ ក្នុងន័យនេះ ការជំរុញការបង្កើតតំបន់ប្រមូលផ្តុំឧស្សាហកម្ម នៅតាមបណ្តាខេត្តមួយចំនួន ក្រៅពីទីក្រុងភ្នំពេញត្រូវបានទទួលការយកចិត្តទុក

ដាក់។ ជាងនេះទៀត ការធ្វើវិមជ្ឈការសេវាសាធារណៈឱ្យទៅដល់មូលដ្ឋានផលិតកម្ម ដើម្បីសម្របសម្រួលនិងផ្តល់
ការគាំទ្រដល់ប្រតិបត្តិការវិនិយោគ ជាការងារគាំទ្រចាំបាច់។

ឃ- តម្លៃបន្ថែមទាបនិងបច្ចេកវិទ្យាទន់ខ្សោយ

ឧស្សាហកម្មកម្ពុជា នៅមានលក្ខណៈសាមញ្ញដោយគ្រាន់តែជាការទទួលផលពីកម្លាំងពលកម្មប៉ុណ្ណោះ
ពីព្រោះផ្តោតលើខ្សែចង្វាក់ផលិតកម្មណាមួយដែលប្រើប្រាស់កម្លាំងពលកម្មច្រើននិងការងារមិនសូវស្មុគស្មាញ។
ឧទាហរណ៍ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ រោងចក្រភាគច្រើនប្រមាណ៦០% ស្ថិតក្នុងខ្សែចង្វាក់ផលិតកម្ម
កាត់- ដេរ- តម្រឹម (CMT) ហើយមានរោងចក្រប្រមាណតែ១ក្នុងចំណោម៤ ដែលបន្តការងាររហូតដល់ខ្សែចង្វាក់
ផលិតកម្មប៉ាក់- បោក- វេច ខ្ទប់ និងនាំចេញជាផលិតផលសម្រេច។ កម្ពុជាមិនទាន់អាចគ្រប់គ្រងធនធានឬហូត
អំបោះនៅឡើយ ដោយសារខ្សែចង្វាក់ផលិតកម្មបែបនេះ ត្រូវការការផ្គត់ផ្គង់អគ្គិសនីទៀងទាត់អាចទុកចិត្តបាន
និងមានតម្លៃទាប ដែលជាហេតុនាំឱ្យវិស័យកាត់ដេរត្រូវនាំចូលវត្ថុធាតុដើមពីបណ្តាប្រទេសផ្សេងទៀតនៅអាស៊ី។
ប្រការនេះ នៅមិនទាន់គិតដល់ការផលិតសម្ភារៈវេចខ្ទប់ ដែលទើបចាប់ផ្តើមមានការវិនិយោគជាបណ្តើរៗ។ នៅ
ក្នុងអនាគតវិស័យផ្សេងទៀត ក៏មានលក្ខណៈស្រដៀងគ្នានេះដែរ ខ្សែចង្វាក់ផលិតកម្មមានត្រឹមតែ កាត់- ដេរ-
បិទ- ផ្គុំ តែប៉ុណ្ណោះ ។ ចំពោះរោងចក្រផ្គុំដំឡើងវិញ មានការងារត្រឹមដាក់ផ្គុំផ្នែកផ្សេងៗដែលមានស្រាប់ដំឡើង និង
រឹតមូលខ្មៅ។ ការងារទាំងនេះពុំមានលក្ខណៈស្មុគស្មាញនិងបង្កើតតម្លៃបន្ថែមតិចតួច។

ចំណែកសហគ្រាសក្នុងស្រុកវិញ ភាគច្រើនផ្តោតលើការកែច្នៃចំណីអាហារនិងផលិតផលពាក់កណ្តាល-
សម្រេច ដែលជាទូទៅប្រើប្រាស់បច្ចេកទេសកម្រិតទាប។ ឧទាហរណ៍ ក្នុងវិស័យកែច្នៃអង្ករ មុនពេលដែលមាន
វត្តមាន **«គោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករឆ្នាំ២០១០»** កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវ
ខ្នាតអន្តរជាតិតិចតួចប៉ុណ្ណោះ។ ដូចគ្នានេះ វិស័យកម្មន្តសាលផ្សេងទៀត កំពុងប្រើប្រាស់បច្ចេកទេសចាស់ៗនិង
មានផលិតភាពទាបដែលកម្រិតលទ្ធភាពប្រកួតប្រជែង ដូចជាការផលិតដុំ ក្បឿង ឬឆ្នាំង ប្រើប្រាស់បច្ចេកទេស
អន់ថយ និងពុំមានការអភិវឌ្ឍមុខទំនិញឱ្យសម្រួលបែប ជារួម កត្តាផលិតភាពទាប គឺជាមូលហេតុចម្បងធ្វើឱ្យវិស័យ
កម្មន្តសាលភាគច្រើនបម្រើឱ្យតែការប្រើប្រាស់ក្នុងស្រុកបន្តិចបន្តួចនិងមានតម្លៃបន្ថែមទាប។

២. ២- បញ្ហាប្រឈមគន្លឹះៗ នៃការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា

ក- ភាពជាអ្នកដឹកនាំ ការសម្របសម្រួល និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព

ការអភិវឌ្ឍវិស័យឧស្សាហកម្ម តម្រូវឱ្យមានការសម្របសម្រួលខ្ពស់ ក្នុងគ្រប់ទិដ្ឋភាពនិងគ្រប់កម្រិតរួមទាំង
ផ្នែកគោលនយោបាយ ស្ថាប័ន នីយ័តកម្ម និងការគ្រប់គ្រង ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ បច្ចេកទេស និង
បច្ចេកវិទ្យា ក៏ដូចជា ការចូលរួមពីវិស័យឯកជន ដែលត្រូវឆ្លើយឆ្លងនិងប្រទាក់ក្រឡាគ្នា ដើម្បីផ្តល់ការគាំទ្រប្រកប
ដោយប្រសិទ្ធភាពដល់សកម្មភាពឧស្សាហកម្មជាក់ស្តែង។ ជាមួយគ្នានេះ ការធានាបាននូវការសម្របសម្រួលល្អ

នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ បង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិននិងលើកស្ទួយ កិត្តិយសរបស់ប្រទេស ជាគោលដៅវិនិយោគសំខាន់នៅក្នុងតំបន់។

កន្លងមក កម្ពុជាពុំទាន់មានគោលនយោបាយ យុទ្ធសាស្ត្រ និងទិសដៅច្បាស់លាស់ ក្នុងការអភិវឌ្ឍ វិស័យឧស្សាហកម្មនៅឡើយ។ ការអភិវឌ្ឍវិស័យនេះ ចំណុះលើលក្ខខណ្ឌទីផ្សារជាសំខាន់ និងផ្ដោតលើទិដ្ឋភាព ទូទៅ គ្រប់ទីកន្លែងនិងគ្រប់តំបន់ទូទាំងប្រទេស។ ដោយហេតុនេះ ការអភិវឌ្ឍអាចមានលក្ខណៈដាច់ដោយជុំវិញ ឬ ប្រមូលផ្តុំខ្លាំងពេកលើវិស័យឬតំបន់ណាមួយ ដែលនាំឱ្យមានភាពមិនឆ្លើយឆ្លងគ្នារវាងសក្តានុពលវិនិយោគហេដ្ឋា រចនាសម្ព័ន្ធគាំទ្រ ការផ្តល់សេវាសាធារណៈ និងការផ្គត់ផ្គង់កម្លាំងពលកម្មជាដើម។ ក្នុងន័យនេះ កន្លែងដែល វិនិយោគិនយល់ថាមានសក្តានុពលសម្រាប់ឧស្សាហកម្ម រាជរដ្ឋាភិបាលត្រូវជំរុញការវិនិយោគសាធារណៈឱ្យគ្រប់គ្រាន់ លើហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈដែលចាំបាច់សម្រាប់គាំទ្រសកម្មភាពឧស្សាហកម្ម ក៏ដូចជាការ រៀបចំដីវិភាគរស់នៅរបស់ពលករ។ ការសម្របសម្រួលដើម្បីប្រមូលផ្តុំធាតុផ្សំទាំងអស់បញ្ចូលគ្នា គឺជាប្រការ ចាំបាច់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចាប់កំណើតនិងការរីកលូតលាស់នៃវិស័យឧស្សាហកម្ម។

ក្នុងក្របខណ្ឌនិយ័តកម្ម ការគ្រប់គ្រងឧស្សាហកម្មនិងវិនិយោគ ប្រព័ន្ធពន្ធដារ របបពាណិជ្ជកម្ម និង ការដឹកជញ្ជូន ព្រមទាំងរបបនិយ័តកម្មពាក់ព័ន្ធផ្សេងទៀត ចាំបាច់ត្រូវសម្របសម្រួលនិងរៀបចំឱ្យស៊ីចង្វាក់គ្នា។ កន្លងមក ការសម្របសម្រួលក្នុងចំណោមនិយ័តករផ្សេងៗ ពុំទាន់មានដំណើរការបានល្អ និងពេលខ្លះមានគោលដៅ ផ្សេងថែមទៀត។ ជាក់ស្តែង ដូចជាប្រព័ន្ធពន្ធដារផ្តោតខ្លាំងពេកលើការប្រមូលចំណូល ប្រព័ន្ធពាណិជ្ជកម្មផ្តោត លើការបើកចំហទីផ្សារ ក្របខណ្ឌប្រកួតប្រជែងមានលក្ខណៈមិនច្បាស់លាស់ គោលនយោបាយដឹកជញ្ជូនមិន មានលក្ខណៈគ្រប់ជ្រុងជ្រោយជាដើម។ ការសម្របសម្រួលមិនបានល្អបែបនេះ នាំឱ្យមានការលំបាកដល់ការ កំណត់ **«គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម»** និង ជាឧបសគ្គដល់ការប្រមូលផ្តុំធនធានឱ្យបានគ្រប់ គ្រាន់ដើម្បីសម្រេចគោលដៅនៃការអភិវឌ្ឍវិស័យនេះ។

ការសម្របសម្រួលផ្នែកព័ត៌មានច្បាស់លាស់និងបើកទូលាយ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ដើម្បីធានាការសម្រេចចិត្តត្រឹមត្រូវក្នុងការវិនិយោគ។ ការផ្តល់ព័ត៌មានមិនច្បាស់លាស់ធ្វើឱ្យ ការវិនិយោគមានការខ្វះខាតនិងបាត់បង់ឱកាស។ ក្នុងស្ថានភាពបែបនេះ ចាំបាច់ត្រូវបង្កើតឱ្យមានយន្តការ ច្បាស់លាស់ក្នុងការទទួលបាននូវព័ត៌មាន ដែលអាចកាត់បន្ថយចំណាយក្នុងការស្វែងរកព័ត៌មានវិនិយោគនិងបើក លទ្ធភាពឱ្យមានការចូលរួមបានទូលំទូលាយ ដែលនឹងជួយគាំទ្រឱ្យការអភិវឌ្ឍឧស្សាហកម្មប្រព្រឹត្តទៅដោយល្អ មានការប្រកួតប្រជែង និងមាននិរន្តរភាព។ ការផ្តល់នូវព័ត៌មានទូលាយសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ក៏រួមចំណែក ដល់ការបង្កើតនូវគំនិតថ្មីៗបន្ថែមទៀតសម្រាប់ការរៀបចំស្ថាប័ន ការតាក់តែងគោលនយោបាយយុទ្ធសាស្ត្រនិង ក្របខណ្ឌនិយ័តកម្មផងដែរ។

ទោះបីបរិយាកាសវិនិយោគនិងធុរកិច្ចល្អជាលក្ខខណ្ឌចាំបាច់យ៉ាងណាក្តី តួនាទីរបស់រដ្ឋនឹងរឹតតែសំខាន់ ក្នុងការតម្រង់ទិស ដឹកនាំ សម្របសម្រួល និងគាំទ្រដល់វិស័យឯកជន។ ការអភិវឌ្ឍវិស័យឧស្សាហកម្មទាមទារ ការដឹកនាំនិងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដែលត្រូវមានស្ថាប័ននាំមុខ សកម្ម និងប្រកបដោយ វិជ្ជាជីវៈខ្ពស់ ដើម្បីធានាកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា ក៏ដូច ជាវិធានការគោលនយោបាយឱ្យទទួលបានជោគជ័យ។ ការដឹកនាំនិងការសម្របសម្រួលបែបនេះ មានទាំង ក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងសហគមន៍ ដែលអាចផ្តួចផ្តើមឱ្យមានការចូលរួមស្រាក់ស្រាំ តាមតួនាទី រៀងៗខ្លួន និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការងារទៅមុខប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ចំណុច សំខាន់ គឺការរៀបចំពង្រឹងស្ថាប័នរដ្ឋឱ្យមានការទទួលខុសត្រូវច្បាស់លាស់ និងការរៀបចំចងក្រងឧស្សាហកម្មជា យន្តការការងារសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ការតស៊ូមតិ និងកិច្ចសហប្រតិបត្តិការដើម្បីធានាផលប្រយោជន៍រួម ក៏ដូចជាការផ្សព្វផ្សាយដល់សហគមន៍ធុរជនជាតិអន្តរជាតិ ឱ្យចូលរួមសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម។

លើសពីនេះ សម្រាប់វិស័យឧស្សាហកម្មអាទិភាព ក៏កម្ពុជានៅមិនទាន់មានស្ថាប័នសម្របសម្រួល ដើម្បី ដឹកនាំនិងពញាក់ស្មារតីឱ្យស្ថាប័នទទួលខុសត្រូវយកចិត្តទុកដាក់អំពីវិឌ្ឍនភាព ពិសេស ដោះស្រាយនូវកង្វល់ទាំង ឡាយដែលកើតឡើងជាក់ស្តែងនៅក្នុងប្រតិបត្តិការ។ ជាបទពិសោធន៍ ស្ថាប័នភាគច្រើនរុញការទទួលខុសត្រូវឱ្យគ្នា ទៅវិញទៅមក ដោយព្យាយាមគេចចេញពីបញ្ហា ដោយបណ្តោយឱ្យបញ្ហាងាយស្រួលក្លាយជាសុគ្រស្មាញ។ ក្នុងន័យ នេះ ស្ថាប័នសម្របសម្រួលត្រូវមានសមត្ថភាពផ្តល់ការគាំទ្រ ដូចជា ជំនួយបច្ចេកទេស ការបណ្តុះបណ្តាល និង ការវិនិយោគចាំបាច់សម្រាប់សកម្មភាពជាក់លាក់ណាមួយ ប្រសិនបើពិនិត្យឃើញថា ស្ថាប័នទទួលបន្ទុកពុំអាច អនុវត្តបាន ព្រមទាំងត្រូវមានយន្តការត្រួតពិនិត្យ ដើម្បីដាក់សម្ពាធឱ្យស្ថាប័នទទួលខុសត្រូវចាត់វិធានការ ដោះស្រាយនិងកែតម្រូវ។

ខ- មូលដ្ឋានចំណេះដឹងផ្នែកបច្ចេកទេសនិងជំនាញ

ការបង្កើតម៉ាស់និងភាពចម្រុះចាំបាច់នៃកម្មករជំនាញ អ្នកបច្ចេកទេស វិស្វករ និងអ្នកវិទ្យាសាស្ត្រ គឺជាកត្តា មិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍវិស័យកម្ពុជានិរន្តរ៍។ ការបណ្តុះបណ្តាលកម្មករជំនាញ អ្នកបច្ចេកទេស និងវិស្វករតិចតួចពេក នឹងដាក់កំហិតលើសមត្ថភាពស្រូប ប្រើប្រាស់ និងអភិវឌ្ឍបច្ចេកទេស/បច្ចេកវិទ្យា ទំនើបក្នុងវិស័យឧស្សាហកម្ម ដោយសារត្រូវពឹងផ្អែកលើអ្នកជំនាញពីខាងក្រៅដែលត្រូវចំណាយខ្ពស់។ ប្រការនេះ គឺជាឧបសគ្គសំខាន់មួយចំពោះសមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា ដែលចាំបាច់ត្រូវមានគោលនយោ- បាយអភិវឌ្ឍន៍ធនធានមនុស្សនិងការវិនិយោគសមស្រប។

ជារួម ការបណ្តុះបណ្តាលជំនាញនៅមិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់ប្រើឱ្យវិស័យឧស្សាហកម្ម ហើយ ប្រការនេះក៏ធ្វើឱ្យផលិតភាពនៅទាបផងដែរ។ កម្លាំងពលកម្មកម្ពុជាភាគច្រើនស្ថិតក្នុងវិស័យកសិកម្មឬសេវាកម្ម ហើយការប្រែក្លាយកម្លាំងពលកម្មទាំងនេះទៅប្រើឱ្យវិស័យឧស្សាហកម្ម ទាមទារនូវការផ្លាស់ប្តូរសំខាន់មួយក្នុង

ទីផ្សារពលកម្ម រួមទាំង របៀបរបបនៃការជ្រើសរើសពលករ ការបណ្តុះបណ្តាលជំនាញ ការបណ្តុះទម្លាប់ និង វិន័យការងារ ព្រមទាំងការរំពឹងទុកអំពីតម្រូវការនៃវិស័យនេះផងដែរ។ នៅពេលដែលកម្រិតសិក្សាមូលដ្ឋានរបស់ ពលករទាប ការបណ្តុះបណ្តាលត្រូវការពេលវេលា និងការអត់ធ្មត់ច្រើន។ ដូច្នេះ ការពង្រឹងយន្តការជ្រើសរើស កម្លាំងពលកម្មផ្លូវការ ដោយមានការបណ្តុះបណ្តាលច្បាស់លាស់ ចាំបាច់ត្រូវតែពង្រឹង ដើម្បីជៀសវាងការប្រើច្រក ក្រៅផ្លូវការដែលដាក់កម្មករឱ្យក្លាយជាចំណាប់របស់សហជីព ទាំងគុណស្រ័យ ទាំងបំណុល។ ក្នុងន័យនេះ ប្រព័ន្ធ និយ័តកម្មនៃការជ្រើសរើស និងប្រើប្រាស់កម្លាំងពលកម្ម ចាំបាច់ត្រូវកែលម្អឱ្យបានល្អប្រសើរ។

អត្រាបោះបង់ការសិក្សានៅមានកម្រិតខ្ពស់ ដែលជំរុញឱ្យកម្មជាអាចស្នាក់ជាប់ក្នុងឧស្សាហកម្មអតិពលកម្ម និងមានផលិតភាពទាប។ ក្នុងទិដ្ឋភាពនៃការកសាងមូលដ្ឋានបច្ចេកទេស ការសិក្សាត្រូវបញ្ចប់យ៉ាងហោច ណាស់នៅថ្នាក់ទី៩ ដើម្បីមានគ្រឹះរឹងមាំសម្រាប់ឈោងចាប់យកបច្ចេកទេស ដែលអាចជំរុញការស្រូបយក និង ការកសាងបច្ចេកវិទ្យា។ ក្នុងទិដ្ឋភាពនៃផលិតភាព ការអប់រំទាបពេកគឺជាការខាតបង់ផ្នែកផលិតភាពក្នុងរយៈពេល វែង ហើយកម្មករគ្មានលទ្ធភាពក្នុងការឈោងចាប់ជំនាញថ្មី ហើយសុខចិត្តទទួលយកការងារដែលមានកម្រៃទាប។ ក្នុងន័យនេះ គោលនយោបាយត្រូវបើកឱកាសទូលាយជូនពលករ ក្នុងការរៀនសូត្របន្ត និងឈោងចាប់ជំនាញថ្មី។

បរិយាកាសសង្គម ដែលផ្តល់តម្លៃលើបច្ចេកវិទ្យា/វិទ្យាសាស្ត្រ នៅមិនទាន់ផុសផុលនៅឡើយ ដែលប្រការ នេះក៏ជាបញ្ហាសម្រាប់ជំរុញទឹកចិត្តឱ្យយុវជនមានមោទនភាពនិងតម្រង់ទិសឱ្យពួកគេចាប់យកវិទ្យាសាស្ត្រ បច្ចេក- ទេស និងបច្ចេកវិទ្យា។ ការរៀបចំឱ្យមានទីតាំងផ្សេងៗដែលអនុញ្ញាតឱ្យយុវជនអាចស្វែងយល់និងមានអន្តរសកម្ម ជាមួយវិទ្យាសាស្ត្រ ក៏អាចបង្កើតនិងបង្កើនចំណាប់អារម្មណ៍របស់យុវជន ក្នុងគោលដៅប្រើប្រាស់ចម្ងល់ព្យាបាល ឱ្យពួកគេស្រវាយកិរិយាសាស្ត្រយកមកដោះស្រាយចំណោទជីវិត និងរិះរកគំនិតថ្មីៗ សម្រាប់បំពេញតម្រូវការ អនាគតរបស់ពួកគេ។

កម្ពុជានៅមិនទាន់បានយកចិត្តទុកដាក់លើកម្ពស់ការអភិវឌ្ឍឱ្យបានសកម្មនិងខ្លាំងក្លា លើវិស័យមាត្រា- សាស្ត្រនិងស្តង់ដារ ដែលវិស័យនេះមានតួនាទីសំខាន់ ក្នុងការគាំទ្រដល់កិច្ចដំណើរការខ្សែចង្វាក់ផលិតកម្មរបស់ រោងចក្រ សហគ្រាស សិប្បកម្ម ឱ្យបានល្អនិងប្រកបដោយការជឿជាក់។ ជាមួយគ្នានេះ វិស័យទាំងពីរ ជួយធ្វើឱ្យតម្លៃបន្ថែមផលិតផលកើនឡើងតាមរយៈការកាត់បន្ថយថ្លៃដើម ការធ្វើឱ្យមានជំនឿ និងទំនុកចិត្តលើ ទីផ្សារទាំងបរិមាណ តម្លៃ គុណភាព និងសុវត្ថិភាពផលិតផល។ ការលើកកម្ពស់ការអភិវឌ្ឍវិស័យមាត្រាសាស្ត្រ និង ស្តង់ដារឱ្យបានសមស្រប គឺជាកត្តាសំខាន់សម្រាប់ទាក់ទាញអ្នកវិនិយោគដើម្បីអភិវឌ្ឍឧស្សាហកម្ម។

ក- ការតភ្ជាប់ : ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងការសម្របសម្រួល

ទោះបីមានការខិតខំប្រឹងប្រែងជាខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈកាល២០ឆ្នាំកន្លងមកហេដ្ឋារ- ចនាសម្ព័ន្ធទាំងនោះនៅតែមិនទាន់គ្រប់គ្រាន់ ពិសេស ក្នុងដំណើរឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍ ។ កន្លងមក ការជំរុញការនាំចេញអង្ករមួយលានតោន បានឆ្លុះបញ្ចាំងឱ្យឃើញនូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីធានា

បាននូវខ្សែចង្វាក់ផ្គត់ផ្គង់ដែលអាចទុកចិត្តបាននិងទាន់ពេលវេលា។ បណ្តាញផ្លូវជាតិសំខាន់ៗ សម្រាប់ជំរុញការនាំចេញទទួលរងនូវភាពកកស្ទះ ដែលនាំទៅដល់ការពន្យារពេលដឹកជញ្ជូននិងដាក់បន្ទុកកាន់តែខ្លាំងលើផ្លូវក្នុងទំហំបច្ចុប្បន្ន។ ដូច្នេះ ការជំរុញការអភិវឌ្ឍឧស្សាហកម្មនិងការនាំចេញបន្ថែម បង្កើតឡើងនូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ពិសេស នៅតាមតំបន់ដែលជាទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មនិងការដឹកជញ្ជូនតាមមាត់ច្រកនាំចេញ ដែលគួសបញ្ជាក់អំពីភាពចាំបាច់នៃការអភិវឌ្ឍប្រព័ន្ធទ្វីស្ទិកមួយឱ្យមានប្រសិទ្ធភាពខ្ពស់។

បញ្ហាប្រឈមដ៏សំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម គឺកង្វះការផ្គត់ផ្គង់អគ្គិសនីមួយមានស្ថិរភាពនិងក្នុងថ្លៃប្រកួតប្រជែង។ កន្លងមក រាជរដ្ឋាភិបាលបានខិតខំជំរុញការវិនិយោគលើវិស័យអគ្គិសនី ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ។ ការប៉ាន់ស្មានពីតម្រូវការអគ្គិសនីអាចនឹងកើនឡើងពី១៤២ទៅ១៩២មេហ្គាវ៉ាត់ ជាមធ្យមក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០២៥។ នៅឆ្នាំ២០១២ សមត្ថភាពផ្គត់ផ្គង់អគ្គិសនីកម្ពុជាមាន៨២៥មេហ្គាវ៉ាត់ ហើយប្រសិនបើគម្រោងអគ្គិសនីទាំងឡាយបញ្ចប់តាមការគ្រោងទុក លទ្ធភាពផ្គត់ផ្គង់អាចនឹងសម្រេចបាន១,៨៦៦មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៥ និងឈានទៅបង្កើនការផ្គត់ផ្គង់ដល់២,៥០០មេហ្គាវ៉ាត់ នៅឆ្នាំ២០២០។ ការជំរុញការវិនិយោគបន្ថែមលើការផ្គត់ផ្គង់ថវន្តអគ្គិសនី គឺជាការចាំបាច់ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។ ទោះបីការផ្គត់ផ្គង់ជាភារកិច្ចចាំបាច់ត្រូវធ្វើបន្ទាន់ ដើម្បីជំរុញវិស័យកម្មន្តសាល តែការបញ្ចុះថ្លៃអគ្គិសនីឱ្យបានទាប និងមានលក្ខណៈប្រកួតប្រជែង ក៏ជាអាទិភាពសំខាន់ផងដែរ ព្រោះថាថ្លៃអគ្គិសនីបច្ចុប្បន្ននៅខ្ពស់ជាងបណ្តាប្រទេសជិតខាង។

ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាទឹកស្អាតនិងប្រព័ន្ធបង្ហូរទឹកស្អុយ ត្រូវគិតគូរឡើងវិញក្នុងទំហំថ្មី។ ការប៉ាន់ស្មានពីតម្រូវការទឹកអាចកើនឡើងក្នុងមួយឆ្នាំពី១០,០០០ម^៣/ថ្ងៃទៅដល់១៤,០០០ម^៣/ថ្ងៃ ហើយក្នុងឆ្នាំ២០២០ អាចតម្រូវការសរុបនឹងកើនដល់ប្រមាណ១៤មីនម^៣/ថ្ងៃ។ ជាមួយគ្នានេះ ការបង្ហូរទឹកស្អុយអាចនឹងទាមទារសមត្ថភាពប្រហែលជា១២មីនម^៣/ថ្ងៃ។ គួរកត់សម្គាល់ថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខ្លះ នៅខ្វះខាតប្រព័ន្ធទឹកស្អាត និង ប្រព័ន្ធបង្ហូរទឹកចេញនៅឡើយ។ ក្នុងន័យនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងនេះ ទាមទារឱ្យមានការគិតគូរនិងត្រៀមលក្ខណៈជាមុន ពិសេស នៅតាមតំបន់គោលដៅឧស្សាហកម្ម។

ទីតាំងសម្រាប់ការបង្កើតរោងចក្រកម្មន្តសាល មានសារៈសំខាន់ណាស់។ តាមការប៉ាន់ស្មាន តម្រូវការទីតាំងសម្រាប់រោងចក្រអាចនឹងកើនឡើងប្រមាណជា២៤០ហិ.តទៅ២៥០ហិ.តក្នុងមួយឆ្នាំ។ គិតដល់ឆ្នាំ២០២០ តម្រូវការផ្ទៃដីសម្រាប់ទីតាំងរោងចក្រអាចកើនដល់៣៤០០ហិ.តទៅ៤៥០០ហិ.ត។ ក្នុងពេលបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស២២កន្លែង សរុបទាំងអស់មានផ្ទៃដី៩០០០ហិ.ត ក្នុងនោះមាន២៨០ហិ.ត ដែលកំពុងដំណើរការ។ ដូចនេះ ហើយ ការរៀបចំជំរុញការប្រើប្រាស់តំបន់សេដ្ឋកិច្ចទាំងនោះ ពិសេស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអគ្គិសនី ទឹកស្អាតជាដើម គឺជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គម ដើម្បីបំពេញឱ្យផលិតកម្ម ជាការចាំបាច់ដើម្បីរក្សាស្ថិរភាពនៃ ការផ្គត់ផ្គង់កម្លាំងពលកម្ម។ ជាទូទៅ ហេដ្ឋារចនាសម្ព័ន្ធ រួមមានការអភិវឌ្ឍលំនៅឋាន សាលារៀន មន្ទីរពេទ្យ និង សេវាដឹកជញ្ជូនសាធារណៈ មិនបានគិតគូរជាក់លាក់ជាមួយនឹងទីតាំងសហគ្រាសឬរោងចក្រឡើយ។ ប្រការនេះ ធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើររបស់កម្មករ ហើយការស្វែងរកដំណោះស្រាយឯកជន ក៏បង្កឱ្យមាន អសុវត្ថិភាពនិងមានហានិភ័យខ្ពស់ ដែលប៉ះពាល់ដល់ផលិតភាព។ ការស្នាក់នៅរបស់កម្មករមានលក្ខណៈ បណ្តោះអាសន្ន និងនៅឆ្ងាយពីសេវាសាធារណៈ ទាំងការអប់រំ សុខាភិបាល និងសេវាសង្គមកិច្ចដទៃផ្សេងទៀត ដែលធ្វើឱ្យកម្មករងាកទៅរកសេវាឯកជន ដែលមិនសូវមានគុណភាពនិងត្រូវចំណាយច្រើន។ ប្រការនេះតម្រូវឱ្យ មានការគិតគូរអំពីដំណោះស្រាយរយៈពេលវែង ដើម្បីអាចបន្ថយចំណាយលើជីវភាពរបស់កម្មករ ក៏ដូចជាធានា បាននូវសុវត្ថិភាព និងលើកកម្ពស់គុណភាពជីវិត ពិសេស រក្សាប្រាក់បៀវត្សពិតឱ្យមានកំណើនជាប្រចាំ។

ឃ- ស្ថានភាពទីផ្សារហិរញ្ញវត្ថុ (ហិរញ្ញប្បទាន)

ការអភិវឌ្ឍវិស័យធនាគារ រួមទាំង វិស័យមីក្រូហិរញ្ញវត្ថុមានសន្ទុះខ្លាំង ក្នុងរយៈពេលមួយទសវត្សចុង ក្រោយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ប៉ុន្តែនៅមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការទុនវិនិ- យោគនៅឡើយ។ បើពិនិត្យលើការចាក់បូសហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ច (Financial Deepening) គឺនៅមានកម្រិត ទាបនៅឡើយធៀបនឹងប្រទេសដទៃផ្សេងទៀត។ ដូច្នេះ ការពង្រឹងប្រព័ន្ធធនាគារមានសារៈសំខាន់ក្នុងការជំរុញ ការប្រតិបត្តិការហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ច។ ហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគមិនសូវសំបូរបែប ជាពិសេស ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ធំៗ។ កាលបើគ្មានយន្តការផ្តល់ហិរញ្ញប្បទានទន់ភ្លន់ នោះគម្រោងវិនិយោគពិបាកនឹង លេចចេញជារូបរាងណាស់។ បទពិសោធក្នុង «**គោលនយោបាយជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ**» បង្ហាញ ថា មូលនិធិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មបាន ដើរតួនាទីគន្លឹះក្នុងការកែប្រែស្ថានភាពនៃឧស្សាហកម្មទាំងមូល ដោយពិមុនរោងម៉ាស៊ីនកិនស្រូវពិបាកខ្លី មកអាចទទួលបានកម្ចីក្នុងទំហំ និងលក្ខខណ្ឌសមស្រប។ យន្តការ ហិរញ្ញប្បទានចំពោះសកម្មភាពជាក់លាក់ត្រូវបង្កើតឡើង ទើបអាចជាឃ្នាស់ជំរុញឱ្យមានសកម្មភាពទាំងនោះ។ យន្តការហិរញ្ញប្បទាននេះចាំបាច់ត្រូវរៀបចំឡើង ស្របពេលនឹងការពង្រឹងយន្តការសន្សំក្នុងស្រុក ដូចជាវិស័យ ធានារ៉ាប់រងនិងប្រាក់សោធននិវត្តន៍ ដើម្បីធានាថា មានប្រភពឥណទានដែលមានការប្រាក់ទាបសមរម្យ។ ក្នុង ន័យនេះ ការប្រមូលផ្តុំការសន្សំឯកជនទាំងអស់ចូលក្នុងប្រព័ន្ធតែមួយ នឹងបង្កើតជម្រើសច្រើនសម្រាប់ផ្តល់ហិរញ្ញ- ប្បទានដល់គម្រោងឧស្សាហកម្ម។

ទីផ្សារមូលបត្រ ក៏ជាជម្រើសមួយសម្រាប់ការកៀរគរទុនវិនិយោគ ពិសេស ជាយន្តការហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍគម្រោងអាជីវកម្មរយៈពេលវែងប្រកបដោយចីរភាព។ ក្នុងបរិការណ៍នៃការអភិវឌ្ឍឧស្សាហកម្ម ការបន្តអភិវឌ្ឍទីផ្សារមូលបត្រឱ្យរស់រវើក ជាការបំពេញបន្ថែម និង ផ្តល់ជម្រើសហិរញ្ញប្បទាន ដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍវិស័យនេះ។ ឧទាហរណ៍ ប្រសិនបើតំបន់សេដ្ឋកិច្ចពិសេសចុះបញ្ជីក្នុងទីផ្សារមូលបត្រ តំបន់ទាំង

នោះអាចងាយស្រួលនឹងជំរុញការអភិវឌ្ឍឱ្យបានឆាប់រហ័ស កាលបើម្ចាស់ដើមខ្លះទុនដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ឱ្យគ្រប់គ្រាន់ឬពង្រឹងការគ្រប់គ្រងដើម្បីទាក់ទាញការវិនិយោគ។ ក្នុងន័យនេះ ទីផ្សារមូលបត្រអាចដើរតួ ជាយន្តការកៀរគរហិរញ្ញប្បទានវិនិយោគរយៈពេលវែង។

ដើម្បីជំរុញការផ្តល់ហិរញ្ញប្បទាន ជម្រើសមួយទៀតគឺពិនិត្យលទ្ធភាពបោះមូលបត្ររដ្ឋ ពិសេស នៅពេល កម្ពុជាលែងមានលទ្ធភាពទទួលបានហិរញ្ញប្បទានអនុគ្រោះ ព្រមគ្នានឹងការពង្រឹងការប្រមូលចំណូលជាតិ និងយន្តការ ប្រមូលប្រាក់សន្សំក្នុងស្រុក។ មួយវិញទៀត ការប្រើប្រាស់យន្តការវិនិយោគសាធារណៈ ក៏អាចជាជម្រើសមួយ បន្ថែមទៀត ដើម្បីជាឃ្លាស់ទាក់ទាញការវិនិយោគឯកជន ពិសេស ក្រោមក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងវិស័យ ឯកជន ក៏ដូចជាការពង្រីកក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងវិស័យអាទិភាព ជាក់ស្តែង។

ង- បញ្ហាទីផ្សារការងារនិងទំនាក់ទំនងវិជ្ជាជីវៈ

ទំនាក់ទំនងវិជ្ជាជីវៈនៅតែជាបញ្ហាប្រឈមចម្បង សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ហើយ បញ្ហានេះកើតឡើងសឹងនៅគ្រប់ប្រទេស ក្នុងដំណាក់កាលនៃការផ្លាស់ប្តូរជីវភាពពីកសិកម្ម/ជនបទ មកឧស្សាហកម្ម/ទីក្រុង។ ការគ្រប់គ្រងអន្តរកាលបែបនេះ ជាមូលដ្ឋានយ៉ាងសំខាន់នៃការទាក់ទាញវិនិយោគក្នុងពេល អនាគត ពិសេស ក្នុងក្របខណ្ឌនៃការធានាឱ្យបាននូវលក្ខខណ្ឌការងារល្អប្រសើរ ធានាផលិតភាពខ្ពស់ និងកម្រិតប្រាក់ឈ្នួល សមរម្យ។ បញ្ហានេះទាមទារឱ្យមានការដោះស្រាយប្រកបដោយការយកចិត្តទុកដាក់និងមានលក្ខណៈ ជាប្រព័ន្ធ ដោយផ្អែកលើក្របខណ្ឌច្បាប់ជាធរមាន ពិសេស ការពង្រឹងវិនិយោគផ្នែកសង្គម ដើម្បីបន្ធូរសម្ពាធលើការដំឡើង ថ្លៃប្រាក់ឈ្នួល ដើម្បីជាមូលដ្ឋានរក្សានូវភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។

ប្រការនេះវិញតែមានសារៈសំខាន់ នៅពេលដែលកម្ពុជាបោះជំហានចូលក្នុងក្របខណ្ឌនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ពីព្រោះការគ្រប់គ្រងលំហូរពលកម្មបានល្អ អាចធានានូវភាពប្រកួតប្រជែងរបស់កម្ពុជាជាទីតាំងនៃ ការធ្វើវិនិយោគ ។ ក្នុងន័យនេះ ការរៀបចំក្របខណ្ឌនិយ័តកម្មឱ្យបានគ្រប់គ្រាន់និងការដាក់ឱ្យអនុវត្តប្រកបដោយ ប្រសិទ្ធភាព គឺជាការងារដ៏ចាំបាច់។ ប្រព័ន្ធនិយ័តកម្មនិងការគ្រប់គ្រងទីផ្សារការងារមានសារៈសំខាន់ណាស់ ហើយ ចាំបាច់ត្រូវអនុវត្តឱ្យបានតែទូលំទូលាយថែមទៀត។ ការតម្រងទិសពលកម្មនពេលទទួលបានការងារ ការស្វែង យល់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់និយោជិក/និយោជក ការតវ៉ាសមហេតុផល និងដាក់ចេញនូវលក្ខខណ្ឌការងារ ច្បាស់លាស់ សុទ្ធតែជាយន្តការនិយ័តកម្មដែលត្រូវអនុវត្ត ដើម្បីធានាស្ថិរភាពនិងប្រសិទ្ធភាពនៃទីផ្សារការងារ ។

៣- ចក្ខុវិស័យ

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធខុស្សាហកម្មនៅកម្ពុជា ពី ខុស្សាហកម្មអតិពលកម្ម ឈានទៅខុស្សាហកម្មផ្នែកលើជំនាញត្រីមឆ្នាំ២០២៥ តាមរយៈការតភ្ជាប់ទៅនឹងខ្សែចង្វាក់ តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងការអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា ទន្ទឹម

នឹងការពង្រឹងភាពប្រកួតប្រជែងនិងការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅអភិវឌ្ឍ ឧស្សាហកម្មទំនើបដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ ការសម្រេចនូវចក្ខុវិស័យនេះនឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការទ្រទ្រង់និងលើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និង បរិយាប័ន្ន ការបង្កើតការងារជូនពលករកម្ពុជា ការបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ និងការបង្កើន ប្រាក់ចំណូលសមស្របជូនប្រជាជនកម្ពុជា។

តាមចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងដំណាក់កាល បីសំខាន់គឺ ការបន្តជំរុញសក្តានុពលនិងពិពិធកម្មឧស្សាហកម្មអតិពលកម្ម រួមមាន ឧស្សាហកម្មកម្មនុសាសន៍ និងកសិឧស្សាហកម្ម ក្នុងដំណាក់កាលដំបូង ការជំរុញការផ្លាស់ប្តូរស៊ីជម្រៅនៃរចនាសម្ព័ន្ធក្នុងឧស្សាហកម្មទូទៅ តាមរយៈពិពិធកម្មផលិតកម្ម ក្នុងដំណាក់កាលបន្ទាប់ និងការបន្តផ្លាស់ប្តូរតាមរយៈការជំរុញឯកទេសកម្មដែលផ្អែក លើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងដំណាក់កាលជឿនលឿន។ ក្នុងដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលនឹងផ្តោតលើការបង្កើតនូវមូលដ្ឋានឧស្សាហកម្មថ្មីៗ តាមរយៈការទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅ ស្រុក គួបផ្សំនឹងការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋពាក់ព័ន្ធ ការបន្តពង្រីកមូលដ្ឋានផលិតកម្មនិងការជំរុញការ នាំចេញ តាមរយៈទំនើបកម្មសហគ្រាសឧស្សាហកម្មនិងការបង្កើនផលិតភាព ព្រមទាំងការធ្វើវិចារណកម្ម និង ឯកទេសកម្មឧស្សាហកម្មនៅកម្ពុជា តាមរយៈការអនុវត្តនូវក្របខណ្ឌគោលនយោបាយនិងនិយ័តកម្មដែលមាន លក្ខណៈបុរេសកម្ម និងឈរលើមូលដ្ឋាននៃឧត្តមានុវត្តន៍។

៤ - គោលបំណងនិងគោលដៅ

«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចក្ខុវិស័យ ក្របខណ្ឌគោលនយោបាយ ក្របខណ្ឌសម្របសម្រួលការអនុវត្ត និងការរៀបចំយន្តការស្ថាប័ន សម្រាប់ជំរុញ ការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើ។ កម្មវត្ថុសំខាន់នៃគោលនយោបាយ នេះ គឺការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មចាំបាច់ ទាំងផ្នែករូបវន្តនិងផ្នែកទន់ ឱ្យសមស្របតាមសក្តានុពល ឧត្តមភាពប្រកួតប្រជែង និងសភាពការណ៍វិវត្តនៃ ឧស្សាហកម្មកម្ពុជា។ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ក៏មានគោលបំណងដាក់ចេញនូវវិធានការ ប្រទាក់ក្រឡាគ្នា ទាំងក្នុងកម្រិតម៉ាក្រូ កម្រិតវិស័យនីមួយៗ និងអន្តរាគមន៍ជាក់លាក់ តាមតម្រូវការជាក់ស្តែង ហើយមានវិសាលភាពគ្របដណ្តប់សម្រាប់ឆ្នាំ២០១៥- ២០២៥ និងត្រូវធ្វើបច្ចុប្បន្នកម្មរយៈពេល៥ឆ្នាំម្តង។

ដើម្បីសម្រេចចក្ខុវិស័យនិងគោលបំណងខាងលើ រាជរដ្ឋាភិបាលកំណត់យកគោលដៅចម្បងបី រួមមាន ការកែប្រែនិងពង្រឹងរចនាសម្ព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ការបង្កើននិងពិពិធកម្មខុទ្ទនិពន្ធនាំចេញ និង ការពង្រឹងយន្តការគ្រប់គ្រងនិងជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម។ គោលដៅទាំងនេះឆ្លុះបញ្ចាំង តាមរយៈការប្រែប្រួលរចនាសម្ព័ន្ធនិងស្ថានភាពសមិទ្ធកម្មសំខាន់ៗដូចខាងក្រោម៖

ទី១- ការកែប្រែ និង ពង្រឹងរចនាសម្ព័ន្ធខុស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិ **ដោយបង្កើនអនុបាតវិស័យ ឧស្សាហកម្មក្នុង ផ.ស.ស. ឱ្យបាន៣០% នៅឆ្នាំ២០២៥ពី២៤,១%នៃផ.ស.ស. នៅឆ្នាំ២០១៣** ក្នុងនោះ **វិស័យកម្មន្តសាល ត្រូវកើនឡើងពី១៥,៥%នៃ ផ.ស.ស. នៅឆ្នាំ២០១៣ទៅដល់២០%នៅឆ្នាំ២០២៥** (សូមមើលតារាង ទី២)។

តារាងទី២ : ការបែងចែក ផ.ស.ស. តាមវិស័យ

វិស័យ	១៩៦២	១៩៩៨	២០០៨	២០១៣	២០១៥	២០២០	២០២៥
កសិកម្ម	៤៩%	៤៤,៥%	៣២,៨%	៣១,៦%	២៩,០%	២៥%	២៣%
ឧស្សាហកម្ម	១៩%	១៦,៧%	២២,៤%	២៤,១%	២៦,២%	២៨%	៣០%
- កម្មន្តសាល	-	១២,៧%	១៥,៣%	១៥,៥%	១៦,០%	១៨%	២០%
សេវាកម្ម	៣២%	៣៤,៨%	៣៨,៨%	៣៨,៥%	៣៩,៤%	៤០%	៤០%
ឧបត្ថម្ភទុននិងពន្ធ	០%	៤%	៦%	៥,៨%	៥,៤%	៧%	៧%

ទី២- ការបង្កើន និង ពិពិធកម្មមុខទំនិញនាំចេញ **ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល(មិនមែន ជាវាយនភណ្ឌ) ឱ្យបាន១៥%នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥** ទន្ទឹមនឹង **ការជំរុញការនាំចេញទំនិញកែច្នៃ កសិកម្មឱ្យបាន១២%នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥** ក៏ដូចជា **ការនាំចេញបន្ថែមនូវផលិតផលថ្មីៗ** ជាប្រចាំ (សូមមើលតារាងទី៣)។

តារាងទី៣ : ចំណែកនៃមុខទំនិញនាំចេញ

វិស័យ	១៩៩៨	២០០៨	២០១៣	២០១៥	២០២០	២០២៥
ការនាំចេញកសិផលកែច្នៃ	១០%	១០%	៧,៩%	៨%	១០%	១២%
កម្មន្តសាល						
- សម្លៀកបំពាក់និងស្បែកក្រដាស	៨០%	៧០%	៧៧%	៦០%	៥៥%	៥០%
- មិនមែនសម្លៀកបំពាក់និងស្បែកក្រដាស	០,១%	០,៥%	១%	៥%	១០%	១៥%

ទី៣- ការពង្រឹងយន្តការគ្រប់គ្រងនិងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដោយជំរុញការចុះបញ្ជី ផ្លូវការនៃសហគ្រាសទាំងនោះ រួមទាំងសហគ្រាសធុនធំផងដែរ និងលើកកម្ពស់អភិបាលកិច្ចសាធារណៈកម្ម តាមរយៈ ការកាន់បញ្ជីភាគណនេយ្យ និងតារាងតុល្យការ។ **ជាគោលដៅនៅឆ្នាំ២០២៥ សហគ្រាសធុនតូចនិងមធ្យម៨០%និង ៩៥%រៀងៗខ្លួន និងត្រូវបានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូចនិងមធ្យម៥០%និង៧០%រៀងៗខ្លួន នឹង មានបញ្ជីភាគណនេយ្យនិងតារាងតុល្យការត្រឹមត្រូវ**។ តាមពិត គោលដៅនេះហាក់ដូចជាសាមញ្ញ ប៉ុន្តែចំណុច សំខាន់នៃការចុះបញ្ជីការ គឺជាយន្តការអភិបាលកិច្ចមួយសម្រាប់ តាមដានអំពីស្ថានភាពអាជីវកម្ម និងកិច្ចដំណើរ ការរបស់សហគ្រាស ដែលធានានូវការទទួលខុសត្រូវចំពោះម្ចាស់ភាគហ៊ុន ព្រមទាំងផ្តល់នូវឧបករណ៍ធានាសម្រាប់

ទទួលបានហិរញ្ញប្បទាននិងជាមូលដ្ឋានវាយតម្លៃសម្រាប់ទទួលបានការគាំទ្រនិងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា ការបណ្តុះបណ្តាលនិងជំនួយបច្ចេកទេសជាដើម (សូមមើលតារាងទី៤)។

តារាងទី៤ : អត្រាក្រុមហ៊ុនផ្លូវការបានចុះបញ្ជី និងមានតារាងតុល្យការ

ទំហំ/ប្រភេទ សហគ្រាស	បានចុះបញ្ជីផ្លូវការ			មានតារាងតុល្យការ		
	២០១០	២០២០	២០២៥	២០១០	២០២០	២០២៥
សហគ្រាសធុនតូច	៣៧%	៧០%	៨០%	៤%	៣០%	៥០%
សហគ្រាសធុនមធ្យម	៧២%	៨០%	៩៥%	២៤%	៥០%	៧០%
សហគ្រាសធុនធំ	៩៣%	១០០%	១០០%	៦៦%	១០០%	១០០%

៥- ក្របខណ្ឌយុទ្ធសាស្ត្រ

៥. ១- យុទ្ធសាស្ត្រគន្លឹះនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម

ដើម្បីសម្រេចនូវចក្ខុវិស័យ គោលបំណង និងគោលដៅខាងលើ យុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ផ្តោតជាសំខាន់លើការរៀបចំ និងអនុវត្តនូវក្របខណ្ឌគោលនយោបាយមួយច្បាស់លាស់ ដែលមានការសម្រប-សម្រួលប្រទាក់ក្រឡាគ្នានិងបំពេញតួនាទីទៅវិញទៅមក ដោយចាប់ផ្តើមពីការកែទម្រង់និងការកែសម្រួលយន្តការ ស្ថាប័ន ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្ត **«គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម»**។ ក្របខណ្ឌ គោលនយោបាយនេះ រួមមានសសរស្តម្ភបួន៖ **ទី១-** ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនិងការកៀរគរវិនិយោគ ឯកជនក្នុងស្រុកសម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្ម ការអភិវឌ្ឍនិងពង្រីកទីផ្សារនាំចេញនិងការជំរុញការអភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យា **ទី២-** ការអភិវឌ្ឍនិងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម ដើម្បីពង្រីកនិងពង្រឹងមូលដ្ឋាន ឧស្សាហកម្មកម្ពុជានិរន្តរ៍ ការធ្វើទំនើបកម្មនិងចុះបញ្ជីសហគ្រាសជាផ្លូវការ ការជំរុញការអភិវឌ្ឍនិងផ្ទេរបច្ចេកវិទ្យា និងការពង្រឹងការតភ្ជាប់ឧស្សាហកម្មរវាងសហគ្រាសក្នុងស្រុកជាមួយនឹងសហគ្រាសបរទេស ពិសេស នៅក្នុង វិស័យកសិឧស្សាហកម្ម **ទី៣-** ការកែលម្អបរិស្ថាននិយតកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង តាមរយៈការលើក កម្ពស់បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ការផ្តល់ព័ត៌មានអំពីទីផ្សារ និងការកាត់បន្ថយចំណាយ ចម្លងការអាជីវកម្ម និង **ទី៤-** ការសម្របសម្រួលគោលនយោបាយគាំទ្រ រួមមានការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ និងការកែលម្អទំនងទំនងឧស្សាហកម្ម ការអនុវត្តផែនការរៀបចំផែនដី នគរូបនីយកម្ម និងផែនការប្រើប្រាស់ដី ស្របតាម **«គោលនយោបាយដីធ្លី»** និង **«គោលនយោបាយជាតិស្តីពីការរៀបចំផែនដី»** ព្រមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន- ឡូជីស្តិក និងការតភ្ជាប់ឌីជីថល ការផ្គត់ផ្គង់អគ្គិសនីនិងទឹកស្អាត ព្រមទាំងសេវាគាំទ្រផ្សេងទៀត ដូចជាសេវាសាធារណៈ សេវាសង្គមកិច្ច និង សេវាហិរញ្ញវត្ថុ។

ក្របខណ្ឌយុទ្ធសាស្ត្រខាងលើ មានមុខប្រែប្រួលសំខាន់ៗដែលបំពេញតួនាទីទៅមក ក្នុងនោះ សសរស្តម្ភ ទីមួយ មានគោលបំណងកៀរគរទុនវិនិយោគដើម្បីបង្កើតឧស្សាហកម្មថ្មីៗ ទ្រង់ទ្រាយធំ ដែលមានចរិតជាឧស្សាហកម្មនាំមុខនិងបម្រើឱ្យគោលដៅជ្រៀតចូលទីផ្សារតំបន់និងអន្តរជាតិ ក៏ដូចជាការភ្ជាប់ជាមួយខ្សែចង្វាក់តម្លៃសកល។ សសរស្តម្ភទីពីរ សំដៅពង្រឹងនិងកសាងមូលដ្ឋានឧស្សាហកម្មក្នុងស្រុកមានស្រាប់ ដោយផ្តោតលើសហគ្រាសធុនតូចនិងមធ្យម ដើម្បីអភិវឌ្ឍឧស្សាហកម្មគាំទ្រ និងចង្កោមឧស្សាហកម្មក្នុងខ្សែចង្វាក់ផលិតកម្មនិងខ្សែចង្វាក់តម្លៃសំខាន់ៗ ដែលអាចផ្សារភ្ជាប់និងចូលរួមសកម្មភាពផលិតកម្មជាមួយនឹងឧស្សាហកម្មប្រភេទទីមួយ។ ដោយឡែក សសរស្តម្ភទីបីផ្សេងទៀត មានតួនាទីគាំទ្រនិងរួមចំណែកដល់ការសម្រេចគោលដៅលើការដ្ឋានពីរខាងដើម ពោលគឺការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាការសម្រួលសកម្មភាពអាជីវកម្មនិងឧស្សាហកម្មនៅកម្ពុជា ដែលពាក់ព័ន្ធនឹងក្របខណ្ឌច្បាប់និងនិយតកម្មធនធានមនុស្សនិងជំនាញ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការផ្គត់ផ្គង់ធាតុចូលសម្រាប់ឧស្សាហកម្ម ដូចជា វត្ថុធាតុដើម អគ្គិសនី ទឹកស្អាតជាដើម។

៥. ២ - វិសាលភាពនិងវិស័យអាទិភាព

វិសាលភាពនិងវិស័យអាទិភាពដែលជាកម្មវត្ថុនៃ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ផ្តោតជាសំខាន់លើប្រភេទឧស្សាហកម្មដែលចាត់ទុកជាអាទិភាព សារៈសំខាន់សម្រាប់ការភ្ជាប់ជាមួយខ្សែចង្វាក់តម្លៃសកល និងបណ្តាញផលិតកម្មតំបន់ ការជ្រើសរើសទីតាំងដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការវិនិយោគ ព្រមទាំងក្របខណ្ឌច្បាប់ គោលនយោបាយ និងយន្តការផ្តល់ការលើកទឹកចិត្ត ដែលត្រូវរៀបចំលម្អិតបន្ថែមទៀតនៅក្នុងផែនការអនុវត្តជាក់ស្តែង។

ក- វិសាលភាព

«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម» នឹងត្រូវអនុវត្តក្នុងវិសាលភាព ដូចខាងក្រោម៖

ទី១- ការជំរុញការអភិវឌ្ឍវិស័យកម្មន្តសាលនិងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេសនិងក្នុងស្រុក ព្រមទាំងការលើកកម្ពស់សមត្ថភាពសហគ្រាសធុនតូចនិងមធ្យម ទាំងក្នុងស្រុកនិងបរទេស សំដៅជំរុញផលិតកម្មលើមុខទំនិញបម្រើការនាំចេញនិងជំនួសការនាំចូល។

ទី២- សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់និងពិភពលោក ដើម្បីទាញផលពីវិមាត្រសេដ្ឋកិច្ចតាមរយៈការទាក់ទាញវិនិយោគបរទេសធំៗ ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ការអភិវឌ្ឍរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ និងការភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស ដូចជាអាជីវកម្មភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកោះកុង និងតំបន់ជាប់ព្រំដែនប្រទេសជិតខាង ពិសេស ការភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មទីក្រុងបាងកកនិងទីក្រុងហូជីមិញ។

៩៣- ការតម្រង់ទិសការអភិវឌ្ឍតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធភាពសេវាដឹកជញ្ជូន ឡូជីស្តិក និងការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធតាំទ្រផ្សេងទៀត។ រាជរដ្ឋាភិបាលកំណត់យករាជធានីភ្នំពេញ ព្រមទាំងតំបន់ជាប់ព្រំដែនកម្ពុជា ថៃ និងកម្ពុជា វៀតណាម ជាតំបន់សក្តានុពល សម្រាប់ផលិតមុខទំនិញកម្មន្តសាល និងការតភ្ជាប់ខ្សែចង្វាក់ផលិតកម្មតំបន់ របៀងឧស្សាហកម្មពីខេត្តព្រះ សីហនុមកដល់ភ្នំពេញជាតំបន់អភិវឌ្ឍន៍កម្មន្តសាលសម្រាប់ជំរុញការនាំចេញ របៀងឧស្សាហកម្មពីខេត្តកំពង់ចាម រហូតដល់ភាគពាយព្យប្រទេសជាតំបន់កែច្នៃកសិកម្ម និងតំបន់សៀមរាបជាតំបន់ផលិតកម្មសិប្បកម្មសម្រាប់គាំទ្រវិស័យទេសចរណ៍។

៩៤- ការលើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចនិងសួនឧស្សាហកម្ម រួមទាំងកន្សោមឧស្សាហកម្ម ពិសេស ការតភ្ជាប់ខ្សែចង្វាក់ផលិតកម្មឆ្លងដែនក្នុងតំបន់ កន្សោមឧស្សាហកម្មបច្ចេកវិទ្យា កន្សោមកសិឧស្សាហកម្ម កន្សោមកម្មន្តសាល/សិប្បកម្មបម្រើទីផ្សារក្នុង និងក្រៅប្រទេសជាឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មវត្ថុអនុស្សាវរីយ៍សម្រាប់ទេសចរណ៍ជាដើម។

៩៥- ការយកចិត្តទុកដាក់និងជ្រោមជ្រែងចំពោះឧស្សាហកម្មជួយដោះស្រាយបញ្ហាសង្គម(Social Enterprises) ដូចជាការលើកកម្ពស់អាហារូបត្ថម្ភកុមារ^៩ ការអភិវឌ្ឍចំណេះដឹង ការលើកកម្ពស់អត្តសញ្ញាណជាតិ^{១០} ការអភិវឌ្ឍមរតកវប្បធម៌ ការជួយដល់ក្មេងកំព្រា ជនពិការ និងចាស់ជរា សម្ភារៈកីឡាជាដើម។

៩៦- ការយកចិត្តទុកដាក់និងជ្រោមជ្រែងចំពោះឧស្សាហកម្មដែលប្រើប្រាស់ចំណេះដឹង/បច្ចេកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធិជាតិ និងបង្កើតជាថ្នលសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុកជារួម។

ខ- វិស័យអាទិភាព

ទោះបីវិស័យឯកជនជាអ្នកសម្រេចចិត្តលើអាទិភាពក្នុងការវិនិយោគក្តី រាជរដ្ឋាភិបាលមានតួនាទីសម្របសម្រួលនិងតម្រង់ទិស ដោយផ្អែកលើឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសនិងជំរុញការប្រើប្រាស់ធនធានទំនេរឱ្យអស់សក្តានុពល ព្រមទាំងការគិតគូរច្បាស់លាស់អំពីដែនសមត្ថកិច្ចនិងហានិភ័យឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់ប្រភេទឧស្សាហកម្មអាទិភាពដូចខាងក្រោម៖

៩៧- ឧស្សាហកម្មកម្មន្តសាលថ្មីៗ មានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលផ្តោតលើទាំងផលិតផលប្រើប្រាស់ និងសម្ភារៈបរិក្ខារផលិតកម្ម

^៩ ឧទាហរណ៍ ការផលិតចំណីអាហារសម្រាប់ទារកក្នុងតម្លៃថោកនិងងាយរកទិញបាន ដែលបម្រើឱ្យគោលដៅពាណិជ្ជកម្មផង និងគោលដៅលើកកម្ពស់សុខុមាលភាពទារកផង ឬការកែច្នៃចំណីអាហារសម្រាប់កុមារដែលមានជីវិតគ្រប់គ្រាន់ ដែលលក់ក្នុងតម្លៃថោក អាចទុកបានយូរ និងមានការផ្គត់ផ្គង់ទូលំទូលាយ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់អាហារូបត្ថម្ភកុមារ ពិសេស នៅតាមតំបន់ជនបទ។

^{១០} ឧទាហរណ៍ ការផលិតកម្មវិធីកុំព្យូទ័រឬកម្មវិធីទូរស័ព្ទ និង software ផ្សេងៗ ជាភាសាជាតិ។

ដូចជាការផ្គុំដំឡើងគ្រឿងចក្រ ការផ្គុំដំឡើងសម្ភារៈបរិក្ខារមេកានិក អេឡិចត្រូនិច និងអគ្គិសនី ការផ្គុំដំឡើង មធ្យោបាយដឹកជញ្ជូន និងការកែច្នៃធនធានធម្មជាតិ ជាដើម។

ទី២- សហគ្រាសធុនតូចនិងមធ្យមក្នុងគ្របវិស័យ ដែលពាក់ព័ន្ធនឹងផលិតកម្មឱសថនិងបរិក្ខារពេទ្យ ឧស្សាហកម្មសិប្បកម្មសម្ភារៈសំណង់ ផលិតកម្មសម្ភារៈបម្រើការរេចខ្ទប់នាំចេញ ផលិតកម្មគ្រឿងសង្ហារឹម និង សម្ភារៈបម្រើឱ្យឧស្សាហកម្មជាដើម។

ទី៣- ផលិតកម្មកសិឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញនិងទីផ្សារក្នុងស្រុក។

ទី៤- ប្រភេទឧស្សាហកម្មគាំទ្រ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្ម បម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មភ្ជាប់ទៅទីផ្សារខ្សែចង្វាក់តម្លៃសកល (ឧស្សាហកម្ម អនុគមន៍-Forward Linkages) និងឧស្សាហកម្មភ្ជាប់បណ្តាញផ្គត់ផ្គង់វត្ថុធាតុដើម(ឧស្សាហកម្មប្រតិភមន៍- Backward Linkages) ពិសេស សម្រាប់វិស័យកាត់ដេរ ឧស្សាហកម្មផលិត គ្រឿងបន្លាស់ និង ឧស្សាហកម្មផ្គុំ ដំឡើង រួមទាំងការផលិតផលិតផលពាក់កណ្តាលសម្រេចផ្សេងៗ។

ទី៥- ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់និងមានចរិតយុទ្ធសាស្ត្រសម្រាប់អនាគត ដូច ជាឧស្សាហកម្មព័ត៌មានវិទ្យានិងទូរគមនាគមន៍(ICT) ឧស្សាហកម្មថាមពល ឧស្សាហកម្មធុនតូច សិប្បកម្មលក្ខណៈ វប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណី និងឧស្សាហកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាបៃតង។

៥.៣- អភិវឌ្ឍន៍នៃការអនុវត្ត

រាជរដ្ឋាភិបាលមានតួនាទីបុរេសកម្មនិងជាកាតាលីករ ជាយុទ្ធសាស្ត្រវិទូ ជាអ្នកគ្រប់គ្រងនិងជាអ្នកសម្រួល ដល់កិច្ចដំណើរការអភិវឌ្ឍ ឯផ្នែកឯកជន ជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងក្របខណ្ឌនៃ **«គោល- នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** រាជរដ្ឋាភិបាលមានតួនាទីធានានូវបរិយាកាសនិយ័តកម្មដែលមានលក្ខណៈ អំណោយផល ផ្តល់នូវការគាំទ្រនិងការលើកទឹកចិត្តសមស្របសម្រាប់វិស័យអាទិភាព រួមទាំងការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសកម្មភាពឧស្សាហកម្ម។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលអាចនឹងចូលរួមវិនិយោគ ផ្តល់ក្នុងការអភិវឌ្ឍឧស្សាហកម្មមានលក្ខណៈយុទ្ធសាស្ត្រ ពិសេស តាមរយៈសហគ្រាសរដ្ឋ (SOEs) ឬ ភាពជា ដៃគូជាមួយឯកជន ព្រមទាំងពិចារណាលើលទ្ធភាពធានាស្វែងរកទីផ្សារ សម្រាប់ឧស្សាហកម្មបែបនេះ តាមរយៈ គម្រោងលទ្ធកម្មសាធារណៈ និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដូចជាការធានាការផ្តល់កម្ចីមានលក្ខណៈសម្បទាន សម្រាប់ដំណើរការផលិតកម្ម ការជួលឬទិញបរិក្ខារគ្រឿងចក្រ សេវាប្រឹក្សាយោបល់ និងអចលនវត្ថុជាដើម។

ក្នុងដំណើរការអនុវត្តជាក់ស្តែង រាជរដ្ឋាភិបាលនឹងតម្រង់ទិសលើការផ្តល់ប្តូររចនាសម្ព័ន្ធសំខាន់ៗ ដើម្បី គាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពិសេស ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញនិងការអប់រំបច្ចេកទេស ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការជំរុញនូវវត្ថុធាតុដើមបច្ចេកវិទ្យា និងការផ្គត់ផ្គង់វត្ថុធាតុដើមជាដើម។ ការបណ្តុះបណ្តាល ជំនាញនិងបច្ចេកទេស មានសារៈសំខាន់ណាស់ក្នុងលើកកម្ពស់សមត្ថភាពផលិតកម្ម ដែលលក្ខខណ្ឌទីផ្សារសុទ្ធសាធ

ពុំអាចផ្តល់បាន ខណៈដែលការវិនិយោគឯកជនលើការអប់រំនៅមានកម្រិតទាបនៅឡើយ។ ដូច្នេះ រាជរដ្ឋាភិបាល នឹងផ្តល់ការលើកទឹកចិត្តនិងរៀបចំយន្តការដើម្បីជំរុញការវិនិយោគលើការអប់រំនិងបណ្តុះបណ្តាល ដែលធានាបាន ការចូលរួមពីស្ថាប័នរដ្ឋ សហគ្រាសឧស្សាហកម្ម និងពលករផងដែរ សម្រាប់ការសិក្សាជំនាញ វិជ្ជាជីវៈនិង ការបណ្តុះបណ្តាលបច្ចេកទេសជាន់ខ្ពស់។ ម្យ៉ាងវិញទៀត ដោយសារបច្ចេកវិទ្យានិងនវានុវត្តន៍ មានសារៈសំខាន់ សម្រាប់ពង្រឹងភាពប្រកួតប្រជែង រាជរដ្ឋាភិបាលនឹងរៀបចំយន្តការនិងកម្មវិធីជាក់លាក់សម្រាប់ជំរុញការអភិវឌ្ឍ វិស័យនេះ ពិសេស ផ្តោតលើសហប្រតិបត្តិការឬការផ្សារភ្ជាប់រវាងសកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ រួមទាំងមជ្ឈមណ្ឌលបច្ចេកវិទ្យាផងដែរ ដើម្បីសិក្សា វិភាគ និងពិគ្រោះយោបល់អំពីការអភិវឌ្ឍ ផលិតផលការរៀប ចំចង្វាក់ផលិតកម្មនិងការជំរុញការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។ ចំណែកឯ ប្រព័ន្ធផ្គត់ផ្គង់វត្ថុធាតុដើមឬ ធាតុចូល ប្រកបដោយគុណភាព ស្ថិរភាព និងថ្លៃទាប មានសារៈសំខាន់សម្រាប់ ផលិតកម្មឧស្សាហកម្ម ដែលចាំបាច់ត្រូវមានយុទ្ធសាស្ត្រនិងផែនការច្បាស់លាស់ក្នុងការកាត់បន្ថយថ្លៃដើម តាមរយៈការវាយតម្លៃអំពី សេចក្តីត្រូវការ ការផ្តល់ជំនួយបច្ចេកទេសដើម្បីលើកកម្ពស់សមត្ថភាពអ្នកផ្គត់ផ្គង់ និងការកាត់បន្ថយថ្លៃនិច្ចលតាម រយៈការសម្រួលនីតិវិធីនិងការបន្ថយអត្រាពន្ធតម។

ក្នុងបរិការណ៍នេះ រាល់ការគាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្សេងៗ ក្នុងក្របខណ្ឌនៃ គោលនយោបាយនេះ ត្រូវអនុវត្តដោយផ្អែកលើសមិទ្ធកម្ម កម្មវត្ថុគោលនយោបាយច្បាស់លាស់និងសកម្មភាព អនុវត្តជាក់ស្តែង ដូចជា ការសម្រេចគោលដៅលើបរិមាណនាំចេញ ឬ លទ្ធផលជាក់ស្តែងពីដំណើរការបង្កើត រោងចក្រឧស្សាហកម្មថ្មី ជាដើម ដោយផ្សារភ្ជាប់ទៅនឹងការកែលម្អលក្ខខណ្ឌការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ព្រមទាំងការផ្ទេរបច្ចេកវិទ្យា។ លើសពីនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើកិច្ចការពារ បរិស្ថាន ដើម្បីបញ្ចៀសការបំពុលបរិស្ថាន ដោយសារកាកសំណល់ឧស្សាហកម្ម និងសារធាតុគីមីផ្សេងៗ។ រាជរដ្ឋាភិបាលជំរុញនិងលើកទឹកចិត្តចំពោះដំណើរការឧស្សាហូបនីយកម្មសម្រាប់ទាំងអស់គ្នា (Inclusive Industrialization) ដែលបម្រើឱ្យគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ពិសេស ការលើកស្ទួយសុខុមាលភាព របស់ពលករ។

៦- វិធានការគោលនយោបាយនិងផែនការសកម្មភាព

នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រខាងលើនេះ រាជរដ្ឋាភិបាលដាក់ចេញ និងជំរុញអនុវត្តវិធានការគោលនយោ- បាយសំខាន់ៗ ដូចខាងក្រោម៖

៦.១- ការជំរុញការទាក់ទាញវិនិយោគ

ក- បរិយាកាសវិនិយោគ

- ពិនិត្យឡើងវិញនូវច្បាប់វិនិយោគ ព្រមទាំងវិធានច្បាប់ពាក់ព័ន្ធដទៃទៀត ផ្អែកលើតម្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម សំដៅលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្ម រួមមាន

ការទាក់ទាញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញ និង ការបង្កើនតម្លៃបន្ថែមនៃឧស្សាហកម្មជំនួញ

- ពិនិត្យឡើងវិញនិងកែសម្រួលលក្ខខណ្ឌវិនិច្ឆ័យពិសេស សម្រាប់ទាក់ទាញ «គម្រោងវិនិយោគ សក្តានុពលនិងមានគុណភាព» ដែលផ្តល់ផលវិជ្ជមាននិងតម្លៃបន្ថែម សម្រាប់ការបើកផ្លូវដល់ ការអភិវឌ្ឍ និងទាក់ទាញឧស្សាហកម្មថ្មីៗ មកកម្ពុជា
- បន្តពង្រឹងបរិស្ថានអនុគ្រោះសម្រាប់ការវិនិយោគនិងធុរកិច្ច តាមរយៈការបន្តកែលម្អក្របខណ្ឌគតិយុត្ត ការធ្វើវិចារណកម្មការផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគ ការបន្តពង្រឹងក្របខណ្ឌអភិ- បាលកិច្ច និងប្រសិទ្ធភាពនៃស្ថាប័នសាធារណៈពាក់ព័ន្ធ ពិសេស ការពង្រឹងយន្តការ **«ប្រកបចេញចូល វត្សរ៍»**នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយជាយន្តការជាក់ស្តែងប្រកបដោយប្រសិទ្ធភាព សម្រាប់ កិច្ចសម្រួលពាណិជ្ជកម្ម
- ធ្វើវិចារណកម្មលើការលើកទឹកចិត្តបន្ថែម ចំពោះគម្រោងវិនិយោគដែលរួមចំណែកក្នុងការបណ្តុះ- បណ្តាលជំនាញ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍
- ពង្រឹងសមត្ថភាពស្ថាប័ននិងសមាហរណកម្មមុខងារគ្រប់គ្រងនិងទាក់ទាញវិនិយោគ ជាមួយមុខងារ ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលស្ថិតក្រោមសមត្ថកិច្ចនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាម រយៈការរៀបចំផែនការសកម្មភាពរយៈពេលខ្លីនិងមធ្យម ការកែទម្រង់និងទំនើបកម្មស្ថាប័ន និងការ លើកកម្ពស់សមត្ថភាពមន្ត្រី ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងចក្ខុវិស័យ និងគោលដៅ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម
- ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការត្រួតពិនិត្យនិងតាមដានការអនុវត្តគម្រោងវិនិយោគ ដើម្បី ធានាការគោរពគោលការណ៍និងលក្ខខណ្ឌនៃកិច្ចសន្យាវិនិយោគ ព្រមទាំងអនុលោមភាពនៃច្បាប់ កម្ពុជាជាធរមាន
- ពង្រឹងយន្តការផ្តល់សេវាថែទាំវិនិយោគ ដោយផ្អែកលើឧត្តមានុវត្តន៍ជាសកល ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៃការសម្រួលការវិនិយោគនិងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ក្នុងគ្រប់ដំណាក់ កាលនៃការអនុវត្តគម្រោងវិនិយោគ
- បន្តពង្រឹងប្រសិទ្ធភាពនៃ **«វេទិកាវេជ្ជាភិបាលជាមួយនឹងវិស័យឯកជន»** ដើម្បីលើកទឹកចិត្តដល់ ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ពិសេស ការធានានូវផលប្រយោជន៍ រួមនៃវិស័យឧស្សាហកម្ម ការប្រកួតប្រជែងស្មើភាព និងការលើកកម្ពស់បរិយាកាសវិនិយោគ

- រៀបចំនិងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ និងវិធានការជាក់ស្តែង ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ដោយផ្ដោតលើប្រទេសគោលដៅមួយចំនួន និងកំណត់ប្រភេទឧស្សាហកម្មអាទិភាពច្បាស់លាស់
- ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រផ្តល់ព័ត៌មានវិនិយោគ ដោយយកចិត្តទុកដាក់លើភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ពិសេស ការកែលម្អមតិភាពព័ត៌មានដែលផ្អែកលើប្រតិកម្មរបស់អ្នកប្រើប្រាស់។

ខ- ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនិងការរៀបចំតំបន់ឧស្សាហកម្ម

- ពិនិត្យឡើងវិញអំពីក្របខណ្ឌលើកទឹកចិត្តសម្រាប់ក្រុមហ៊ុន ដែលបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាំងក្រុមហ៊ុនបរទេស ក្រុមហ៊ុនក្នុងស្រុក និងសហគ្រាសធុនតូចនិងមធ្យម
- ចាត់វិធានការនិងជំរុញឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតពីវិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេស ដែលបានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលកន្លងមក សំដៅធានាឱ្យមានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនដែលកំពុងស្វែងរកទីតាំងបង្កើតមូលដ្ឋានផលិតកម្មក្នុងតំបន់ទាំងនោះ
- ជំរុញការបង្កើតកម្រងឧស្សាហកម្មនិងស្ថានឧស្សាហកម្មធំៗ តាមរយៈការអនុម័ត **«ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស»** សំដៅអភិវឌ្ឍតំបន់ទាំងនោះឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិលើគ្រប់ទិដ្ឋភាពរួមមាន ប្រព័ន្ធគ្រប់គ្រង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្តធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្ម ព្រមទាំងការលើកទឹកចិត្ត និងវិធានការគាំទ្រជាក់ស្តែងផ្សេងទៀត ដើម្បីជំរុញការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
- បន្តអភិវឌ្ឍតំបន់ឧស្សាហកម្មតាមបណ្តាខេត្ត ដែលជាមូលដ្ឋានប្រមូលផ្តុំនៃសហគ្រាសធុនតូចនិងមធ្យម សំដៅជំរុញលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសទាំងនោះ ពិសេសតាមរយៈការផ្តល់អាទិភាពលើការតភ្ជាប់បណ្តាញអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ផ្លូវដឹកជញ្ជូននិងទ្វេដ្ឋានស្តុកព្រមទាំងការសម្រួលនិងការលើកទឹកចិត្តផ្សេងទៀតពីរដ្ឋ
- ជំរុញការអភិវឌ្ឍរបៀងឧស្សាហកម្ម ពិសេស ផ្ដោតលើរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរខាងត្បូង (Southern Coastal Economic Corridor) រួមមាន ខេត្តព្រះសីហនុ និងខេត្តកោះកុង ព្រមទាំងរបៀងតាមបណ្តោយផ្លូវជាតិសំខាន់ៗដែលតភ្ជាប់ប្រទេសសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាការតភ្ជាប់របៀងសេដ្ឋកិច្ចកម្ពុជាទៅនឹងប្រទេសជិតខាង នៅក្នុងក្របខណ្ឌនៃរបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គនិងអាស៊ាន
- លើកកម្ពស់ការប្រកួតប្រជែងរវាងតំបន់សេដ្ឋកិច្ចពិសេសនានា ដោយសិក្សាបង្កើតស្ថានភាពសម្រាប់វាស់ស្ទង់សមិទ្ធកម្មនៃកិច្ចដំណើរការរបស់តំបន់សេដ្ឋកិច្ចទាំងនោះ សម្រាប់ជាលក្ខខណ្ឌវិនិច្ឆ័យ ក្នុងការផ្តល់ការលើកទឹកចិត្តនិងជំរុញឧត្តមានវត្តមាន

- រៀបចំផែនការអភិវឌ្ឍទីប្រជុំជន/ទីក្រុងឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ផ្ដោតលើខេត្តព្រះសីហនុ ខេត្តកោះកុង ក្រុងបាវិត និងក្រុងប៉ោយប៉ែត តាមរយៈការបង្កើតយន្តការស្ថាប័នសម្របសម្រួលមួយ ដើម្បីជំរុញការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្មគ្រប់ជ្រុងជ្រោយ រួមមាន ការកំណត់តំបន់ដីធ្លីផ្នែកលើ ផែនការប្រើប្រាស់ដីធ្លីច្បាស់លាស់ ការគ្រប់គ្រងបរិស្ថានដែលធានាចីរភាពនៃប្រព័ន្ធអេកូឡូស៊ី ការ អភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន អគ្គិសនី ផ្លូវថ្នល់ កំពុងដៃ ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាត ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធបញ្ជាញចោលកាកសំណល់និងទឹកសម្អុយ ព្រមទាំងសេវា សង្គម រួមទាំងសេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកលើផែនការអភិវឌ្ឍន៍ រយៈពេលវែង
- អភិវឌ្ឍតំបន់ជុំវិញទីក្រុងភ្នំពេញ ឱ្យក្លាយជាតំបន់ឧស្សាហកម្មប្រមូលផ្តុំ ដោយមានផែនការប្រើប្រាស់ ដីធ្លីច្បាស់លាស់ ដោយបែងចែករវាងតំបន់ឧស្សាហកម្ម និងតំបន់និវេសនដ្ឋានឬទីប្រជុំជន រួមទាំង ផែនការរយៈពេលវែង សម្រាប់ប្រែក្លាយទីក្រុងភ្នំពេញទៅជាមជ្ឈមណ្ឌលរដ្ឋបាល ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍
- សិក្សារៀបចំស្ថានឧស្សាហកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម សំដៅជំរុញការភ្ជាប់រវាង សហគ្រាសធំបរទេស និងសហគ្រាសក្នុងស្រុក ពិសេស ការចូលរួមក្នុងខ្សែចង្វាក់តម្លៃនិងខ្សែចង្វាក់ ផលិតកម្មតំបន់ ក្នុងបរិការណ៍នៃសមាហរណកម្មតំបន់
- បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ទឹកស្អាត អគ្គិសនី គមនាគមន៍ និងទូរគមនាគមន៍ ជាដើម សំដៅបម្រើឱ្យគោលដៅឧស្សាហកម្ម ពិសេស ការបោះទីតាំងតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍប្លុយ ឧស្សាហកម្ម និងការប្រែក្លាយតំបន់ទីប្រជុំជន/ទីក្រុងជាមជ្ឈមណ្ឌលឧស្សាហកម្មជាតិ ស្របតាម ផែនការរៀបចំដែនដី នគរូបនីយកម្ម និងផែនការប្រើប្រាស់ដី
- កំណត់ឱ្យបានច្បាស់លាស់នូវឯកសារបទដ្ឋាននិងគោលការណ៍ណែនាំស្តីពីការការពារបរិស្ថាន និង សុវត្ថិភាពផលិតកម្ម សម្រាប់គម្រោងវិនិយោគដែលបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ ឧស្សាហកម្មផ្សេងទៀត
- បន្តពង្រឹងនិងលើកកម្ពស់សមត្ថភាពរដ្ឋបាលនិងក្រុមបណ្តុះបណ្តាលសម្រាប់គ្រប់គ្រងប្រតិបត្តិការនៃតំបន់ សេដ្ឋកិច្ចពិសេស តាមរយៈការបង្កើនប្រសិទ្ធភាពនៃយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលតំបន់ សេដ្ឋកិច្ចពិសេស សំដៅជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេស ដោយផ្ដោតលើវិស័យ អាទិភាពមួយចំនួន ដូចជាការកែច្នៃកសិផលសម្រាប់នាំចេញ(ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឯកទេស ត្រូវចំណុះលើកត្តាសំខាន់ៗ ដូចជា ទីតាំងភូមិសាស្ត្រ ប្រភេទប្រតិបត្តិការអាជីវកម្ម មូលដ្ឋានហេដ្ឋា- រចនាសម្ព័ន្ធ រួមទាំង អគ្គិសនី និងទឹកស្អាត និងប្រព័ន្ធទូរស័ព្ទ ព្រមទាំងការលើកទឹកចិត្តផងដែរ)

- ពិនិត្យលទ្ធភាពក្នុងការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសធំៗ និងមានបទដ្ឋានខ្ពស់ ដោយប្រើយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។

៦. ២- ការពង្រីកនិងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម

ក- ការរៀបចំស្ថាប័ននិងការលើកទឹកចិត្ត

- ជំរុញឱ្យមានការរៀបចំផែនការរយៈពេលមធ្យមសម្រាប់អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដោយកំណត់យកមុខសញ្ញាសហគ្រាសដែលមានសក្តានុពលក្នុងការនាំចេញ ការអភិវឌ្ឍផលិតផលថ្មី ការតភ្ជាប់ទៅនឹងសាធារណៈកម្មពហុជាតិ(MNCs) ការតភ្ជាប់ខ្សែចង្វាក់តម្លៃ និងការតភ្ជាប់ទៅនឹងបណ្តាញផលិតកម្មតំបន់ ហើយរៀបចំនូវក្របខណ្ឌសកម្មភាពចំបាច់និងជាក់ស្តែងដើម្បីអភិវឌ្ឍសហគ្រាសទាំងនោះ
- ពង្រឹងក្របខណ្ឌនិងយន្តការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ជាពិសេស សំដៅរៀបចំការចុះបញ្ជីការគ្រប់គ្រងនិងតាមដានវឌ្ឍនភាពនៃវិស័យនេះ ដែលទាក់ទាញសហគ្រាសកម្ពុជាឱ្យទៅចុះបញ្ជីរបបពន្ធផ្លូវការ ដែលអាចឱ្យរាជរដ្ឋាភិបាលកម្ពុជាមានព័ត៌មានច្បាស់លាស់ សម្រាប់រៀបចំគោលនយោបាយគាំទ្រ ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសទាំងនោះមានលទ្ធភាពទទួលបានព័ត៌មានពីឥណទាន និងការពិគ្រោះយោបល់ផ្នែកពន្ធកិច្ច ដើម្បីពង្រីកសកម្មភាព និងការវិនិយោគ
- ជួយគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា តាមរយៈទស្សនកិច្ចសិក្សានិងការបណ្តុះបណ្តាលពីបណ្តាប្រទេសនានាជុំវិញពិភពលោក
- បង្កើតមូលនិធិសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ(R&D) ដោយមានយន្តការគ្រប់គ្រង ត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ដោយរាជរដ្ឋាភិបាលផ្តល់នូវការវិភាគថវិកាសមស្រប យោងតាមតម្រូវការនិងលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ
- កសាងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម ឱ្យមានភាពរឹងមាំនិងជវភាព ដោយផ្តល់ការហ្វឹកហាត់លើជំនាញឯកទេស សម្រាប់ដោះស្រាយកង្វះខាតជំនាញក្នុងវិស័យអាទិភាព ដោយបង្កើនអាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលវិស្វកម្មនិងអ្នកបច្ចេកទេស
- ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម សម្រាប់ការបណ្តុះបណ្តាល និងការវិនិយោគលើគ្រឿងម៉ាស៊ីន ឬ បរិក្ខារផលិតកម្ម ព្រមទាំងការលើកទឹកចិត្តផ្សេងទៀត ដោយផ្សារភ្ជាប់លក្ខខណ្ឌនៃការផលិតវត្ថុធាតុដើមក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផល និងទំនើបកម្មនៃខ្សែចង្វាក់ផលិតកម្ម សំដៅផ្សារភ្ជាប់ទៅនឹងសាធារណៈកម្មពហុជាតិ(MNCs)

- លើកស្ទួយសមត្ថភាពវិទ្យាស្ថានឧត្តមសិក្សាដើម្បីជាមូលដ្ឋានរឹងមាំមួយសម្រាប់ក្របដេញតម្រូវការវិទ្យាសាស្ត្រ បង្កើនការហ្វឹកហ្វឺន និងនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ សម្រាប់តម្រូវការទីផ្សារ
- បង្កើតពានរង្វាន់សម្រាប់ការប្រកួតប្រជែងបច្ចេកទេស នៅលើគ្រប់មុខសញ្ញាអាទិភាព
- ជំរុញការបង្កើតសមាគមតាមអនុវិស័យវិស័យនីមួយៗ ដើម្បីថែករិលែកចំណេះដឹង តស៊ូមតិ និងការពារសិទ្ធិប្រយោជន៍ ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលបានការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ
- ពង្រឹងសមត្ថភាពនិងសហគ្រិនភាពនៃសហគ្រាសក្នុងស្រុក ដើម្បីអាចផ្សារភ្ជាប់ និងទាញយកផលប្រយោជន៍ពីសក្តានុពលសហគ្រាស និងវិនិយោគបរទេសធំៗស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ខ- ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ

- ធ្វើវិសោធនកម្មកែលម្អច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដោយរៀបចំស្តង់ដារគណនេយ្យសាមញ្ញសម្រាប់សហគ្រាសធុនតូចនិងមធ្យម
- ពង្រឹងយន្តការក្រោមដំបូលតែមួយ សម្រាប់ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម ដោយប្រើប្រាស់ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ សម្រាប់ជាមូលដ្ឋានវាយតម្លៃនិងជាលក្ខខណ្ឌសម្រាប់ការផ្តល់ការលើកទឹកចិត្តនិងការគាំទ្រពីរាជរដ្ឋាភិបាល
- លើកទឹកចិត្តដល់សហគ្រាសធុនធំ សហគ្រាសធុនតូចនិងមធ្យម ឱ្យកាន់បញ្ជីគណនេយ្យ និងធ្វើការបង់ពន្ធតាមរបបពិត
- ពង្រឹងអភិបាលកិច្ចសារជីវកម្ម សម្រាប់ពង្រឹងនិងពង្រីកវិស័យឯកជន ដើម្បីលើកស្ទួយវប្បធម៌នៃគណនេយ្យភាពសង្គម និងលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈផ្តល់ការបណ្តុះបណ្តាលលើការគ្រប់គ្រងទូទៅ ការគ្រប់គ្រងប្រព័ន្ធផលិតកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យាសម្រាប់សហគ្រាសធុនតូចនិងមធ្យម
- ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីភាពងាយស្រួលក្នុងការចុះបញ្ជីនិងអត្ថប្រយោជន៍នៃការចុះបញ្ជី
- ផ្តល់ការបណ្តុះបណ្តាលលើការកាន់បញ្ជីគណនេយ្យសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

គ- ការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម

- ពិនិត្យលទ្ធភាពបង្កើតនូវតំបន់កែច្នៃកសិផល ដូចជា តំបន់កែច្នៃនិងផលិតសង្ហារឹម តំបន់កែច្នៃផលិតសម្ភារៈអំពីកៅស៊ូ តំបន់កែច្នៃផលិតម្ហូបអាហារពីសមុទ្រ តំបន់កែច្នៃចំណីអាហារ សម្រាប់គោលដៅប្រើប្រាស់ក្នុងស្រុកផង និងនាំចេញផង ជាពិសេស ដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន
- ផ្តល់ការលើកទឹកចិត្តចំពោះក្រុមហ៊ុនទាំងឡាយណា ដែលបោះទីតាំងនៅក្នុងតំបន់ទាំងនោះ

- បង្កើតមូលនិធិសម្រាប់ជំរុញការអភិវឌ្ឍផលិតផល បច្ចេកទេសកែច្នៃកសិផល និងអភិវឌ្ឍបច្ចេកទេស ដោយភ្ជាប់ទៅនឹងសក្តានុពលនាំចេញ
- រៀបចំនូវយន្តការសម្រួលដល់ការនាំចេញកសិផលកែច្នៃ ដោយដោះស្រាយបញ្ហាទ្វេដ្ឋានស្តីពីកលុបបំបាត់ កម្រៃក្រៅផ្លូវការនិងកែលម្អការសម្រួលពាណិជ្ជកម្ម
- សិក្សាកំណត់នូវមុខទំនិញអាទិភាព ដែលមានសក្តានុពលកែច្នៃសម្រាប់នាំចេញ ហើយរៀបចំផែនការ សកម្មភាពដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើខ្សែចង្វាក់តម្លៃ ដើម្បីកំណត់មូលដ្ឋាន គាំទ្រជាក់លាក់ដល់ការអភិវឌ្ឍវិស័យទាំងនោះ។

៦.៣- ការកែលម្អបរិស្ថាននិយ័តកម្ម

ក- វិធានការសម្រួលពាណិជ្ជកម្មនិងជំរុញការនាំចេញ

- ពន្លឿនបញ្ចប់ការអនុវត្តផែនការកែទម្រង់ការសម្រួលពាណិជ្ជកម្ម រួមទាំងការដាក់ឱ្យប្រើប្រាស់សេវា **«បញ្ជាវត្សយជាតិ»** ដោយមានការសម្របសម្រួលគ្នាក្នុងចំណោមអាជ្ញាធរតាមមាត់ច្រកអន្តរជាតិ ទាំងអស់ ហើយធានាឱ្យមានសមាហរណកម្មជាមួយនឹងសេវា **«បញ្ជាវត្សយអាស៊ាន»** និងការតភ្ជាប់ ទៅនឹងបណ្តាញទ្វេដ្ឋានស្តីពីអន្តរជាតិ
- បង្កើតនូវមជ្ឈមណ្ឌលព័ត៌មានពាណិជ្ជកម្ម ដែលប្រមូលផ្តុំនូវព័ត៌មានអំពីវិធានពាណិជ្ជកម្ម តារាងពន្ធ និងកម្រៃផ្លូវការដែលត្រូវបង់ដោយពាណិជ្ជករ ហើយដាក់ព័ត៌មានទាំងនេះលើបណ្តាញអ៊ិនធឺណិត
- កែលម្អការធ្វើបែបបទបញ្ជាទំនិញពិគយ(Custom Clearance) សម្រាប់ទំនិញដែលលើកលែងពន្ធ ដោយពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ កាត់បន្ថយនូវតម្រូវការឯកសារមិនចាំបាច់ សម្រួលនីតិវិធីឱ្យបានឆាប់រហ័សនិងលុបបំបាត់ចំណាយក្រៅផ្លូវការ
- កាត់បន្ថយនិងឈានទៅលុបបំបាត់នូវនីតិវិធីត្រួតពិនិត្យដែលជាន់គ្នានិងគ្មានតម្លាភាព
- រៀបចំឱ្យមានផែនការមេមួយអំពីការអភិវឌ្ឍប្រព័ន្ធទ្វេដ្ឋានស្តីពី ដែលជាមូលដ្ឋានក្នុងការជួយសម្រួល ពាណិជ្ជកម្ម និងជាប្រព័ន្ធដែលមានប្រសិទ្ធភាពអាចទុកចិត្តបាន និងមានភាពប្រកួតប្រជែងខ្ពស់
- ជំរុញកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់និងអនុតំបន់នានា ដូចជា អាស៊ាន និងកម្មវិធីមហាអនុតំបន់មេតង្គ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែន(CBTA) និង **«យន្តការបញ្ជាវត្សយ»** ដែលត្រូវបាន បង្កើតឡើង ក្នុងគោលដៅកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធទ្វេដ្ឋានស្តីពីអន្តរជាតិក្នុងតំបន់ ទន្ទឹមនឹងការ រៀបចំបង្កើតក្របខណ្ឌស្ថាប័នចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មបញ្ចូលក្នុងប្រព័ន្ធទ្វេដ្ឋានស្តីពី កិច្ច- សហប្រតិបត្តិការ និងការសម្របសម្រួលឱ្យកាន់តែទូលំទូលាយ ជាមួយអាជ្ញាធរដៃគូពាក់ព័ន្ធដែល មានកាតព្វកិច្ចក្នុងការសម្រួលការដឹកជញ្ជូន ការចល័តមនុស្ស និងទំនិញ

- ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឱ្យក្លាយជាភ្នាក់ងារជំរុញការនាំចេញ ដែលមានជំនាញខ្ពស់ក្នុងការវិភាគទីផ្សារនាំចេញ កំណត់មុខសញ្ញានាំចេញ និងរៀបចំបណ្តាញផ្សព្វផ្សាយ ដែលជាមូលដ្ឋានក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកពាណិជ្ជកម្ម ផ្តល់ព័ត៌មានអំពីទីផ្សារក្រៅប្រទេស និងជួយសម្របសម្រួលសកម្មភាពជំរុញការនាំចេញ រួមទាំងការរៀបចំការផ្សព្វផ្សាយទីផ្សារឬការតាំងពិព័រណ៍
- ពិចារណាបង្កើតស្ថាប័នហិរញ្ញប្បទានតាមគោលនយោបាយ ដែលមានកាតព្វកិច្ចផ្តល់កម្ចីទៅឱ្យអ្នកនាំចេញណាដែលផលិតទំនិញនាំចេញក្នុងឧស្សាហកម្មអាទិភាពនិងផ្តល់នូវសេវាធានារ៉ាប់រង ការនាំចេញ ដើម្បីកាត់បន្ថយភាពមិនប្រាកដប្រជាទាក់ទងនឹងការនាំចេញ
- ពង្រឹងការសម្រួលពាណិជ្ជកម្ម តាមរយៈការកែលម្អនីតិវិធី ការពង្រឹងយន្តការដឹកបញ្ជូនឆ្លងដែន ការកាត់បន្ថយថ្លៃចម្លងការពាណិជ្ជកម្ម និងការពង្រឹងការសម្របសម្រួលស្ថាប័ន
- ពិចារណាបង្កើតប្រព័ន្ធលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនក្នុងស្រុកដែលនាំចេញទំនិញថ្មីៗនិងនាំចេញបានចំនួនច្រើនជាងគេ ដោយផ្តល់នូវរង្វាន់លើកទឹកចិត្តពិសេស និងរង្វាន់នានា ចំពោះក្រុមហ៊ុនដែលបាននាំទំនិញដល់ចំនួនដែលបានកំណត់ តាមរយៈការវាយតម្លៃប្រកបដោយតម្លាភាព ដោយផ្សារភ្ជាប់នឹងគោលដៅនៃការអភិវឌ្ឍឧស្សាហកម្ម
- ជំរុញការបង្កើតសមាគមតាមអនុវិស័យនីមួយៗ ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាពង្រឹងទំនាក់-ទំនងជាមួយនិងរាជរដ្ឋាភិបាល។

ខ- ការពង្រឹងបទដ្ឋានឧស្សាហកម្មនិងកម្មសិទ្ធិឧស្សាហកម្ម

- បន្តពង្រឹងក្របខណ្ឌស្ថាប័ននិងសមត្ថភាពគ្រប់គ្រងមាត្រាសាស្ត្រនិងស្តង់ដារ ដែលជាគ្រឹះសម្រាប់សកម្មភាពឧស្សាហកម្ម និងខិតខំប្រឹងប្រែងបន្តរៀបចំក្របខណ្ឌគតិយុត្ត និងការទទួលស្គាល់ជាអន្តរជាតិនូវស្ថាប័នជាតិសំខាន់ៗ រួមមាន មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ និងវិទ្យាស្ថានស្តង់ដារកម្ពុជា
- កែលម្អប្រសិទ្ធភាពនៃការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម តាមរយៈអនុវត្តនីតិវិធីធ្វើកិច្ចសហប្រតិបត្តិការផ្តល់សិទ្ធិចុះបញ្ជីដល់ភ្នាក់ងារនៃប្រទេសជាដៃគូនានា និងសម្រួលក្នុងការចុះបញ្ជីភ្នាក់ងារដែលប្រកបអាជីវកម្មធ្វើជាតំណាងរបស់អ្នកដាក់ពាក្យសុំ ក្នុងការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់លើការធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម
- ពង្រឹងការប្រើប្រាស់ស្តង់ដានីយកម្ម និងការវាយតម្លៃការទទួលស្គាល់អនុលោមភាព ដោយផ្សារភ្ជាប់ទៅនឹងការធ្វើលទ្ធកម្មសាធារណៈ ការទទួលបានការលើកទឹកចិត្ត និងការជួយឧបត្ថម្ភផ្សេងៗ
- បង្កើតការយល់ដឹងនិងធ្វើការផ្សព្វផ្សាយអំពីសារប្រយោជន៍នៃស្តង់ដារ មាត្រាសាស្ត្រ និងកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជំរុញចូលរួមឱ្យបានទូលំទូលាយពីសំណាក់សហគ្រិន

- ជួយគាំទ្រលើកកម្ពស់សមត្ថភាពនិងសមត្ថកិច្ចមាត្រាសាស្ត្រ និងស្តង់ដារ ក្នុងការធានានូវបរិមាណគុណភាព សុវត្ថិភាព សេវាកម្ម បរិស្ថាន និងគ្រប់គ្រង
- ចាត់វិធានការជាក់ស្តែងក្នុងពង្រឹងការអនុវត្តស្តង់ដារ មាត្រាសាស្ត្រ និងកម្មសិទ្ធិឧស្សាហកម្ម ដើម្បីប្រែក្លាយក្របខណ្ឌទាំងនេះឱ្យក្លាយជាឧបករណ៍សម្រាប់ជំរុញការប្រកួតប្រជែង
- ជួយគាំទ្រលើកកម្ពស់សមត្ថភាពនិងសមត្ថកិច្ចរបស់ **«មជ្ឈមណ្ឌលផលិតភាពកម្ពុជា»** សំដៅលើកកម្ពស់ផលិតភាពនិងគុណភាព ដល់សហគ្រាសធុនតូចនិងមធ្យម
- ពង្រឹងសមត្ថភាព **«វិទ្យាស្ថានស្តង់ដារកម្ពុជា»** ក្នុងការសិក្សាស្រាវជ្រាវរៀបចំស្តង់ដារជាតិសម្រាប់ផលិតផល សេវាកម្ម ផលិតកម្ម និងបច្ចេកទេស អនុលោមតាមស្តង់ដារតំបន់និងអន្តរជាតិ
- ពង្រឹងសមត្ថភាពមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ក្នុងការសិក្សាស្រាវជ្រាវរៀបចំនីតិវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ ព្យាសកម្ម តេស្តវិភាគ អនុម័តគំរូឧបករណ៍មាត្រាសាស្ត្រដែលបម្រើឱ្យការអភិវឌ្ឍវិស័យឧស្សាហកម្ម។

គ- ការសម្រួលការបំពេញកាតព្វកិច្ចពន្ធនិងអាករ

- សិក្សាឡើងវិញពីប្រព័ន្ធពន្ធដារនិងពន្ធតយ ដោយប្រែក្លាយឱ្យទៅជាឧបករណ៍ប្រមូលចំណូលផងនិងជាឧបករណ៍ជំរុញការអភិវឌ្ឍឧស្សាហកម្មផង
- ធ្វើវិចារណកម្មយន្តការប្រមូលចំណូលនិងកែលម្អសេវាអ្នកជាប់ពន្ធ សំដៅលើកកម្ពស់វប្បធម៌បង់ពន្ធក្នុងចំណោមសហគ្រាសនិងអ្នកជាប់ពន្ធគ្រប់ប្រភេទ
- បង្កើនការផ្តល់សេវាដើម្បីឱ្យអ្នកជាប់ពន្ធដោយស្រួលទទួលបានព័ត៌មានពីការបង់ពន្ធនិងការលើកលែងពន្ធ
- ជំរុញការបង្វិលសងឱ្យបានឆាប់ប្រើប្រាស់ជាឥណទានយោង (Tax Credit) ស្របតាមបទប្បញ្ញត្តិពន្ធដារជាធរមាន
- ពិនិត្យនិងសម្រួលឡើងវិញនូវក្របខណ្ឌនៃការអនុវត្ត ដោយសម្រួលយន្តការទាំងឡាយណាដែលបណ្តាលឱ្យខ្ពស់គ្មានវាងនីតិវិធីនៃការយកពន្ធនិងការលើកលែងពន្ធ។

ឃ- ការរៀបចំទីផ្សារពលកម្មនិងទំនាក់ទំនងវិជ្ជាជីវៈ

- បន្តពង្រឹងយន្តការទំនាក់ទំនងត្រីភាគី រួមមាន រាជរដ្ឋាភិបាល និយោជក និងនិយោជិត តាមរយៈ **«គណៈកម្មាធិការប្រឹក្សាការងារ»** ដើម្បីបង្កើនការយោគយល់គ្នា ទន្ទឹមនឹងការខិតខំរៀបចំប្រព័ន្ធយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដែលស្ថិតក្នុងទំនាក់ទំនងផលិតភាពការងារ សមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គម និងធានាបាននូវការអភិវឌ្ឍឧស្សាហកម្មជំរុំ

- ផ្ដួចផ្ដើមឱ្យមានការសិក្សាស្រាវជ្រាវទៅលើទំនាក់ទំនងរវាងបុគ្គលិក និងនិយោជក និងនិយោជក ដើម្បីកំណត់ពីបទពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយជាប្រព័ន្ធមួយ ដែលអាចបង្កើនផលិតផលសរុប ជាពិសេសការបណ្ដុះបណ្ដាលអាជីពក្នុងការដោះស្រាយបញ្ហារបស់កម្មករ ស្របទៅតាមច្បាប់ការងារនិងបទប្បញ្ញត្តិជាធរមាន
- រៀបចំច្បាប់ស្តីពីសហជីពនិងច្បាប់ស្តីពីតុលាការការងារ
- ពង្រឹងយន្តការចុះធ្វើអធិការកិច្ចលក្ខខណ្ឌការងារ តាមរយៈការពង្រីកកម្មវិធីរោងចក្រល្អប្រសើរ ឬពិនិត្យលទ្ធភាពក្នុងការបង្កើតក្រុមការងារចម្រុះធ្វើអធិការកិច្ចជាប្រចាំ និងមានកម្មវិធីច្បាស់លាស់ដើម្បីកាត់បន្ថយចំនួនត្រួតពិនិត្យផង និងធានាបានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យផង។ ក្រុមការងារចម្រុះនេះ ត្រូវរាយការណ៍ជាទៀតទាត់ជូនរាជរដ្ឋាភិបាល
- ពង្រឹងយន្តការគ្រប់គ្រងការជ្រើសរើសកម្លាំងពលកម្ម ការផ្តល់ព័ត៌មានពិធីផ្សារពលកម្ម និងការបណ្ដុះបណ្ដាលកម្មករ ឱ្យយល់ពីជីវភាពនិងសិទ្ធិស្របច្បាប់របស់ខ្លួន ជាពិសេសកាត់បន្ថយការចំណាយហួសហេតុក្នុងការទទួលបានការងារ
- លើកកម្ពស់សុខុមាលភាពរបស់កម្មករ តាមរយៈការជំរុញឱ្យមានគោលនយោបាយលំនៅឋានសម្រាប់កម្មករ ដែលអនុញ្ញាតឱ្យពួកគេអាចមានលទ្ធភាពធ្វើជាម្ចាស់កម្មសិទ្ធិលំនៅឋានសម្រាប់បង្កើតគ្រួសារនិងមិនធ្វើការផ្លាស់ប្តូរទីលំនៅញឹកញាប់ពេក ដែលបង្កើតបញ្ហាខ្វះកម្លាំងពលកម្មក្នុងរយៈពេលខ្លី
- ពិនិត្យឡើងវិញពីច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនិងការអនុវត្តកន្លងមក ដើម្បីស្វែងរកចំណុចវិជ្ជមាននិងចំណុចអវិជ្ជមាន ហើយធ្វើការគូសបញ្ជាក់ឡើងវិញពីតួនាទីរបស់និយោជកនិងសហជីព ក្នុងដំណើរការអភិវឌ្ឍន៍ផ្សារការងារ ដែលថ្លឹងបាននូវតុល្យភាពនៃការអភិវឌ្ឍនិងសុខុមាលភាពកម្មករ
- ពង្រឹងយន្តការគ្រប់គ្រងកម្មករជំនាញ ជាពិសេស ត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់សមាហរណកម្មអាស៊ាន
- រៀបចំគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ។

៦.៤- ការសម្របសម្រួលគោលនយោបាយគាំទ្រ

ក- ការបណ្ដុះបណ្ដាលជំនាញនិងធនធានមនុស្ស

- បង្កើតឱកាសទីពីរសម្រាប់ការទទួលបានការបញ្ចប់ថ្នាក់មធ្យមសិក្សា តាមរយៈ ការបង្កើតប្រព័ន្ធសមមូលសញ្ញាបត្រ ដោយផ្អែកលើការធ្វើតេស្តដែលអនុញ្ញាតឱ្យទទួលបានវិញ្ញាបនបត្រចំណេះដឹងទូទៅគ្រប់កម្រិត ទោះនៅក្រៅប្រព័ន្ធអប់វិជ្ជាភ័ក្ត្រក៏ដោយ

- ពង្រឹងគុណភាពអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សា ដោយផ្ដោតលើការពង្រឹងមូលដ្ឋានចំណេះដឹងរបស់កុមារនិងយុវជន ផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងបច្ចេកវិទ្យា
- ជំរុញការអប់រំចំណេះទូទៅឱ្យបានយ៉ាងហោចណាស់ប្រាំបួនឆ្នាំ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា និងលើកកម្ពស់ការចូលរៀននៅថ្នាក់មធ្យមសិក្សា
- កែលម្អកម្មវិធីសិក្សាដោយដាក់បញ្ចូលជំនាញទន់ (Soft Skills) រួមមាន ជំនាញទំនាក់ទំនងសង្គមក្នុងការដោះស្រាយបញ្ហា ការគោរពវិន័យនៅកន្លែងធ្វើការ និងជំនាញជាច្រើនទៀត ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍមូលដ្ឋានគ្រឹះឧស្សាហកម្ម
- ពង្រឹងការយល់ដឹងអប់រំអំពីការចាប់អាជីពនិងជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សាបន្តដើម្បីអភិវឌ្ឍជំនាញ ដោយផ្សារភ្ជាប់ទៅនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានស្រាប់
- បង្កើនការបណ្តុះបណ្តាលបច្ចេកទេសឱ្យបានច្រើនដងជាងមុន តាមលទ្ធភាពលើជំនាញបច្ចេកទេស ជាពិសេស នៅក្នុងផ្នែកអគ្គិសនី អេឡិចត្រូនិក មេកានិក ស្តង់ដារ មាត្រាសាស្ត្រ (ត្រួតពិនិត្យ រៀងផ្គត់ព្យាសកម្ម តេស្ត និងជំនាញប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រ) និងគីមីសាស្ត្រ ទាំងក្នុងកម្រិតមធ្យមសិក្សាបច្ចេកទេសនិងឧត្តមសិក្សា
- ផ្តល់អាទិភាពដល់ការបង្កើតសាលាមធ្យមសិក្សាបច្ចេកទេសឱ្យបានច្រើន(ទាំងក្នុងប្រព័ន្ធអប់រំទូទៅនិងក្រៅប្រព័ន្ធ) ដោយផ្ដោតលើផ្នែកសំខាន់ៗ ដូចជា អគ្គិសនី អេឡិចត្រូនិក ព័ត៌មានវិទ្យា កុំព្យូទ័រ ម៉ាស៊ីន ការជួសជុល និងការដំឡើងរថយន្តនិងម៉ូតូ ការកែច្នៃកសិផលនិងសិប្បកម្ម
- រៀបចំផែនការបណ្តុះបណ្តាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ដែលបម្រើឱ្យវិស័យឧស្សាហកម្ម ដោយរួមមានផែនការវិនិយោគច្បាស់លាស់ និងក្នុងទស្សនវិស័យរយៈពេលវែង
- ជំរុញស្ថាប័ននីយកម្មនូវកម្មវិធីប្រព័ន្ធកម្មសិក្សា(Apprenticeship Schemes) ដែលផ្សារភ្ជាប់ជាមួយប្រព័ន្ធលើកទឹកចិត្តដល់ក្រុមហ៊ុននិងសហគ្រាស ដែលទទួលអនុវត្តតាមប្រព័ន្ធកម្មសិក្សានេះ;
- ពង្រឹងការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជនទាំងវិន័យ កម្រិតជំនាញនិងសមត្ថភាព តាមរយៈការធ្វើសហប្រតិបត្តិការជាមួយវិនិយោគិនបរទេសគោលដៅ មានដូចជាការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញជប៉ុន កូរ៉េ សិង្ហបុរី។ល។
- ជំរុញការបណ្តុះបណ្តាលត្រីភាគី «រដ្ឋ-ស្ថាប័នបណ្តុះបណ្តាល-ក្រុមហ៊ុន/រោងចក្រ» ដើម្បីបំបាក់ជំនាញនិងបង្កើនផលិតភាព ជាពិសេស ការដាក់បញ្ចូលក្នុងកម្មវិធីអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានស្រាប់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងសមាគមឧស្សាហកម្ម

- ពង្រីកការបណ្តុះបណ្តាលជំនាញនិងវិជ្ជាជីវៈនៅនឹងកន្លែង ដោយផ្តោតការយកចិត្តទុកដាក់លើ ពលករតាមរោងចក្រ ដើម្បីឱ្យពលករទាំងនោះទទួលបានការអប់រំបណ្តុះបណ្តាលនិងផ្តល់ក្តីសង្ឃឹម ក្នុងការអភិវឌ្ឍជំនាញនិងបច្ចេកទេស ក្នុងពេលអនាគត
- ពង្រឹងការអប់រំនៅសាកលវិទ្យាល័យដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រមូលដ្ឋាន សំខាន់ៗផ្សេងទៀត និងវិស្វកម្ម ដោយពង្រឹងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍ ដើម្បីឈានទៅកសាង គុណភាពអប់រំសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍។

ខ- ការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍

- ជំរុញការរៀបចំនូវក្របខណ្ឌគោលនយោបាយនិងយន្តការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍
- ជំរុញនិងលើកទឹកចិត្តការផ្តើមបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យកម្មន្តសាល រួមទាំងផ្នែកសិប្បកម្ម
- ពង្រឹងការគ្រប់គ្រងមណ្ឌលច្នៃប្រឌិតនិងបង្កើតថ្មីកម្ពុជា ដើម្បីលើកកម្ពស់ការបង្កើតតក្កកម្ម និងការ- បណ្តុះបណ្តាលកម្មសិទ្ធិឧស្សាហកម្ម
- ពង្រឹងនិងកសាងសមត្ថភាពធនធានមនុស្សទៅតាមតម្រូវការសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេក វិទ្យាឧស្សាហកម្ម
- សហការនិងជំរុញការសិក្សាស្រាវជ្រាវ និងការលើកទឹកចិត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍
- សិក្សាលទ្ធភាពបង្កើតស្នូនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាភ្ជាប់នឹងស្នូនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ច ពិសេសនានា ដើម្បីផ្តល់សេវាពិសោធន៍ និងសិក្សាស្រាវជ្រាវដល់ឧស្សាហកម្ម
- បង្កើតយន្តការប្រឡងប្រណាំងអ្នកជំនាញបច្ចេកវិទ្យា អ្នកមានគំនិតផ្តួចផ្តើមធុរកិច្ច និងវិស្វករដែល មានទេព្យកោសល្យ ដើម្បីចម្រាញ់ឧស្សាហករដែលមានទេព្យកោសល្យ និងបង្កើតកម្លាំងចលករឱ្យខិត ខំបង្កើតនវានុវត្តន៍ ជាពិសេស នៅក្នុងចំណោមវិស្វករនិងសហគ្រិនវ័យក្មេង
- ពិនិត្យលទ្ធភាពវិនិយោគលើវិទ្យាស្ថានស្រាវជ្រាវរដ្ឋ ដោយផ្តោតទាំងស្រុងទៅលើវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ជាពិសេសពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវិស័យអាទិភាពនីមួយៗ ដោយជ្រើសរើសអ្នកវិទ្យា- សាស្ត្រ និងវិស្វករមានសមត្ថភាព ជាមួយនឹងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍សមស្រប
- ជំរុញការសិក្សាអប់រំលើជំនាញវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) ពិកម្រិតបឋមសិក្សា រហូតដល់ក្រោយមធ្យមសិក្សា ជាពិសេស ផ្តោតលើសិស្សក្មេងៗ ជាមួយនឹង ការកែទម្រង់កម្មវិធីសិក្សាដោយការធ្វើស្តង់ដានិយកម្មនៃកម្មវិធីសិក្សាទាំងនោះពិកម្រិតបឋមសិក្សាឡើង ទៅ

- ពិនិត្យឡើងវិញនិងប្រមូលផ្តុំសក្តានុពលធនធានធម្មជាតិ ដែលជំរុញឱ្យមានការវិនិយោគលើវិស័យ ឧស្សាហកម្មធុនតូច។

គ- ការកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខុស្សាហកម្ម

- បង្កើតយន្តការសម្របសម្រួលការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន(ផ្លូវថ្នល់ ផ្លូវថ្នល់ភ្លើង ផ្លូវអាកាស និងកំពុងផែ) ដោយផ្សារភ្ជាប់ទៅនឹងតំបន់គោលដៅនៃការអភិវឌ្ឍឧស្សាហកម្ម
- ពិនិត្យតម្រូវការផ្គត់ផ្គង់ថាមពល ទៅកាន់តំបន់ផលិតកម្មសំខាន់ៗ ដោយធានាឱ្យបានការផ្គត់ផ្គង់ចរន្តអគ្គិសនី ស្របតាមតម្រូវការ និងមានស្ថិរភាពបំផុត ដែលអនុញ្ញាតឱ្យរោងចក្រអាចគ្រោងផលិតកម្មខ្លួនប្រកបដោយប្រសិទ្ធភាព
- អនុវត្តគម្រោងកសាងស្ថានីយផលិតអគ្គិសនីដែលបានគ្រោងនិងកំពុងបន្តអនុវត្តឱ្យទាន់ពេលវេលា ដើម្បីបំពេញកង្វះខាតថាមពលអគ្គិសនីនៅឆ្នាំ២០២០ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនិងគុណភាពនៃការបញ្ជូនថាមពល
- ពិនិត្យឡើងវិញនូវការប៉ាន់ស្មានពិតតម្រូវការអគ្គិសនីរយៈពេលវែងនិងផែនការអភិវឌ្ឍវិស័យថាមពល ធៀបនឹងចក្ខុវិស័យថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្ម រួមទាំងពិនិត្យឡើងវិញនូវជម្រើសក្នុងការផ្គត់ផ្គង់ថាមពល ដែលមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេស សម្រាប់ផ្គត់ផ្គង់តំបន់ឧស្សាហកម្មយុទ្ធសាស្ត្រសំខាន់ៗ
- បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងកែលម្អសេវានិងមធ្យោបាយដឹកជញ្ជូន ដើម្បីសម្រួលនិងជួយគាំទ្រប្រតិបត្តិការអាជីវកម្ម
- ពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានី ទីប្រជុំជន តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការពង្រឹងសមត្ថភាពអង្គការរដ្ឋាករទឹកសាធារណៈនិងឯកជន ស្របតាមបទដ្ឋានបច្ចេកទេសនៃការផ្គត់ផ្គង់សេវាទឹកស្អាតនិងអនុលោមតាមស្តង់ដារទឹកបរិភោគជាតិ
- បន្តពង្រីកនិងថែទាំកំណាត់ផ្លូវជាតិសំខាន់ៗ ដែលជាច្រកសម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេសផ្លូវជាតិឱ្យក្លាយជាផ្លូវថ្នល់ធំទូលាយ ដើម្បីធ្វើឱ្យប្រសើរនូវការតភ្ជាប់ ទៅកាន់ប្រទេសថៃនិងវៀតណាម ព្រមទាំងច្រករបៀងភ្នំពេញ- សៀមរាប និង ភ្នំពេញ- ក្រុងព្រះសីហនុ ទន្ទឹមនឹងការពិនិត្យសម្រាប់រយៈពេលវែងនូវលទ្ធភាពកសាងផ្លូវហាយវេចំពោះផ្លូវជាតិសំខាន់ៗ សម្រាប់ពង្រឹងសមត្ថភាពប្រព័ន្ធទូរស័ព្ទរវាងកម្ពុជានិងប្រទេសជុំវិញ ជាអាទិ៍ ប្រទេស ថៃនិងវៀតណាម

- ធ្វើឱ្យប្រសើរឡើងនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៃតំបន់សេដ្ឋកិច្ចពិសេស រួមមាន ប្រព័ន្ធផ្លូវថ្នល់ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសនៅខេត្តស្វាយរៀងនិង កោះកុង ដែលមានច្រកព្រំដែនអន្តរជាតិនិងខេត្តព្រះសីហនុ ដែលមានកំពង់ផែសមុទ្រអន្តរជាតិ
- បន្តអភិវឌ្ឍផ្លូវដែកនៅកម្ពុជា បន្ទាប់ពីផ្លូវដែកភ្នំពេញ- ខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការ ដើម្បី ប្រែក្លាយផ្លូវដែកជាជម្រើសដឹកជញ្ជូនមួយសំខាន់ ដែលចូលរួមចំណែកធ្វើឱ្យថ្លៃដឹកជញ្ជូនធ្លាក់ចុះ និងមានប្រសិទ្ធភាពជាងមុន
- អភិវឌ្ឍបណ្តាញដឹកជញ្ជូនតាមផ្លូវទន្លេ ដែលមានសក្តានុពលក្នុងការកាត់បន្ថយចំណាយឡូជីស្ទិក ជាពិសេស សម្រាប់ការដឹកជញ្ជូនកសិផល ដោយកសាងកំពង់ផែតូចៗ ដែលអាចឱ្យនាវាដឹកជញ្ជូន ចូលផ្ទុកនិងផ្ទេរទំនិញនៅតាមដងទន្លេមេគង្គ ស្របគ្នានឹងការសាងសង់កំពង់ផែថ្មីនៅភ្នំពេញ និង ខេត្តព្រះសីហនុ ដែលនឹងសម្រួលដល់ការដឹកជញ្ជូនតាមនាវា ក្នុងបរិមាណកាន់តែច្រើន
- ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅជ្វាយក្រុងភ្នំពេញ ដែលធ្វើឱ្យចំណាយឡូជីស្ទិកកើនឡើងជា ប្រចាំ ពិសេស ការកសាងផ្លូវក្រវ៉ាត់ក្រុងបន្ទូររៀងក្រៅក្រុង ដើម្បីធានាឱ្យបានចរាចរណ៍ប្រព្រឹត្ត ទៅដោយរលូន
- ពិនិត្យលទ្ធភាពនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនា- សម្ព័ន្ធ ដែលអាចបន្តរកវិនិយោគសាធារណជន។

យ- វិធានការផ្នែកហិរញ្ញប្បទាន

- បន្តអនុវត្ត **«យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១១- ២០២០»** ដែលជាក្របខណ្ឌរួមនៃ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា
- សិក្សានិងរៀបចំឱ្យមានយន្តការហិរញ្ញវត្ថុសមស្របសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពិសេស ការផ្តល់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងជំរុញការផ្តល់ហិរញ្ញប្បទានដល់ឧស្សាហកម្ម អាទិភាព
- កែលម្អប្រសិទ្ធភាពនិងអភិបាលកិច្ចប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ពិសេស ការវិភាជន៍ និងការរៀបចំ កម្មវិធីវិនិយោគសាធារណៈ សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម
- ពង្រឹងទិផ្សារមូលបត្រ ដើម្បីរៀបចំប្រភពហិរញ្ញវត្ថុនិងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព ជាពិសេស ពិចារណាលើលទ្ធភាពបង្កើតមូលបត្ររតនាគារ ក្នុងរយៈពេលមធ្យមទៅវែង ដើម្បីធ្វើហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍ ដែលគាំទ្រដល់ការបង្កើតមូលដ្ឋានឧស្សាហកម្ម
- ពង្រឹងយន្តការសន្សំក្នុងស្រុក រួមមាន ការអភិវឌ្ឍ និងការកែទម្រង់មូលនិធិសោធននិងវិស័យ ធានារ៉ាប់រង ដែលមានចែងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ

- ផ្តល់អាទិភាពខ្ពស់នៅក្នុងកម្មវិធីវិនិយោគសាធារណៈ សម្រាប់សកម្មភាពគម្រោងនិងកម្មវិធីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម កន្សោមឧស្សាហកម្មប្រើប្រាស់ឧស្សាហកម្ម។

**វិធានការគន្លឹះបួនជាក់ស្តែង ដើម្បីជំរុញការអនុវត្ត
«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»**

បន្ថែមលើការដាក់ចេញនូវវិធានការគោលនយោបាយនិងផែនការសកម្មភាពខាងលើ រាជរដ្ឋាភិបាលនឹងអនុវត្តនូវ **វិធានការជាក់ស្តែងគន្លឹះបួនយ៉ាង** ឱ្យសម្រេចបាននៅមុនដំណាច់ឆ្នាំ ២០១៨ ដែលជាបង្គោលចម្រុះសំខាន់សម្រាប់វាស់វែងកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពនៃការអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ព្រមទាំងជាមូលដ្ឋាននិងបុរេលក្ខខណ្ឌមិនអាចខ្វះបាន ដែលនឹងកំណត់នូវជោគជ័យក្នុងការអនុវត្តនូវកម្មវិធី គោលបំណង និងគោលដៅនៃគោលនយោបាយនេះ ដោយ៖

ទី១- រៀបចំនិងអនុវត្តផែនការបញ្ជូនថ្លៃអគ្គិសនី សម្រាប់វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម រួមទាំងការពង្រឹងភាពទុកចិត្តនិងការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី

- បញ្ជូនថ្លៃទិញពីអនុស្ថានីយផ្ទាល់មកត្រឹម **១២,៦០ សេនអាមេរិក** ក្នុង ១គីឡូវ៉ាត់ម៉ោង
- បញ្ជូនថ្លៃទិញពីប្រព័ន្ធកំរេញ កណ្តាល និងកំពង់ស្ពឺ របស់អគ្គិសនីកម្ពុជាមកត្រឹម **១៦,៥០សេនអាមេរិក** ក្នុង១គីឡូវ៉ាត់ម៉ោង
- បញ្ជូនថ្លៃទិញពីខ្សែបញ្ជូនរងនានា ដែលចេញពីអនុស្ថានីយ (ទាំងរបស់អគ្គិសនីកម្ពុជា និងទាំងរបស់សេវាករណ៍កម្ពុជា) មកត្រឹមតាមតារាងថ្លៃមួយ **១៦,៤០សេនអាមេរិក** ក្នុង១គីឡូវ៉ាត់ម៉ោង
- អនុម័តបញ្ជីថ្លៃលក់អគ្គិសនីតាមពេលវេលាថ្ងៃ-យប់ សម្រាប់ឧស្សាហកម្ម
- ពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនីឱ្យដល់គ្រប់តំបន់ឧស្សាហកម្មគោលដៅ
- ធានាសិរិភាពនិងភាពទុកចិត្តបាននៃការផ្គត់ផ្គង់អគ្គិសនី ដោយកាត់បន្ថយអត្រាដាច់ចរន្តមិនឱ្យលើសពី**១២,៥៥ប្រាំមួយ/ឆ្នាំ**។

រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបន្ថយអត្រានិងគម្លាតថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្មធំៗ រហូតដល់ឆ្នាំ២០២០ ដូចមានភ្ជាប់ក្នុង **ឧបសម្ព័ន្ធ«១»** ។

ទី២- រៀបចំនិងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននិងទ្វីស្ទីក ក្នុងគោលដៅបង្កើតនូវប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងប្រព័ន្ធទ្វីស្ទីកដែលមានសមាហរណកម្មនិងប្រសិទ្ធភាពខ្ពស់ពិសេសផ្តោតលើការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនិងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច **ភ្នំពេញ- ខេត្តព្រះសីហនុ**

ក្រុំពេញ- បារាំង និង **ក្រុំពេញ- ហ្វេយ័រ** ឱ្យក្លាយទៅជាបៀងសេដ្ឋកិច្ចគន្លឹះរបស់ជាតិ តាមរយៈការកសាងផ្លូវ ហាយវេស្តង់ជាអន្តរជាតិនិងការបង្កើតប្រព័ន្ធទ្វីស្ទិកប្រកបដោយប្រសិទ្ធភាព។

ទី៣- ពង្រឹងនិងបន្តអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្មនិងការបណ្តុះបណ្តាលជំនាញ ដើម្បី រក្សាស្ថិរភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្ម លើកកម្ពស់ផលិតភាព និងកែលម្អកម្រិតជីវភាពរបស់ពលករ តាមរយៈការជំរុញការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញ ការពង្រឹងយន្តការកំណត់ប្រាក់បៀវត្សអប្បបរមា និង ការពង្រឹងសុខដុមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍ឥរិយាបថវិជ្ជមានរបស់សហជីព និង ព្រហ្មវិហារធម៌របស់និយោជកចំពោះនិយោជិត តាមរយៈយន្តការមានស្រាប់បច្ចុប្បន្ន រួមមានជាអាទិ៍ យន្តការ **«គណៈកម្មាធិការប្រឹក្សាការងារ»** និង **«គណៈកម្មាធិការផលិតភាពកម្ពុជា»**។

ទី៤- អភិវឌ្ឍនិងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសកំរិតហុប្រមាណ ដែលគ្រោង អនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស ដោយរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ ក្របខណ្ឌច្បាប់ និង និយ័តកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ដែលនឹងផ្តល់សិទ្ធិអំណាចនិងយុត្តាធិការពេញលេញ សម្រាប់ ការកៀរគរ ទាក់ទាញ និងការប្រមូលផ្តុំនូវប្រភពធនធាន បញ្ហាញាណ សកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បី អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចសំខាន់មួយ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និង ទេសចរណ៍ ស្របតាមទស្សនាទាននៃការអភិវឌ្ឍប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន ព្រមទាំង ប្រែក្លាយជា **ទីក្រុងឧស្សាហកម្មបែតងអាស៊ាន** នាពេលអនាគត។

៧- យន្តការដឹកនាំ សម្របសម្រួល និងអនុវត្តគោលនយោបាយ

ការអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ទាមទារនូវមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយឆន្ទៈ ភ្ញៀវក្តា ការសម្របសម្រួលដែលមានប្រសិទ្ធភាពខ្ពស់ និងការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់ដៃគូពាក់ព័ន្ធ ដើម្បីសម្រេចនូវចក្ខុវិស័យនិងគោលដៅរួមនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលប្តេជ្ញា មោះមុតដើម្បីបំពេញតួនាទីជាយុទ្ធសាស្ត្រវិទូ ជាអ្នកសម្របសម្រួល គាំទ្រ និងជាអ្នកផ្តួចផ្តើមគំនិត ប្រកបដោយ សុច្ឆរិតភាពនិងការទទួលខុសត្រូវខ្ពស់ នៅក្នុងយុទ្ធនាការជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យឧស្សាហកម្មជាប្រវត្តិសាស្ត្រនេះ ដោយរៀបចំឱ្យមានយន្តការសម្របសម្រួលនិងស្ថាប័នអនុវត្ត ដែលមានសិទ្ធិ អំណាចពេញលេញ មានសមត្ថភាពវិជ្ជាជីវៈខ្ពស់និងធនធានគ្រប់គ្រាន់ ដើម្បីជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងសក្តិសិទ្ធភាពនូវគម្រោង កម្មវិធី និងគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមក្របខណ្ឌនៃគោលនយោបាយនេះ។

ក្នុងគោលដៅខាងលើ រាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការកែទម្រង់ស្ថាប័នស៊ីជម្រៅ ដោយផ្តល់សិទ្ធិ អំណាចពេញលេញ និងបំពាក់មុខងារចាំបាច់សំខាន់ៗជូន **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ក្នុងការសម្រេចចិត្តផ្នែក គោលនយោបាយ ការរៀបចំ និងអនុវត្តផែនការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម

ដើម្បីឱ្យស្ថាប័ននេះក្លាយជាយន្តការប្រកបដោយប្រសិទ្ធភាពសម្រាប់ដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»**។ ជាគោលការណ៍រួម រាជរដ្ឋាភិបាលនឹងរៀបចំកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធអភិបាលកិច្ចនៃ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ដូចមាននៅក្នុងឧបសម្ព័ន្ធ «ក» ដោយផ្ដោតលើ៖

៩១- ការពង្រឹងតួនាទីដឹកនាំនយោបាយរបស់ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ក្នុងការចង្អុលទិស អនុម័ត និងតាមដានសមិទ្ធកម្មនៃការអនុវត្តផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយសម្របសម្រួលជាមួយ«គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» និង «គណៈកម្មាធិការដឹកនាំការអភិវឌ្ឍន៍វិស័យឯកជន» ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល

៩២- ការកែសម្រួលមុខងារ និង ពង្រឹងសមត្ថភាព **«គណៈកម្មាធិការវិនិយោគកម្ពុជា»** ដោយបំបាក់បន្ថែមនូវមុខងារសម្របសម្រួល និងជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម រួមទាំងការរៀបចំ និងអនុវត្តផែនការសម្រាប់អភិវឌ្ឍន៍វិស័យនេះ ដោយសហការជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម

៩៣- ការតម្រង់ទិសមុខងារគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ក្នុងក្របខណ្ឌនៃការគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងផែនការវិនិយោគសាធារណៈសម្រាប់វិស័យឧស្សាហកម្ម

៩៤- ការពង្រឹងនិងតម្រង់ទិសយន្តការ **«វេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន»** ដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្ត ការចូលរួមពីវិស័យឯកជន និង

៩៥- ការរៀបចំយន្តការតាមដាននិងត្រួតពិនិត្យ។

៧.១ - ការពង្រឹងតួនាទីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ការពង្រឹងតួនាទីរបស់ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ ឱ្យទទួលបានភារកិច្ចជាក្រុមប្រឹក្សាភិបាលសម្រាប់ដឹកនាំការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនិងការវិនិយោគនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចពេញលេញ ក្នុងការដឹកនាំនិងសម្របសម្រួលការអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ៖

- ពិនិត្យនិងកែសម្រួលលក្ខន្តិកៈ ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាសមាសភាពនៃ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ក្នុងក្របខណ្ឌនៃការធ្វើវិសោធនកម្មលើច្បាប់វិនិយោគ រួមទាំងការធ្វើបច្ចុប្បន្នកម្មនិងសមាហរណកម្មមុខងាររបស់គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា
- ប្រើប្រាស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យឯកជន និងអនុគណៈកម្មាធិការពាក់ព័ន្ធតាមវិស័យនីមួយៗ ជាយន្តការពិគ្រោះយោបល់ផ្នែកគោលនយោបាយ ដែលមានវិសាលភាពពេញលេញសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្មនិង សកម្មភាពកំណែទម្រង់រចនាសម្ព័ន្ធពាក់ព័ន្ធ។ យន្តការនេះមានមុខងារជាសេនាធិការឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមជាគោលនយោបាយ ដែលមានចរិតនយោបាយផង និងមានបដិវាទស្ថាប័នផង ព្រមទាំងតម្រូវឱ្យមានការសម្របសម្រួលស្ថាប័នក្នុងកម្រិត

ខ្ពស់។ យន្តការនេះមានភារកិច្ចស្នើឡើងនិងដាក់ចេញនូវវិធានការបន្ទាន់ចាំបាច់ចំពោះមុខ កែសម្រួល និងធ្វើបច្ចុប្បន្នកម្មគោលនយោបាយដើម្បីឱ្យ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ក្លាយជាឯកសាររស់និងជាឧបករណ៍សក្តិសិទ្ធិ ដើម្បីសម្រេចចក្ខុវិស័យនៃការប្រែក្លាយឧស្សាហកម្មកម្ពុជាឱ្យក្លាយជាឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥

- ពង្រឹង **«អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ទាំងសមត្ថភាពវិជ្ជាជីវៈនិងធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់ការគាំទ្រដល់សកម្មភាពការងារប្រចាំថ្ងៃ និងការសម្រេចចិត្តរបស់ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»**
- បង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (Cambodia Industrial Development Advisory Board) ដែលមានសមាសភាពជាសម្របជនពីរាជរដ្ឋាភិបាល មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ និងវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស ដែលមានចំណេះដឹង និងបទពិសោធស៊ីជម្រៅអំពីធុរកិច្ចអន្តរជាតិ ដែលមានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកវិស័យសេដ្ឋកិច្ច ជាប្រធាន, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាអនុប្រធាន និងមានរដ្ឋមន្ត្រីនិងប្រធាននៃក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀត រួមទាំង អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គលេខាធិការនៃគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និងអគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា ជាអនុប្រធាននិងជាសមាជិក តាមការចាំបាច់។ ក្រុមប្រឹក្សាផ្តល់យោបល់នេះ មានភារកិច្ចផ្តល់អនុសាសន៍ជាចក្ខុវិស័យអំពីយុទ្ធសាស្ត្រនិងការកំណត់ទិសដៅអាទិភាព ក៏ដូចជាការណែនាំអំពីវិធីសាស្ត្រអនុវត្តជាក់ស្តែងជូនគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគកម្ពុជា ដែលជាស្ថាប័នអនុវត្តផ្ទាល់សម្រាប់រៀបចំនិងអនុវត្តផែនការសកម្មភាពតាមភារកិច្ចរៀងៗខ្លួន។

៧.២ - ការកែសម្រួលមុខងារនិងពង្រឹងសមត្ថភាពគណៈកម្មាធិការវិនិយោគកម្ពុជា

រាជរដ្ឋាភិបាលនឹងកែសម្រួលមុខងារនិងពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ឱ្យមានតួនាទីជាសេនាធិការប្រតិបត្តិនៃ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ដើម្បីដឹកនាំ សម្របសម្រួលនិងអនុវត្តផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនិងការវិនិយោគ រួមទាំង កិច្ចសម្រួលពាណិជ្ជកម្មនិងបរិយាកាសវិនិយោគ៖

- កែសម្រួលមុខងារស្ថាប័នរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ដោយធ្វើសមាហរណកម្មមុខងារនៃការគ្រប់គ្រងការវិនិយោគ ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ជាមួយការងារអភិវឌ្ឍឧស្សាហកម្មកម្ពុជានិងសហគ្រាសធុនតូចនិងមធ្យម
- រៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងនិងអនុវត្តនូវផែនការអភិវឌ្ឍន៍ស្ថាប័នរបស់គណៈកម្មាធិការវិនិយោគកម្ពុជា រួមមាន ប្រព័ន្ធអភិបាលកិច្ចនិងការគ្រប់គ្រង ការគ្រប់គ្រងធនធានមនុស្សនិង

ហិរញ្ញវត្ថុ បរិស្ថានការងារ ក្រមសីលធម៌វិជ្ជាជីវៈនិងការលើកទឹកចិត្ត ព្រមទាំងផែនការការងារ ការបែងចែកច្បាស់លាស់អំពីភារកិច្ច មុខងារនិងការទទួលខុសត្រូវដល់មន្ត្រីទទួលបន្ទុក

- ពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងការវិនិយោគនិងការអភិវឌ្ឍវិស័យឧស្សាហកម្ម កែលម្អ និងពង្រឹងយន្តការអនុម័តនិងសម្របសម្រួលការអនុវត្តគម្រោងវិនិយោគ ជំរុញការផ្សព្វផ្សាយទាក់ទាញវិនិយោគ និងសម្របសម្រួលគម្រោងឬកម្មវិធីវិនិយោគសាធារណៈសម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម
- ពិចារណាបង្កើតនូវទីភ្នាក់ងារប្រតិបត្តិពិសេសមួយចំនួន នៅក្នុង **«គណៈកម្មាធិការវិនិយោគកម្ពុជា»** ជាសេនាធិការ សម្រាប់អនុវត្តផែនការសកម្មភាពឬគំនិតផ្តួចផ្តើមជំរុញការអភិវឌ្ឍវិស័យកម្ពុជសាល និងសហគ្រាសធុនតូចនិងមធ្យម ពាក់ព័ន្ធនឹងការវិនិយោគផ្ទាល់ពីបរទេស សម្រាប់សម្របសម្រួលប្រភពហិរញ្ញប្បទាន បណ្តុះបណ្តាលជំនាញ អភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស (ឧបសម្ព័ន្ធ «ខ»)
- លើកកម្ពស់ប្រសិទ្ធភាពការងារសម្របសម្រួល កិច្ចសម្រួលពាណិជ្ជកម្មនិងបរិយាកាសវិនិយោគ/ធុរកិច្ច តាមរយៈការពង្រឹង **«យន្តការច្រកចេញចូលតែមួយ»** ព្រមទាំងប្រើប្រាស់យន្តការនេះសម្រាប់ជំរុញការអនុវត្តគោលនយោបាយតាមវិស័យដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដោយផ្តោតជាសំខាន់លើការកែលម្អក្របខណ្ឌច្បាប់និងនិយ័តកម្ម ក៏ដូចជានីតិវិធីអនុវត្តផ្សេងៗ ដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ ការកៀរគរនិងការវិភាជធនធានបម្រើឱ្យវិស័យឧស្សាហកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍប្រព័ន្ធទ្វីជីស្តិក ការអភិវឌ្ឍធនធានមនុស្សនិងការតម្រង់ទិសជំនាញ ការអភិវឌ្ឍស្តង់ដារបច្ចេកវិទ្យានិង នវានុវត្តន៍ ការគ្រប់គ្រងបរិស្ថាន ព្រមទាំងការសម្របសម្រួលធាតុចូល ឬ ការផ្គត់ផ្គង់វត្ថុធាតុដើម ដូចជាអគ្គិសនី កសិផល ដី ដីធ្លី
- ពង្រឹងការងារសិក្សានិងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីផ្សារភ្ជាប់ការវិនិយោគឯកជន ជាមួយកម្មវិធីវិនិយោគសាធារណៈ ក្នុងគោលដៅបម្រើឱ្យការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមមាន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍផលិតផលថ្មីៗ ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស ក៏ដូចជាការអភិវឌ្ឍឧស្សាហកម្មថ្មីនិងយុទ្ធសាស្ត្រ
- បំពាក់មុខងារសម្របសម្រួលនិងផ្សព្វផ្សាយអំពីគោលនយោបាយ រួមទាំងក្របខណ្ឌប្រតិបត្តិការទៅឱ្យដៃគូពាក់ព័ន្ធ ជាស្ថាប័នរដ្ឋនិងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធានាបានកិច្ចសហប្រតិបត្តិការពេញលេញសម្រាប់ការអនុវត្តគម្រោងវិនិយោគ ឱ្យប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាព ព្រមទាំងផ្តល់នូវការរំពឹងទុកអំពីទិសដៅអនុវត្ត និងការចូលរួមសកម្មភាពពាក់ព័ន្ធ នៅគ្រប់លំដាប់ថ្នាក់។

៧.៣- ការតម្រូវទិសមុខងារគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា

រាជរដ្ឋាភិបាលនឹងតម្រង់ទិសមុខងារនិងពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍ កម្ពុជា ឱ្យមានតួនាទីជាសេនាធិការប្រតិបត្តិនៃ **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ដើម្បីដឹកនាំ សម្របសម្រួល និង អនុវត្តផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ពាក់ព័ន្ធនឹងការវិនិយោគសាធារណៈ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈ ៖

- កែសម្រួលមុខងារស្ថាប័នរបស់គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ដើម្បីគាំទ្រដល់ ការអភិវឌ្ឍឧស្សាហកម្មកម្ពុជានិងសហគ្រាសធុនតូចនិងមធ្យម
- ពង្រឹងភារកិច្ចសម្របសម្រួលជាមួយដៃគូអភិវឌ្ឍ ក្នុងក្របខណ្ឌនៃ **«វេទិកាសហប្រតិបត្តិអភិវឌ្ឍន៍ កម្ពុជា»** និង ក្រុមការងារចម្រុះតាមវិស័យ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ ការវិនិយោគ និង ហិរញ្ញប្បទាន សម្រាប់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និង បរិយាកាសវិនិយោគ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទ្វីបស្តីក និងឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ ការអភិវឌ្ឍបច្ចេកវិទ្យានិងនវានុវត្តន៍ ការគ្រប់គ្រងផលប៉ះពាល់បរិស្ថានដោយសារឧស្សាហកម្ម និង ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងវត្ថុធាតុដើមឧស្សាហកម្មផ្សេងទៀត
- ពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងការវិនិយោគសាធារណៈ សំដៅរួមចំណែក ដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម កែលម្អនិងពង្រឹងយន្តការអនុម័ត និងសម្របសម្រួលការអនុវត្ត គម្រោងវិនិយោគសាធារណៈ ជំរុញការផ្សព្វផ្សាយនិងទាក់ទាញការវិនិយោគពីដៃគូអភិវឌ្ឍ និងពង្រឹង ការសម្របសម្រួលគម្រោងឬកម្មវិធីវិនិយោគសាធារណៈសម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម
- កែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងនិងស្ថាប័ន ដូចជាប្រព័ន្ធអភិបាលកិច្ចនិងគ្រប់គ្រងប្រព័ន្ធ គ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ បរិស្ថានការងារ ក្រុមសីលធម៌វិជ្ជាជីវៈនិងប្រព័ន្ធលើកទឹកចិត្ត ព្រមទាំងការរៀបចំផែនការការងារ និងការបែងចែកច្បាស់លាស់នូវតួនាទី ភារកិច្ច មុខងារ និង ការទទួលខុសត្រូវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់។

៧.៤- ការពង្រឹងយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន

រាជរដ្ឋាភិបាលនឹងបន្តពង្រឹងយន្តការពិគ្រោះយោបល់ជាមួយវិស័យឯកជន តាមរយៈ**«វេទិកាពាណិជ្ជាភិបាល ជាមួយវិស័យឯកជន»** ដោយប្រើប្រាស់វេទិកានេះជាយន្តការផ្សព្វផ្សាយនិងតម្រង់ទិសការអនុវត្ត **«គោល- នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»**។ **«គណៈកម្មាធិការវិនិយោគកម្ពុជា»** មានតួនាទីសម្របសម្រួលកិច្ច ដំណើរការនៃវេទិកានេះ ដែលទាមទារនូវការរៀបចំផែនការច្បាស់លាស់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់នូវ ការគាំទ្រផ្នែកបច្ចេកទេស រួមមាន លេខាធិការដ្ឋានប្រកបដោយវិជ្ជាជីវៈ ដែលមានសមត្ថភាពស្នើឡើងនូវរបៀបវារៈ

សម្រាប់ការពិគ្រោះយោបល់ សមត្ថភាពវិភាគស្រាវជ្រាវ និងប្រមូលព័ត៌មាន ជាមូលដ្ឋានសម្រាប់ការពិភាក្សានិងសមត្ថភាពសម្របសម្រួលជាមួយបណ្តាញធុរកិច្ចនិងស្ថាប័នទំនាក់ទំនងអន្តរជាតិ។

ជាទិសដៅ រាជរដ្ឋាភិបាលនឹងជំរុញ **«វេទិកាវេជ្ជាភិបាលជាមួយវិស័យឯកជន»** ឱ្យក្លាយជាយន្តការដែលមានប្រសិទ្ធភាព សម្រាប់ប្រមូលផ្តុំធាតុចូល គំនិត បញ្ហាញាណ និងមតិយោបល់ ដើម្បីកែលម្អគោលនយោបាយនិងការអនុវត្ត ដើម្បីឱ្យរាជរដ្ឋាភិបាលអាចដាក់ចេញនូវវិធានការទាន់ពេលវេលា ដែលនឹងធានានូវផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ ធានាការប្រកួតប្រជែងស្មើភាព និងបរិយាកាសវិនិយោគអំណោយផល។ ក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលនឹងជំរុញការពិគ្រោះយោបល់ឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើមុខសញ្ញាវិនិយោគិន ដែលមានសក្តានុពលសំខាន់ៗ ពិសេស វិនិយោគិនពីប្រទេសចិន ជប៉ុន កូរ៉េ ថៃ និងវៀតណាម ព្រមទាំងអ្នកវិនិយោគពីប្រទេសដៃគូសំខាន់ៗផ្សេងទៀត ក៏ដូចជាវិនិយោគិនក្នុងស្រុកផងដែរ។

៧.៥ - ការគោរពវេទិកាវេជ្ជាភិបាលជាមួយវិស័យឯកជន

ដើម្បីធានារវាងភាពជាប្រចាំ ប្រសិទ្ធភាពនិងសង្គតិភាពនៃការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូន **«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»** ឱ្យរៀបចំនិងសម្របសម្រួលអនុវត្តឱ្យមានប្រសិទ្ធភាពនូវប្រព័ន្ធតាមដាននិងត្រួតពិនិត្យមួយ ដែលរួមមាន៖

- ប្រព័ន្ធរាយការណ៍ប្រចាំត្រីមាសនិងប្រចាំឆ្នាំ ពិសេស របាយការណ៍ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីរៀងរាល់៣ខែម្តង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនិងបញ្ហាប្រឈម ដោយផ្អែកលើគោលដៅនិងសូចនាករដែលបានកំណត់ខាងលើ និងធ្វើការសម្រេចចិត្តលើវិធានការបន្ទាន់ចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដែលកើតមានឡើងក្នុងពេលអនុវត្ត។
- យន្តការដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម (Trouble Shooting Mechanism) ។
- ការត្រួតពិនិត្យវាយតម្លៃអំពីវឌ្ឍនភាពនិងការសម្រេចនូវវិធានការគន្លឹះជាក់ស្តែងបួនយ៉ាងនៃ **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា»** ត្រឹមដំណាច់ឆ្នាំ២០១៨ និងការត្រួតពិនិត្យវាយតម្លៃពាក់កណ្តាលអាណត្តិក្នុងទ្រង់ទ្រាយធំនិងទូលំទូលាយលើគោលនយោបាយនេះនៅឆ្នាំ២០២០ ដើម្បីជាមូលដ្ឋានកែតម្រូវនិងតម្រង់ទិសដល់ការអនុវត្តបន្ត។

៨ - ការគ្រប់គ្រងហានិភ័យសំខាន់ៗ

ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដូចបានគិតគូរខាងលើ ជោគជ័យនៃការអនុវត្ត **«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»** ក៏នឹងចំណុះផងដែរលើការប្រែប្រួលនៃសភាពការណ៍តំបន់និងពិភពលោក ក៏ដូចជាសភាពការណ៍ក្នុងស្រុក ដែលនឹងជះឥទ្ធិពលដោយប្រយោលឬដោយផ្ទាល់ចំពោះដំណើរការពិពិធកម្ម ភាពប្រកួតប្រជែងនិងផលិតភាពនៃឧស្សាហកម្មកម្ពុជា តាមរយៈការប្រែប្រួលនៃបរិមាត្រម៉ាក្រូសេដ្ឋកិច្ច របបពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាភាពរអាក់រអួល ឬ ភាពរំខានផ្សេងទៀតដែលបណ្តាលមកពី

អស្ថិរភាព និងវិបត្តិភូមិសាស្ត្រនយោបាយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលប្រមើលឃើញនូវហានិភ័យចម្បងៗមួយ ចំនួនដូចខាងក្រោម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់និងត្រៀមលក្ខណៈដោះស្រាយ៖

ទី១ - ហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលបរិការណ៍តំបន់និងពិភពលោក

ទោះបីបរិការណ៍តំបន់និងពិភពលោកបច្ចុប្បន្នអំណោយផលដល់សមាហរណកម្មខ្សែចង្វាក់តម្លៃ និង ផលិតកម្មក្តី ប៉ុន្តែ កម្ពុជាអាចនឹងប្រឈមចំពោះហានិភ័យមួយចំនួននាពេលអនាគត ពិសេស ដោយសារវិបត្តិ ហិរញ្ញវត្ថុសកល ការប្រែប្រួលរបបពាណិជ្ជកម្មដែលបណ្តាលពីនិន្នាការគាំពារនិយម ការហូរត្រឡប់ទៅវិញនៃ វិនិយោគផ្ទាល់ពីបរទេស បញ្ហាសន្តិសុខថាមពល និងភាពអាក់អន់នៃខ្សែចង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់វត្ថុធាតុ ដើម ដែលបណ្តាលមកពីអស្ថិរភាពនិងជម្លោះក្នុងតំបន់។

ទី២ - ហានិភ័យពាក់ព័ន្ធនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច

កំណើនប្រាក់ឈ្នួលពលកម្ម គឺជាបាតុភូតដែលមិនអាចចៀសផុត នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលធម្មតាត្រូវបានកំណត់ដោយកំណើននៃអតិផរណានិងកំណើននៃផលិតភាពការងារ។ ដូច្នេះ រាជរដ្ឋាភិបាល នឹងធានារក្សានូវអតិផរណាឱ្យស្ថិតក្នុងកម្រិតដែលទាបនិងអាចគ្រប់គ្រងបាន។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលនឹង យកចិត្តទុកដាក់លើការបង្កើនផលិតភាពការងារ តាមរយៈការវិនិយោគក្នុងកំណែទម្រង់វិស័យអប់រំ បណ្តុះ- បណ្តាលជំនាញ និងការពង្រឹងយន្តការកែលម្អទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាសំខាន់បំផុតក្នុងការអនុញ្ញាត ឱ្យប្រាក់ឈ្នួលកើនឡើង ដោយមិនប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ឱនភាពថវិកាដែលកើតឡើងដោយវិបត្តិសេដ្ឋកិច្ច វិបត្តិហិរញ្ញវត្ថុ ឬក៏ភាពយឺតយ៉ាវនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនឹងកាត់បន្ថយលំហសារពើពន្ធនិងលទ្ធភាពនៃការវិនិយោគសាធារណៈចាំបាច់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម។

ទី៣ - ហានិភ័យពាក់ព័ន្ធនឹងអស្ថិរភាពនយោបាយ

ស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។ អស្ថិរភាពនយោបាយនឹងនាំឱ្យការអភិវឌ្ឍវិស័យឧស្សាហកម្មស្ថិតក្នុងស្ថានភាពជាប់គាំងគ្មានការរីកចម្រើន ។ ម្យ៉ាង វិញទៀត គោលនយោបាយប្រជាភិថុត គឺជាហានិភ័យផ្ទាល់ចំពោះការអភិវឌ្ឍវិស័យនេះ ដោយសារធនធានជាតិនឹង ត្រូវបង្វែរទៅសកម្មភាព ទិសដៅ និងអាទិភាពផ្សេងទៀត ដែលមិនបម្រើឱ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេលវែង។

ទី៤- ហានិភ័យពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ច ស្ថាប័ន និងការសម្របសម្រួល

ការអនុវត្ត «**គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម**» ពាក់ព័ន្ធនឹងអន្តរាគមន៍ និង ការលើកទឹកចិត្ត ពីរដ្ឋ ហើយក៏អាចពាក់ព័ន្ធនឹងការអនុវត្តគម្រោងធំៗ ដែលមានចរិតផ្តាច់មុខធម្មជាតិ(Natural Monopoly) ដែលតម្រូវឱ្យមានប្រព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រងច្បាស់លាស់ រួមទាំង សមត្ថភាពបច្ចេកទេស ការប្តេជ្ញាចិត្ត

និងឆន្ទៈនយោបាយខ្ពស់។ ដូច្នេះ គោលនយោបាយអាចនឹងបង្កើតនូវហានិភ័យសំខាន់មួយ គឺ ការកេងប្រវ័ញ្ច ឬ ធ្លៀតយកចំណេញពីចន្លោះប្រហោងឬភាពទន់ខ្សោយនៃប្រព័ន្ធអភិបាលកិច្ច រួមទាំង ក្របខណ្ឌច្បាប់ ប្រព័ន្ធនិយ័តកម្ម និងប្រព័ន្ធគ្រប់គ្រង។

ជាមួយការប្រមើលឃើញអំពីហានិភ័យចម្បងទាំងនោះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមកដើម្បីគោលដៅនៃការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។ ផ្អែកលើការតាមដាននិងត្រួតពិនិត្យការអនុវត្តជាប្រចាំ រាជរដ្ឋាភិបាលខិតខំគ្រប់គ្រងនិងដោះស្រាយហានិភ័យ និងបញ្ហាប្រឈមទាំងឡាយឱ្យបានប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាពខ្ពស់បំផុត តាមរយៈអភិក្រមបុរេសកម្ម និងការប្រកាន់ខ្ជាប់នូវអប្បបរមាខ្ពស់។


៩- សេចក្តីសន្និដ្ឋាន

សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងដំណាក់កាលប្រែប្រួលសំខាន់មួយ ក្រោយពីសម្រេចបានកំណើនខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ពោលគឺការឈានឆ្ពោះទៅសម្រេចថ្នាក់ប្រទេសមានចំណូលមធ្យម ដែលតម្រូវឱ្យមានការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ សំដៅពង្រឹងពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ដែលធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងមានការបែងចែកផ្ទៃផ្កាប្រកបដោយសមធម៌។ ប្រការនេះទាមទារឱ្យមានការគិតគូរអំពីអភិក្រមអភិវឌ្ឍថ្មី ពាក់ព័ន្ធនឹងការពង្រីកកាលានុវត្តអភិវឌ្ឍ និងការវិនិយោគក្នុងវិស័យកំណើនថ្មីពិសេស តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គមចាំបាច់ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍប្រព័ន្ធទ្វីស្តិក ការលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រ និងការពង្រឹងយន្តការស្ថាប័នប្រកបដោយសមត្ថភាពនិងមានប្រសិទ្ធភាព។


ក្នុងន័យនេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សំដៅផ្តល់នូវក្របខណ្ឌគោលនយោបាយនិងយន្តការជាក់លាក់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានិងបង្កើតការងារដោយផ្តោតលើការអភិវឌ្ឍវិស័យកម្មន្តសាល កសិឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។ តាមរយៈគោលនយោបាយនេះ កម្ពុជានឹងសម្រេចបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចមួយជ្រាលជ្រៅ ដោយឈានពីរចនាសម្ព័ន្ធ ដែលពឹងផ្អែកលើវិស័យកសិកម្មទៅបង្កើតសេដ្ឋកិច្ចដែលពឹងផ្អែកសំខាន់លើកម្មន្តសាលនិងកសិឧស្សាហកម្ម ហើយឈានទៅដល់ការលើកកម្ពស់និងពិពិធកម្មឧស្សាហកម្ម ក្នុងវិស័យផ្សេងៗទៀត ពិសេស ឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ក្នុងដំណាក់កាលចុងក្រោយ។



ឧបសម្ព័ន្ធ «ក» : កិច្ចសម្របសម្រួលនៃប្រព័ន្ធកម្មវិធីអនុវត្តនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម



ឧបសម្ព័ន្ធ «ខ» : កំណត់បម្រែបម្រួលនៃក្នុងការងារគណៈកម្មាធិការនីតិវិធីសម្បទានិងអតិថិជនកម្ពុជានិងគណៈកម្មាធិការវិនិយោគកម្ពុជា



ឧបសម្ព័ន្ធ «គ» : ម៉ាទ្រីសអំពីវិធានការកន្លឹះបួនជាក់ស្តែង ដើម្បីជំរុញ«គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម»

	វិធានការជាក់ស្តែង	សូចនាករ	ឆ្នាំគោលដៅ	ស្ថាប័នទទួលខុសត្រូវសម្របសម្រួល
ទី១	រៀបចំនិងអនុវត្តផែនការបញ្ជុះថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរួមទាំងការពង្រឹងភាពទុកចិត្តនិងការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនី។	<ul style="list-style-type: none"> - បញ្ជុះថ្លៃទិញពីអនុស្ថានិយដ្ឋាល់ មកត្រឹម ១២,៦០ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង - បញ្ជុះថ្លៃទិញពីប្រព័ន្ធកំរិតពេញ កណ្តាល និងកំពង់ស្ពឺរបស់អគ្គិសនីកម្ពុជា មកត្រឹម ១៦,៥០សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង - បញ្ជុះថ្លៃទិញពីខ្សែបញ្ជូនរងនានា ដែលចេញពីអនុស្ថានិយ (ទាំងរបស់អគ្គិសនីកម្ពុជានិងទាំងរបស់សេវាករណ៍ជន) មកត្រឹមឯកតាថ្លៃរួមមួយ ១៦,៤០ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង - អនុម័តបញ្ជីថ្លៃលក់អគ្គិសនីតាមពេលវេលាថ្ងៃ-យប់ សម្រាប់ឧស្សាហកម្ម - ពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់អគ្គិសនីឱ្យដល់គ្រប់តំបន់ឧស្សាហកម្មគោលដៅ - ធានាស្ថិរភាពនិងភាពទុកចិត្តនៃការផ្គត់ផ្គង់អគ្គិសនីដោយកាត់បន្ថយអត្រាដាច់ចរន្តមិនឱ្យលើសពី១២ដងឬ២៤ម៉ោង/ឆ្នាំ។ 	២០១៨	<ul style="list-style-type: none"> - ក្រសួងរ៉ែនិងថាមពល - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - អាជ្ញាធរអគ្គិសនីកម្ពុជា - ក្រុមហ៊ុនអគ្គិសនីកម្ពុជា
ទី២	រៀបចំនិងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននិងទ្រូធីស្ទីក ក្នុងគោលដៅ	- ផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនស្តង់ដារអន្តរជាតិ	២០១៨	- សម្របសម្រួលដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច

	វិធានការដាក់ស្តង់ដារ	សូចនាករ	ឆ្នាំគោលដៅ	ស្ថាប័នទទួលខុសត្រូវសម្របសម្រួល
	<p>បង្កើតប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិងប្រព័ន្ធទ្វេដឹកដែលមានសមាហរណកម្មនិងប្រសិទ្ធភាពខ្ពស់ ពិសេស ផ្តោតលើការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនិងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច</p> <p>ក្នុងរយៈពេល- ខេត្តព្រះសីហនុ ក្នុងរយៈពេល- បារាំង និង ក្នុងរយៈពេល- ហៃវ៉ែត ឱ្យក្លាយទៅជារបៀងសេដ្ឋកិច្ចគន្លឹះរបស់ជាតិ តាមរយៈការកសាងផ្លូវហាយវេស្តង់ដារអន្តរជាតិ និងការបង្កើតប្រព័ន្ធទ្វេដឹកប្រកបដោយប្រសិទ្ធភាព។</p>	<ul style="list-style-type: none"> - ផែនការមេសម្រាប់អភិវឌ្ឍប្រព័ន្ធទ្វេដឹក ប្រកបដោយសមាហរណកម្មនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ - ផែនការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ច - ផែនការ កម្មវិធី និងគម្រោងវិនិយោគ - យន្តការគ្រប់គ្រងនិងអនុវត្ត។ 		<p>និងហិរញ្ញវត្ថុ</p> <p><u>ក្រសួងសាប័នចូលរួម :</u></p> <ul style="list-style-type: none"> - ក្រសួងសាធារណការនិងដឹកជញ្ជូន - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងពាណិជ្ជកម្ម - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ទី៣	<p>ពង្រឹងនិងបន្តអភិវឌ្ឍយន្តការគ្រប់គ្រងទីផ្សារពលកម្មនិងការបណ្តុះបណ្តាលជំនាញ ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្ម លើកកម្ពស់ផលិតភាពនិងកែលម្អកម្រិតជីវភាពរបស់ពលករ តាមរយៈការជំរុញការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញ ការពង្រឹងយន្តការកំណត់ប្រាក់បៀវត្សអប្បបរមានិងការពង្រឹងសុខុមភាពនៃទំនាក់-ទំនងវិជ្ជាជីវៈ ឈរលើគោលការណ៍ឥរិយាបថវិជ្ជមានរបស់សហជីព និងព្រហ្មវិហារធម៌របស់និយោជកចំពោះនិយោជិត ដោយប្រើប្រាស់យន្តការមានស្រាប់ជាអាទិ៍ យន្តការ</p>	<ul style="list-style-type: none"> - ថ្លៃឈ្នួលអប្បបរមា ដែលធានាបាននូវកម្រិតជីវភាពរស់នៅសមស្រប ភាពប្រកួតប្រជែង និងពិពិធកម្មនៃសេដ្ឋកិច្ច- ឧស្សាហកម្មកម្ពុជា - កែលម្អស្ថិរភាពទីផ្សារពលកម្មនិងកាត់បន្ថយចំនួនវិវាទការងារ - លក្ខខណ្ឌការងារនិងជីវភាពកម្មករស្រីឡើង - ផែនការមេសម្រាប់ការពង្រីកនិងទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញ - កម្មវិធីនិងគម្រោងវិនិយោគសម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញ ដែលមានការសម្របសម្រួលលក្ខណៈជាប្រព័ន្ធច្រើយតបនឹង 	២០១៨	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - គណៈកម្មាធិការប្រឹក្សាការងារ - គណៈកម្មាធិការផលិតភាពកម្ពុជា

	វិធានការដាក់ស្តង់ដារ	សូចនាករ	ឆ្នាំគោលដៅ	ស្ថាប័នទទួលខុសត្រូវសម្របសម្រួល
	«គណៈកម្មាធិការប្រឹក្សាការងារ» និង «គណៈកម្មាធិការផលិតភាពកម្ពុជា» ។	តម្រូវការឧស្សាហកម្ម		
ទី៤	អភិវឌ្ឍន៍និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលគ្រោងអនុវត្តតាមគោលការណ៍តំបន់រដ្ឋបាលពិសេស ដោយរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍក្របខណ្ឌច្បាប់និងនិយតកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ដែលនឹងផ្តល់សិទ្ធិអំណាចនិងយុត្តាធិការពេញលេញ សម្រាប់ការកៀរគរ ទាក់ទាញ និងប្រមូលផ្តុំនូវប្រភពធនធាន បញ្ហាញាណសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីអភិវឌ្ឍខេត្តនេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចសំខាន់មួយនិងជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ស្របតាមទស្សនាទាននៃការអភិវឌ្ឍប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន ព្រមទាំងឱ្យប្រែក្លាយជា ទីក្រុងឧស្សាហកម្មបែតងអាស៊ាន នាពេលអនាគត។	<ul style="list-style-type: none"> - ផែនការមេសម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង - ក្របខណ្ឌច្បាប់និងនិយតកម្ម - យន្តការរដ្ឋបាលនិងការគ្រប់គ្រង - ផែនការប្រតិបត្តិនិងវិនិយោគ។ 	២០១៨	<ul style="list-style-type: none"> - សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា <u>ក្រសួង/ ស្ថាប័នចូលរួម :</u> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ - ក្រសួងមហាផ្ទៃ - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងទេសចរណ៍ - ក្រសួងពាណិជ្ជកម្ម - ក្រសួងបរិស្ថាន - ក្រសួងសាធារណការនិងដឹកជញ្ជូន - ទីស្តីការគណៈរដ្ឋមន្ត្រី - រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល - ក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត

ឧបសម្ព័ន្ធ «ឃ» : ម៉ាត្រីសនៃវិធានការគោលនយោបាយនិងផែនការសកម្មភាព

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
១)- ការស្រុតការទាក់ទាញវិនិយោគ		
ក- បរិយាកាសវិនិយោគ		
<ul style="list-style-type: none"> - ពិនិត្យឡើងវិញនូវច្បាប់វិនិយោគ ព្រមទាំងវិធានច្បាប់ពាក់ព័ន្ធដទៃទៀត ដោយផ្អែកលើតម្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម សំដៅលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្ម រួមមានការទាក់ទាញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញ និងការបង្កើតតម្លៃបន្ថែមនៃឧស្សាហកម្មជំនួញ 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - ពិនិត្យឡើងវិញនិងកែសម្រួលលក្ខខណ្ឌវិនិច្ឆ័យពិសេស សម្រាប់ទាក់ទាញ «គម្រោងវិនិយោគសក្តានុពលនិងមានគុណភាព» ដែលផ្តល់ផលវិជ្ជមាននិងតម្លៃបន្ថែម សម្រាប់ការបើកផ្លូវដល់ការអភិវឌ្ឍនិងការទាក់ទាញឧស្សាហកម្មថ្មីៗមកកម្ពុជា 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងស្ថាប័នពាក់ព័ន្ធ
<ul style="list-style-type: none"> - បន្តពង្រឹងបរិស្ថានអនុគ្រោះសម្រាប់ការវិនិយោគនិងផុតកិច្ច តាមរយៈការបន្តកែលម្អក្របខណ្ឌគតិយុត្ត ក្របខណ្ឌអភិបាលកិច្ច និងប្រសិទ្ធភាពនៃស្ថាប័នសាធារណៈពាក់ព័ន្ធ ពិសេសការពង្រឹងយន្តការ «ព្រះរាជព្រះបរមរាជវាំង» នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយជាយន្តការប្រកបដោយប្រសិទ្ធភាព ក្នុងការទាក់ទាញវិនិយោគ 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងស្ថាប័នពាក់ព័ន្ធ
<ul style="list-style-type: none"> - ធ្វើវិចារណកម្មលើការលើកទឹកចិត្តបន្ថែម ចំពោះគម្រោងវិនិយោគដែលរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងនវានុវត្តន៍ 	មធ្យម	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
		- ក្រសួងស្ថាប័នពាក់ព័ន្ធ
<ul style="list-style-type: none"> - ពង្រឹងសមត្ថភាពស្ថាប័ននិងសមាហរណកម្មមុខងារគ្រប់គ្រងនិងទាក់ទាញវិនិយោគ ជាមួយមុខងារជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលស្ថិតក្រោមសមត្ថកិច្ចរួមនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈការរៀបចំផែនការសកម្មភាពរយៈពេលខ្លីនិងមធ្យម ការកែទម្រង់និងទំនើបកម្មស្ថាប័ន និងការលើកកម្ពស់សមត្ថភាពមន្ត្រី ដើម្បីប្រកបដោយប្រសិទ្ធភាពទៅនឹងចក្ខុវិស័យនិងគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - ពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការត្រួតពិនិត្យនិងតាមដានការអនុវត្តគម្រោងវិនិយោគ ដើម្បីធានាការគោរពគោលការណ៍និងលក្ខខណ្ឌនៃកិច្ចសន្យាវិនិយោគ ព្រមទាំងអនុលោមភាពនៃច្បាប់កម្ពុជាជាធរមាន 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - ពង្រឹងយន្តការផ្តល់សេវាថែទាំវិនិយោគ ដោយផ្អែកលើឧត្តមានុវត្តន៍ជាសកល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការសម្រួលការវិនិយោគ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ក្នុងគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោងវិនិយោគ 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - បន្តពង្រឹងប្រសិទ្ធភាពនៃ «វេទិកាពាណិជ្ជកម្មជាមួយវិស័យឯកជន» ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - រៀបចំនិងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រនិងវិធានការជាក់ស្តែង ដើម្បីជំរុញការផ្សព្វផ្សាយនិងទាក់ទាញការវិនិយោគ ដោយផ្តោតលើប្រទេសគោលដៅមួយចំនួន និងកំណត់ប្រភេទឧស្សាហកម្មអាទិភាពច្បាស់លាស់ 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពិនិត្យឡើងវិញនូវយន្តការផ្តល់ព័ត៌មានវិនិយោគ ដោយយកចិត្តទុកដាក់លើភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ពិសេស ការកែលម្អមតិកាព័ត៌មាន ដែលផ្អែកលើប្រតិកម្មរបស់អ្នកប្រើ-ប្រាស់។ 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ខ- ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនិងការរៀបចំតំបន់ឧស្សាហកម្ម		
<ul style="list-style-type: none"> - ពិនិត្យឡើងវិញអំពីក្របខណ្ឌលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនដែលបោះទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទាំងក្រុមហ៊ុនបរទេស ទាំងក្រុមហ៊ុនក្នុងស្រុក និងទាំងសហគ្រាសធុនតូចនិងមធ្យម 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ចាត់វិធានការនិងជំរុញឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតពីវិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេស ដែលបានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលកន្លងមក សំដៅធានាឱ្យមានភាពទាក់ទាញនិងការចាប់អារម្មណ៍ពីសំណាកវិនិយោគិន ដែលកំពុងស្វែងរកទីតាំងបង្កើតមូលដ្ឋានផលិតកម្មក្នុងតំបន់ទាំងនោះ 	២០១៥ មធ្យម ទៅវែង	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - ជំរុញការបង្កើតកម្រងឧស្សាហកម្មនិងស្ថានឧស្សាហកម្មធំៗ តាមរយៈការអនុម័ត «ព្យាប័នស្តីពីតំបន់សេដ្ឋកិច្ចពិសេស» សំដៅអភិវឌ្ឍតំបន់ទាំងនោះឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិលើគ្រប់ទិដ្ឋភាព រួមមាន ប្រព័ន្ធគ្រប់គ្រង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និងធាតុចូលផ្សេងៗ កិច្ចសម្រួលការដឹកជញ្ជូននិងពាណិជ្ជកម្ម ព្រមទាំងការលើកទឹកចិត្តនិងវិធានការគាំទ្រជាក់ស្តែងផ្សេងទៀត ដើម្បីជំរុញការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - បន្តអភិវឌ្ឍតំបន់ឧស្សាហកម្មតាមបណ្តាខេត្ត ដែលជាមូលដ្ឋានប្រមូលផ្តុំនៃសហគ្រាសធុនតូចនិងមធ្យម សំដៅជំរុញលើកកម្ពស់ភាពប្រកួតប្រជែងនៃសហគ្រាសទាំងនោះ ពិសេស តាមរយៈ 	មធ្យម ទៅ	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - រដ្ឋបាលថ្នាក់ក្រោមជាតិ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
ការផ្តល់អាទិភាពលើការតភ្ជាប់បណ្តាញអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ផ្លូវ ដឹកជញ្ជូននិងឡូជីស្តិក ព្រមទាំងការសម្រួលនិងការលើកទឹកចិត្តផ្សេងទៀតពីរដ្ឋ	វែង	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ជំរុញការអភិវឌ្ឍរបៀងឧស្សាហកម្ម ពិសេស ផ្តោតលើរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរខាងត្បូង (Southern Coastal Economic Corridor) រួមមាន ខេត្តព្រះសីហនុនិងខេត្តកោះកុង ព្រមទាំងរបៀងតាមបណ្តោយផ្លូវជាតិសំខាន់ៗដែលតភ្ជាប់ប៉ូលសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជា តភ្ជាប់របៀងសេដ្ឋកិច្ចកម្ពុជាទៅនឹងប្រទេសជិតខាង នៅក្នុងក្របខណ្ឌនៃរបៀងសេដ្ឋកិច្ចមហា-អន្តរតំបន់មេគង្គនិងអាស៊ាន	មធ្យម ទៅ វែង	- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ
- លើកកម្ពស់ការប្រកួតប្រជែងរវាងតំបន់សេដ្ឋកិច្ចពិសេសនានា ដោយសិក្សាបង្កើតសូចនាករ ស្នូល សម្រាប់វាស់ស្ទង់សមិទ្ធកម្មនៃកិច្ចដំណើរការរបស់តំបន់សេដ្ឋកិច្ចទាំងនោះ សម្រាប់ជា លក្ខខណ្ឌវិនិច្ឆ័យ ក្នុងការផ្តល់ការលើកទឹកចិត្តនិងជំរុញឧត្តមានុវត្តន៍	២០១៥ មធ្យម	- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- រៀបចំផែនការអភិវឌ្ឍទីប្រជុំជន/ទីក្រុងឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ផ្តោតលើខេត្ត ព្រះសីហនុ ខេត្តកោះកុង ក្រុងបាវិត និងក្រុងប៉ោយប៉ែត តាមរយៈការបង្កើតយន្តការស្ថាប័ន សម្របសម្រួលមួយ ដើម្បីជំរុញការអភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្មគ្រប់ជ្រុងជ្រោយ រួមមាន ការកំណត់តំបន់ដីធ្លីផ្អែកលើ ផែនការប្រើប្រាស់ដីធ្លីច្បាស់លាស់ ការគ្រប់គ្រងបរិស្ថានដែល ធានាចីរភាពនៃប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានអគ្គិសនី ផ្លូវថ្នល់ កំពុងផែ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធ បញ្ចេញចោលកាកសំណល់និងទឹកស្អុយ ព្រមទាំងសេវាសង្គម រួមទាំងសេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកលើផែនការអភិវឌ្ឍន៍រយៈពេលវែង	មធ្យម ទៅ វែង	- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសាធារណការនិងដឹកជញ្ជូន - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងពាក់ព័ន្ធផ្សេងទៀត

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<p>- អភិវឌ្ឍតំបន់ជុំវិញទីក្រុងភ្នំពេញឱ្យក្លាយជាតំបន់ឧស្សាហកម្មប្រមូលផ្តុំ ដោយមានផែនការប្រើប្រាស់ដីធ្លីច្បាស់លាស់ ដោយបែងចែករវាងតំបន់ឧស្សាហកម្មនិងតំបន់និវេសនដ្ឋានប្រជុំជន រួមទាំងផែនការរយៈពេលវែង សម្រាប់ប្រែក្លាយទីក្រុងភ្នំពេញទៅជាមជ្ឈមណ្ឌលរដ្ឋបាលឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍</p>	<p>មធ្យម ទៅ វែង</p>	<ul style="list-style-type: none"> - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - ក្រសួងមហាផ្ទៃ/សាលារាជធានីភ្នំពេញ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសាធារណការ និងដឹកជញ្ជូន - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងពាក់ព័ន្ធផ្សេងទៀត
<p>- សិក្សារៀបចំស្ថានឧស្សាហកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម សំដៅជំរុញការតភ្ជាប់រវាងសហគ្រាសធំបរទេសនិងសហគ្រាសក្នុងស្រុក ពិសេស ការចូលរួមក្នុងខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផលិតកម្មតំបន់ ក្នុងបរិការណ៍នៃសមាហរណកម្មតំបន់</p>	<p>មធ្យម ទៅ វែង</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ
<p>- បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន ទឹកស្អាត អគ្គិសនី គមនាគមន៍ និងទូរគមនាគមន៍ជាដើម សំដៅបម្រើឱ្យគោលដៅឧស្សាហកម្ម ពិសេស ការបោះទីតាំងតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍប្លុយឧស្សាហកម្ម និងការប្រែក្លាយតំបន់ទីប្រជុំជន/ទីក្រុងជាមជ្ឈមណ្ឌលឧស្សាហកម្មជាតិ ស្របតាម ផែនការរៀបចំដែនដី នគរូបនីយកម្ម និងផែនការប្រើប្រាស់ដី</p>	<p>មធ្យម ទៅ វែង</p>	<ul style="list-style-type: none"> - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងរ៉ែនិងថាមពល - ក្រសួងសាធារណៈការនិងដឹកជញ្ជូន - ក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀត

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - កំណត់ឱ្យបានច្បាស់លាស់នូវឯកសារបទដ្ឋាននិងគោលការណ៍ណែនាំស្តីពីការការពារបរិស្ថាន និងសុវត្ថិភាពផលិតកម្ម សម្រាប់គម្រោងវិនិយោគដែលបោះទីតាំង ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មផ្សេងទៀត 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងបរិស្ថាន
<ul style="list-style-type: none"> - បន្តពង្រឹងនិងលើកកម្ពស់សមត្ថភាពរដ្ឋបាលនិងក្របខណ្ឌស្ថាប័នសម្រាប់គ្រប់គ្រងប្រតិបត្តិការ នៃតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការបង្កើនប្រសិទ្ធភាពនៃយន្តការច្រកចេញចូលតែមួយរបស់ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស សំដៅជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេស ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការកែច្នៃកសិផល សម្រាប់នាំចេញ (ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឯកទេស ត្រូវចំណុះលើកត្តាសំខាន់ៗ ដូចជា ទីតាំងភូមិសាស្ត្រ ប្រភេទប្រតិបត្តិការអាជីវកម្ម មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ រួមទាំង អគ្គិសនី និងទឹកស្អាត និង ប្រព័ន្ធទ្រទ្រង់ស្តីក ព្រមទាំងការលើកទឹកចិត្តផងដែរ) 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - ពិនិត្យលទ្ធភាពក្នុងការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសធំៗ និងមានបទដ្ឋានខ្ពស់ ដោយប្រើយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន។ 	<p>មធ្យម</p>	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<p>២)- ការពង្រឹងនិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនិងមធ្យម</p>		
<p>ក- ការរៀបចំស្ថាប័ននិងការលើកទឹកចិត្ត</p>		
<ul style="list-style-type: none"> - ជំរុញឱ្យមានការរៀបចំផែនការរយៈពេលមធ្យមសម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ដោយកំណត់យកមុខសញ្ញាសហគ្រាសដែលមានសក្តានុពលក្នុងការនាំចេញ ការអភិវឌ្ឍផលិត ផលថ្មី ការតភ្ជាប់ទៅនឹងសាជីវកម្មពហុជាតិ (MNCs) ការតភ្ជាប់ខ្សែចង្វាក់តម្លៃ និង ការតភ្ជាប់ទៅនឹងបណ្តាញផលិតកម្មតំបន់ ហើយរៀបចំនូវក្របខណ្ឌសកម្មភាពចំបាច់និងជាក់ ស្តែងដើម្បីអភិវឌ្ឍន៍សហគ្រាសទាំងនោះ 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងពាណិជ្ជកម្ម

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពង្រឹងនូវក្របខណ្ឌនិងយន្តការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ពិសេស សំដៅរៀបចំការចុះបញ្ជី ការគ្រប់គ្រង និងការតាមដានវឌ្ឍនភាពនៃវិស័យនេះ ដែលទាក់ទាញសហគ្រាសកម្ពុជាឱ្យទៅចុះបញ្ជីរបបពន្ធផ្លូវការ ដែលអាចឱ្យរាជរដ្ឋាភិបាលកម្ពុជាមានព័ត៌មានច្បាស់លាស់សម្រាប់រៀបចំគោលនយោបាយគាំទ្រ ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសទាំងនោះ មានលទ្ធភាពទទួលបានព័ត៌មានពីឥណទាន និងការពិគ្រោះយោបល់ផ្នែកពន្ធកិច្ច ដើម្បីពង្រីកសកម្មភាពនិងការវិនិយោគ 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងពាណិជ្ជកម្ម - ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត
<ul style="list-style-type: none"> - ជួយគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា តាមរយៈទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលពីបណ្តាលប្រទេសនានាជុំវិញពិភពលោក 	<p>២០១៥ មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - បង្កើតមូលនិធិសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍ (R&D) ដោយមានយន្តការគ្រប់គ្រងត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ដោយរដ្ឋាភិបាលផ្តល់នូវការវិភាគថវិកាសមស្រប យោងតាមតម្រូវការនិងលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - កសាងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មឱ្យមានភាពរឹងមាំនិងជវភាព ដោយផ្តល់ការហ្វឹកហាត់លើជំនាញឯកទេស សម្រាប់ដោះស្រាយកង្វះខាតជំនាញក្នុងវិស័យអាទិភាព ដោយបង្កើនអាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលវិស្វកម្មនិងអ្នកបច្ចេកទេស 	<p>មធ្យម ទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម សម្រាប់ការបណ្តុះបណ្តាលនិងការវិនិយោគលើគ្រឿងម៉ាស៊ីនឬបរិក្ខារផលិតកម្ម ព្រមទាំងការលើកទឹកចិត្តផ្សេងទៀត ដោយផ្សារភ្ជាប់លក្ខខណ្ឌនៃការផលិតវត្ថុធាតុដើមក្នុងស្រុក ការលើកកម្ពស់គុណភាពផលិតផលនិងទំនើបកម្មនៃខ្សែចង្វាក់ផលិតកម្ម សំដៅផ្សារភ្ជាប់ទៅនឹងសាធារណៈកម្មពហុជាតិ (MNCs) 	<p>មធ្យម ទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
- លើកស្ទួយសមត្ថភាពវិទ្យាស្ថានឧត្តមសិក្សាដើម្បីជាមូលដ្ឋានវិទ្យាស្ថានសម្រាប់ក្រែបដេញយកវិទ្យាសាស្ត្រ បង្កើនការហ្វឹកហ្វឺនិងនវានុវត្តន៍បច្ចេកវិទ្យាថ្មីៗ សម្រាប់តម្រូវការទីផ្សារ	មធ្យម ទៅវែង	- ក្រសួងអប់រំ យុវជន និងកីឡា
- បង្កើតពាន់រង្វាន់សម្រាប់ការប្រកួតប្រជែងបច្ចេកទេស នៅលើគ្រប់មុខសញ្ញាអាទិភាព	២០១៥ ទៅមធ្យម	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ជំរុញការបង្កើតសមាគមតាមអនុវិស័យវិស័យនីមួយៗ ដើម្បីចែករំលែកចំណេះដឹង តស៊ូមតិ និងការពារសិទ្ធិប្រយោជន៍ ក៏ដូចជា ពង្រឹងទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ក្នុងការទទួលបានការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ	២០១៥ ទៅមធ្យម	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ពង្រឹងសមត្ថភាពនិងសហគ្រិនភាពនៃសហគ្រាសក្នុងស្រុក ដើម្បីអាចផ្សារភ្ជាប់និងទាញយកផលប្រយោជន៍ពីសក្តានុពលសហគ្រាសនិងវិនិយោគបរទេសធំៗ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។	មធ្យម ទៅវែង	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ខ- ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ		
- ធ្វើវិសោធនកម្មកែលម្អច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈ គណនេយ្យ ដោយរៀបចំស្តង់ដារគណនេយ្យសាមញ្ញសម្រាប់សហគ្រាសធុនតូចនិងមធ្យម		- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាជាតិគណនេយ្យ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ពង្រឹងយន្តការក្រោមដំបូលតែមួយសម្រាប់ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម ដោយប្រើប្រាស់ការចុះបញ្ជីនិងការកាន់បញ្ជីគណនេយ្យ សម្រាប់ជាមូលដ្ឋានវាយតម្លៃនិងជាលក្ខខណ្ឌសម្រាប់ការផ្តល់ការលើកទឹកចិត្តនិងការគាំទ្រពីរាជរដ្ឋាភិបាល	២០១៥	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងពាណិជ្ជកម្ម - ក្រសួងពាក់ព័ន្ធ
- លើកទឹកចិត្តដល់សហគ្រាសធុនធំ សហគ្រាសធុនតូចនិងមធ្យម ឱ្យកាន់បញ្ជីគណនេយ្យ និងធ្វើការបង់ពន្ធតាមរបបពិត	២០១៥ ទៅមធ្យម	- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាជាតិគណនេយ្យ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពង្រឹងអភិបាលកិច្ចសារធិវិកម្ម សម្រាប់ពង្រឹងនិងពង្រីកវិស័យឯកជន ដើម្បីលើកស្ទួយវប្បធម៌នៃគណនេយ្យភាពសង្គមនិងលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងទីផ្សារហិរញ្ញវត្ថុ តាមរយៈផ្តល់ការបណ្តុះបណ្តាលលើការគ្រប់គ្រងទូទៅ ការគ្រប់គ្រងប្រព័ន្ធផលិតកម្ម និងការគ្រប់គ្រងបច្ចេកវិទ្យា សម្រាប់សហគ្រាសធុនតូចនិងមធ្យម 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងពាណិជ្ជកម្ម
<ul style="list-style-type: none"> - ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីភាពងាយស្រួលនិងអត្ថប្រយោជន៍នៃការចុះបញ្ជី 	<p>២០១៥</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ផ្តល់ការបណ្តុះបណ្តាលលើការកាន់បញ្ជីគណនេយ្យសម្រាប់សហគ្រាសធុនតូចនិងមធ្យម 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាជាតិគណនេយ្យ
<p>គ- ការជំរុញការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម</p>		
<ul style="list-style-type: none"> - ពិនិត្យលទ្ធភាពបង្កើតនូវតំបន់កែច្នៃកសិផល ដូចជាតំបន់កែច្នៃនិងផលិតសង្ហារឹម តំបន់កែច្នៃផលិតសម្ភារៈពីកៅស៊ូ តំបន់កែច្នៃផលិតម្ហូបអាហារពីសមុទ្រ តំបន់កែច្នៃផលិតអាហារសម្រាប់គោលដៅប្រើប្រាស់ក្នុងស្រុកផងនិងនាំចេញផង ជាពិសេស ដោយប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងពាណិជ្ជកម្ម - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - ផ្តល់ការលើកទឹកចិត្តចំពោះក្រុមហ៊ុនទាំងឡាយណាដែលបោះទីតាំងនៅក្នុងតំបន់ទាំងនោះ 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - បង្កើតមូលនិធិសម្រាប់ជំរុញការអភិវឌ្ឍផលិតផល បច្ចេកទេសកែច្នៃកសិផល និងអភិវឌ្ឍបច្ចេកទេស ដោយភ្ជាប់ទៅនឹងសក្តានុពលនាំចេញ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - រៀបចំនូវយន្តការសម្រួលដល់ការនាំចេញកសិផលកែច្នៃ ដោយដោះស្រាយបញ្ហាឡូជីស្ទិកលុបបំបាត់កម្រៃក្រៅផ្លូវការ និងកែលម្អការសម្រួលពាណិជ្ជកម្ម 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងពាណិជ្ជកម្ម - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - សិក្សាកំណត់នូវមុខទំនិញអាទិភាពដែលមានសក្តានុពលកែច្នៃសម្រាប់នាំចេញ ហើយរៀបចំផែនការសកម្មភាពដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើខ្សែចង្វាក់តម្លៃ ដើម្បីកំណត់មូលដ្ឋានគាំទ្រជាក់លាក់ដល់ការអភិវឌ្ឍវិស័យទាំងនោះ។ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងពាណិជ្ជកម្ម - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<p>៣) - ការកែលម្អបរិស្ថានជីវិតកម្ម</p>		
<p>ក- វិធានការសម្រួលពាណិជ្ជកម្មនិងជំរុញការនាំចេញ</p>		
<ul style="list-style-type: none"> - ពន្លឿនបញ្ចប់ការអនុវត្តផែនការកែទម្រង់ការសម្រួលពាណិជ្ជកម្ម រួមទាំងការដាក់ឱ្យប្រើប្រាស់សេវា «បញ្ជាវត្ថុមួយជាតិ» ដោយមានការសម្របសម្រួលគ្នាក្នុងចំណោមអាជ្ញាធរតាមមាត់ច្រកអន្តរជាតិទាំងអស់ ហើយធានាឱ្យមានសមាហរណកម្មជាមួយនឹងសេវា «បញ្ជាវត្ថុមួយអាស៊ាន» និងការតភ្ជាប់ទៅនឹងបណ្តាញឡូជីស្ទិកអន្តរជាតិ 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងពាណិជ្ជកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងសាធារណការនិងដឹកជញ្ជូន
<ul style="list-style-type: none"> - បង្កើតនូវមជ្ឈមណ្ឌលព័ត៌មានពាណិជ្ជកម្ម ដែលប្រមូលផ្តុំនូវព័ត៌មានអំពីវិធានពាណិជ្ជកម្មតារាងពន្ធ និងកម្រៃផ្លូវការដែលត្រូវបង់ដោយពាណិជ្ជករ ហើយដាក់ព័ត៌មានទាំងនេះលើបណ្តាញអ៊ីនធឺណិត 	<p>២០១៥</p>	<ul style="list-style-type: none"> - ក្រសួងពាណិជ្ជកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - កែលម្អការធ្វើបែបបទបញ្ជាទំនិញ (Custom Clearance) សម្រាប់ទំនិញដែលលើកលែងពន្ធ ដោយពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ កាត់បន្ថយនូវតម្រូវការឯកសារមិនចាំបាច់ សម្រួលនីតិវិធីឱ្យបានឆាប់រហ័ស និងលុបបំបាត់ចំណាយក្រៅផ្លូវការ 	២០១៥	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
<ul style="list-style-type: none"> - កាត់បន្ថយនូវនីតិវិធីត្រួតពិនិត្យដែលជាន់គ្នានិងគ្មានតម្លាភាព 	២០១៥	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួង/ស្ថាប័នពាក់ព័ន្ធ
<ul style="list-style-type: none"> - រៀបចំឱ្យមានផែនការមេមួយអំពីការអភិវឌ្ឍប្រព័ន្ធទ្វេដងស្វ័យ ដែលជាមូលដ្ឋានក្នុងការជួយសម្រួលពាណិជ្ជកម្ម និងជាប្រព័ន្ធដែលមានប្រសិទ្ធភាព អាចទុកចិត្តបាន និងមានភាពប្រកួតប្រជែងខ្ពស់ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងសាធារណការនិងដឹកជញ្ជូន - ក្រសួងពាណិជ្ជកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ជំរុញកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់និងអនុតំបន់នានា ដូចជា អាស៊ាននិងកម្មវិធីមហាអនុតំបន់មេគង្គ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងដែន (CBTA) និង«យន្តការបញ្ជាតែមួយ» ដែលត្រូវបានបង្កើតឡើង ក្នុងគោលដៅកែលម្អប្រសិទ្ធភាពនៃប្រព័ន្ធទ្វេដងស្វ័យអន្តរជាតិក្នុងតំបន់ ទន្ទឹមនឹងការរៀបចំបង្កើតក្របខណ្ឌស្ថាប័នចាំបាច់នានា ដើម្បីធ្វើសមាហរណកម្មបញ្ចូលក្នុងប្រព័ន្ធទ្វេដងស្វ័យ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលឱ្យកាន់តែទូលំទូលាយជាមួយអាជ្ញាធរដៃគូពាក់ព័ន្ធដែលមានកាតព្វកិច្ចក្នុងការសម្រួលការដឹកជញ្ជូន ការចល័តមនុស្ស និងទំនិញ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងសាធារណការនិងដឹកជញ្ជូន - ក្រសួងពាណិជ្ជកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឱ្យក្លាយជាភ្នាក់ងារជំរុញការនាំចេញ ដែលមានជំនាញខ្ពស់ក្នុងការវិភាគទីផ្សារនាំចេញ កំណត់មុខសញ្ញានាំចេញ និងរៀបចំបណ្តាញធុរកិច្ច ដែលជាមូលដ្ឋានក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកពាណិជ្ជកម្ម 	២០១៥	<ul style="list-style-type: none"> - ក្រសួងពាណិជ្ជកម្ម

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
ផ្តល់ព័ត៌មានអំពីទីផ្សារក្រៅប្រទេស និងជួយសម្របសម្រួលសកម្មភាពជំរុញការនាំចេញ រួមទាំង ការរៀបចំការផ្សព្វផ្សាយទីផ្សារឬការតាំងពិព័រណ៍		
- ពិចារណាបង្កើតស្ថាប័នហិរញ្ញប្បទានតាមគោលនយោបាយដែលមានកាតព្វកិច្ចផ្តល់កម្ចីទៅឱ្យ អ្នកនាំចេញ ដែលផលិតទំនិញនាំចេញក្នុងឧស្សាហកម្មអាទិភាព និងផ្តល់នូវសេវាធានារ៉ាប់រង ការនាំចេញ ដើម្បីកាត់បន្ថយភាពមិនប្រាកដប្រជាទាក់ទងនឹងការនាំចេញ	២០១៥ ទៅមធ្យម	- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងពាណិជ្ជកម្ម
- ពង្រឹងការសម្រួលពាណិជ្ជកម្ម តាមរយៈការកែលម្អនីតិវិធី ការពង្រឹងយន្តការដឹកជញ្ជូន ឆ្លងដែន ការកាត់បន្ថយថ្លៃចម្លងការពាណិជ្ជកម្ម និងការពង្រឹងការសម្របសម្រួលស្ថាប័ន	២០១៥ ទៅមធ្យម	- ក្រសួងពាណិជ្ជកម្ម - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងសាធារណការនិងដឹកជញ្ជូន
- ពិចារណាបង្កើតប្រព័ន្ធលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនក្នុងស្រុកដែលនាំចេញទំនិញថ្មីៗ និង នាំចេញបានចំនួនច្រើនជាងគេ ដោយផ្តល់នូវរង្វាន់លើកទឹកចិត្តពិសេស និងរង្វាន់នានា សម្រាប់ក្រុមហ៊ុនដែលបាននាំទំនិញដល់ចំនួនដែលបានកំណត់ តាមរយៈការវាយតម្លៃប្រកប ដោយតម្លាភាព ដោយផ្សារភ្ជាប់នឹងគោលដៅនៃការអភិវឌ្ឍឧស្សាហកម្ម	២០១៥	- ក្រសួងពាណិជ្ជកម្ម - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ជំរុញការបង្កើតសមាគមតាមអនុវិស័យនីមួយៗ ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាពង្រឹង ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាល។	២០១៥ ទៅមធ្យម	- ក្រសួងពាណិជ្ជកម្ម - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
ខ- ការពង្រឹងបទដ្ឋានឧស្សាហកម្មនិងកម្មសិទ្ធិឧស្សាហកម្ម		
- បន្តពង្រឹងក្របខណ្ឌស្ថាប័ននិងសមត្ថភាពគ្រប់គ្រងមាត្រាសាស្ត្រ និងស្តង់ដារដែលជាគ្រឹះ សម្រាប់សកម្មភាពឧស្សាហកម្ម និងខិតខំប្រឹងប្រែងបន្តរៀបចំក្របខណ្ឌគតិយុត្តិ និង ការទទួលស្គាល់ជាអន្តរជាតិនូវស្ថាប័នជាតិសំខាន់ៗ រួមមាន មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ និងវិទ្យាស្ថានស្តង់ដារកម្ពុជា	មធ្យមទៅវែង	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - កែលម្អប្រសិទ្ធភាពនៃការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម តាមរយៈអនុវត្តនីតិវិធីធ្វើកិច្ចសហប្រតិបត្តិការ ផ្តល់សិទ្ធិចុះបញ្ជីដល់ភ្នាក់ងារនៃប្រទេសជាដៃគូនានា និងសម្រួលក្នុងការចុះបញ្ជីភ្នាក់ងារដែលប្រកបអាជីវកម្មធ្វើជាតំណាងរបស់អ្នកដាក់ពាក្យសុំ ក្នុងការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់លើការធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ពង្រឹងការប្រើប្រាស់ស្តង់ដារនីយកម្មនិងការវាយតម្លៃការទទួលស្គាល់អនុលោមភាព ដោយផ្សារភ្ជាប់ទៅនឹងការធ្វើលទ្ធកម្មសាធារណៈ ការទទួលបានការលើកទឹកចិត្ត និងការជួយឧបត្ថម្ភផ្សេងៗ 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - បង្កើនការយល់ដឹងនិងធ្វើការផ្សព្វផ្សាយអំពីសារប្រយោជន៍នៃស្តង់ដារ មាត្រាសាស្ត្រ និងកម្មសិទ្ធិឧស្សាហកម្ម ដើម្បីជំរុញចូលរួមឱ្យបានទូលំទូលាយពីសំណាក់សហគ្រិន 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ជួយគាំទ្រលើកកម្ពស់សមត្ថភាពនិងសមត្ថកិច្ចមាត្រាសាស្ត្រនិងស្តង់ដារក្នុងការធានានូវបរិមាណ គុណភាព សុវត្ថិភាព សេវាកម្ម បរិស្ថាន និងគ្រប់គ្រង 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ចាត់វិធានការជាក់ស្តែងក្នុងពង្រឹងការអនុវត្តស្តង់ដារ មាត្រាសាស្ត្រ និងកម្មសិទ្ធិឧស្សាហកម្ម ដើម្បីប្រែក្លាយជាក្របខណ្ឌទាំងនេះឱ្យក្លាយឧបករណ៍សម្រាប់ជំរុញការប្រកួតប្រជែង 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ជួយគាំទ្រលើកកម្ពស់សមត្ថភាព និងសមត្ថកិច្ចរបស់ «មជ្ឈមណ្ឌលផលិតភាពកម្ពុជា» សំដៅលើកកម្ពស់ផលិតភាព និងគុណភាព ដល់សហគ្រាសធុនតូច និងមធ្យម 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ពង្រឹងសមត្ថភាព «វិទ្យាស្ថានស្តង់ដារកម្ពុជា» ក្នុងការសិក្សាស្រាវជ្រាវរៀបចំស្តង់ដារជាតិសម្រាប់ផលិតផល សេវាកម្ម ផលិតកម្ម និងបច្ចេកទេស អនុលោមតាមស្តង់ដារតំបន់និងអន្តរជាតិ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពង្រឹងសមត្ថភាពមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិក្នុងការសិក្សាស្រាវជ្រាវរៀបចំនីតិវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ព្យាសកម្ម តេស្តវិភាគ និងការអនុម័តគំរូឧបករណ៍មាត្រាសាស្ត្រដែលបម្រើឱ្យការអភិវឌ្ឍវិស័យឧស្សាហកម្ម 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
គ- ការសម្រួលការបំពេញកាតព្វកិច្ចពន្ធនិងអាករ		
<ul style="list-style-type: none"> - សិក្សាឡើងវិញពីប្រព័ន្ធពន្ធដារនិងពន្ធគយ ដោយប្រែក្លាយឱ្យទៅជាឧបករណ៍ប្រមូលចំណូលផង និងជាឧបករណ៍ជំរុញការអភិវឌ្ឍឧស្សាហកម្មផង 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ធ្វើវិចារណកម្មយន្តការប្រមូលចំណូលនិងកែលម្អសេវាអ្នកជាប់ពន្ធ សំដៅលើកកម្មសំរេចមិបង់ពន្ធ ក្នុងចំណោមសហគ្រាស និងអ្នកជាប់ពន្ធគ្រប់ប្រភេទ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - បង្កើនការផ្តល់សេវាដើម្បីឱ្យអ្នកជាប់ពន្ធដោយស្រួលទទួលបានព័ត៌មានពីការបង់ពន្ធនិងការលើកលែងពន្ធ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ជំរុញការបង្វិលសងឱ្យបានឆាប់ឬប្រើប្រាស់ជាឥណទានយោង (Tax Credit) ស្របតាមបទប្បញ្ញត្តិពន្ធដារជាធរមាន 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ពិនិត្យនិងសម្រួលឡើងវិញនូវក្របខណ្ឌនៃការអនុវត្ត ដោយសម្រួលឬដកចេញនូវយន្តការទាំងឡាយណាដែលបណ្តាលឱ្យខ្មាស់គ្នារវាងនីតិវិធីនៃការយកពន្ធនិងការលើកលែងពន្ធ។ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឃ- ការរៀបចំទីផ្សារពលកម្ម និង ទំនាក់ទំនងវិជ្ជាជីវៈ		
<ul style="list-style-type: none"> - បន្តពង្រឹងយន្តការទំនាក់ទំនងត្រីភាគី រួមមានរដ្ឋាភិបាល និយោជកនិងនិយោជិត តាមរយៈ «គណៈកម្មាធិការប្រឹក្សាការងារ» ដើម្បីបង្កើនការយោគយល់គ្នា ទន្ទឹមនឹងការខិតខំរៀបចំប្រព័ន្ធយន្តការមួយ ប្រកបដោយប្រសិទ្ធភាពសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមា ដែលស៊ី 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងស្ថាប័នពាក់ព័ន្ធ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
ចង្វាក់ទៅនឹងផលិតភាពការងារ សមស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច- សង្គមនិងធានាបាននូវការអភិវឌ្ឍស្បៀងស្បុកមជ្ឈម		
- ផ្ដួចផ្ដើមឱ្យមានការសិក្សាស្រាវជ្រាវទៅលើទំនាក់ទំនងរវាងបុគ្គលិកនិយោជិតនិងនិយោជកដើម្បីកំណត់ពីបទពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយជាប្រព័ន្ធមួយដែលអាចបង្កើនផលិតផលសរុប ជាពិសេសការបណ្ដុះបណ្ដាលអាជីពក្នុងការដោះស្រាយបញ្ហារបស់កម្មករស្របទៅតាមច្បាប់ការងារនិងបទប្បញ្ញត្តិជាធរមាន	២០១៥ ទៅមធ្យម	- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- រៀបចំច្បាប់ស្តីពីសហជីពនិងច្បាប់ស្តីពីតុលាការការងារ	២០១៥ ទៅមធ្យម	- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ពង្រឹងយន្តការចុះធ្វើអធិការកិច្ចលក្ខខណ្ឌការងារ តាមរយៈការពង្រីកកម្មវិធីរោងចក្រល្អប្រសើរឬពិនិត្យលទ្ធភាពក្នុងការបង្កើតក្រុមការងារចម្រុះធ្វើអធិការកិច្ចជាប្រចាំនិងមានកម្មវិធីច្បាស់លាស់ ដើម្បីកាត់បន្ថយចំនួនត្រួតពិនិត្យផង និងធានាបានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យផង។ ក្រុមការងារចម្រុះនេះត្រូវរាយការណ៍ជាទៀតទាត់ជូនរាជរដ្ឋាភិបាល	២០១៥	- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ពង្រឹងយន្តការគ្រប់គ្រងការជ្រើសរើសកម្លាំងពលកម្ម ការផ្តល់ព័ត៌មានពិធីផ្សារពលកម្ម និងការបណ្ដុះបណ្ដាលកម្មករ ឱ្យយល់ដឹងពីជីវភាពនិងសិទ្ធិស្របច្បាប់របស់ខ្លួន ពិសេស កាត់បន្ថយការចំណាយហួសហេតុក្នុងការទទួលបានការងារ	២០១៥ ទៅមធ្យម	- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ - ទីភ្នាក់ងារជាតិមុខរបរ
- លើកកម្ពស់សុខុមាលភាពរបស់កម្មករ តាមរយៈការជំរុញអនុវត្តគោលនយោបាយលំនៅឋានសម្រាប់កម្មករ ដែលអនុញ្ញាតឱ្យពួកគេអាចមានលទ្ធភាពធ្វើជាម្ចាស់កម្មសិទ្ធិលំនៅឋានសម្រាប់បង្កើតគ្រួសារ និងមិនធ្វើការផ្លាស់ប្តូរទីលំនៅញឹកញាប់ពេក ដែលបង្កើតបញ្ហាខ្វះកម្លាំងពលកម្មក្នុងរយៈពេលខ្លី	មធ្យមទៅវែង	- ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពិនិត្យឡើងវិញពីច្បាប់ការងារនិងការអនុវត្តកន្លងមក ដើម្បីស្វែងរកចំណុចវិជ្ជមាននិងចំណុចអវិជ្ជមាន ហើយធ្វើការគូសបញ្ជាក់ឡើងវិញពីតួនាទីរបស់និយោជកនិងសហជីព ក្នុងដំណើរការអភិវឌ្ឍទីផ្សារការងារ ដែលថ្លឹងបាននូវតុល្យភាពនៃការអភិវឌ្ឍនិងសុខុមាលភាពកម្មករ 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
<ul style="list-style-type: none"> - ពង្រឹងយន្តការគ្រប់គ្រងកម្មករជំនាញ ជាពិសេស ត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់សមាហរណកម្មអាស៊ាន។ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
<ul style="list-style-type: none"> - រៀបចំគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ។ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
៤) - ការសម្របសម្រួលគោលនយោបាយកម្ពុជា		
ក- ការបណ្តុះបណ្តាលជំនាញនិងធនធានមនុស្ស		
<ul style="list-style-type: none"> - បង្កើតឱកាសទីពីរសម្រាប់ការទទួលបានការបញ្ចប់ថ្នាក់មធ្យមសិក្សា តាមរយៈការបង្កើតប្រព័ន្ធសមមូលសញ្ញាបត្រ ដោយផ្អែកលើការធ្វើតេស្តដែលអនុញ្ញាតឱ្យទទួលបានវិញ្ញាបនបត្រចំណេះដឹងទូទៅគ្រប់កម្រិត ទោះនៅក្រៅប្រព័ន្ធអប់រំផ្លូវការក៏ដោយ 	២០១៥	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ពង្រឹងគុណភាពអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សា ដោយផ្តោតលើការពង្រឹងមូលដ្ឋានចំណេះដឹងរបស់កុមារនិងយុវជន លើផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងបច្ចេកវិទ្យា 	២០១៥ មធ្យម វែង	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ជំរុញការអប់រំចំណេះទូទៅឱ្យបានយ៉ាងហោចណាស់ប្រាំបួនឆ្នាំ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា និងលើកកម្ពស់ការចូលរៀននៅថ្នាក់មធ្យមសិក្សា 	២០១៥ មធ្យម វែង	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - កែលម្អកម្មវិធីសិក្សាដោយដាក់បញ្ចូលជំនាញទន់ (Soft Skills) រួមមាន ជំនាញទំនាក់ទំនង សង្គម ក្នុងការដោះស្រាយបញ្ហា ការគោរពវិន័យនៅកន្លែងធ្វើការ និងជំនាញជាច្រើនទៀត ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍមូលដ្ឋានគ្រឹះឧស្សាហកម្ម 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ពង្រឹងការយល់ដឹងអំពីការចាប់អាជីពនិងជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សាបន្ត ដើម្បីអភិវឌ្ឍជំនាញ ដោយផ្សារភ្ជាប់ទៅនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានស្រាប់ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - បង្កើនការបណ្តុះបណ្តាលបច្ចេកទេសឱ្យបានច្រើនដងជាងមុន តាមលទ្ធភាពលើជំនាញបច្ចេក- ទេស ជាពិសេស នៅក្នុងផ្នែកអគ្គិសនី អេឡិចត្រូនិក មេកានិក ស្តង់ដារ មាត្រាសាស្ត្រ (ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ព្យាសកម្ម តេស្ត និងជំនាញប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រ) និង គីមីសាស្ត្រ ទាំងក្នុងកម្រិតមធ្យមសិក្សាបច្ចេកទេស ទាំងក្នុងកម្រិតឧត្តមសិក្សា 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - ផ្តល់អាទិភាពដល់ការបង្កើតសាលាមធ្យមសិក្សាបច្ចេកទេសឱ្យបានច្រើន (ទាំងក្នុងប្រព័ន្ធអប់រំ ទូទៅនិងក្រៅប្រព័ន្ធ) ដោយផ្តោតលើផ្នែកសំខាន់ៗ ដូចជាអគ្គិសនី អេឡិចត្រូនិក ព័ត៌មានវិទ្យា កុំព្យូទ័រ ម៉ាស៊ីន ការជួសជុល និងការដំឡើងរថយន្ត និងម៉ូតូ ការកែច្នៃកសិផលនិងសិប្បកម្ម 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - រៀបចំផែនការបណ្តុះបណ្តាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ដែលបម្រើឱ្យវិស័យឧស្សាហកម្ម ដោយរួមមានផែនការវិនិយោគច្បាស់លាស់ និងក្នុងទស្សនវិស័យរយៈពេលវែង 	២០១៥	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ជំរុញស្ថាប័ននិយកម្មនូវកម្មវិធីប្រព័ន្ធកម្មសិក្សា (Apprenticeship Schemes) ដែលផ្សារភ្ជាប់ ជាមួយប្រព័ន្ធលើកទឹកចិត្តដល់ក្រុមហ៊ុននិងសហគ្រាស ដែលទទួលអនុវត្តតាមប្រព័ន្ធកម្មសិក្សា បែបនេះ 	២០១៥ ទៅមធ្យម	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពង្រឹងការបណ្តុះបណ្តាលជំនាញឆ្លើយតបនឹងតម្រូវការរបស់វិស័យឯកជនទាំងវិន័យ កម្រិតជំនាញ និងសមត្ថភាពតាមរយៈការធ្វើសហប្រតិបត្តិការជាមួយវិនិយោគិនបរទេសគោលដៅមានដូចជាការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញជប៉ុន កូរ៉េ សិង្ហបុរី។ 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ជំរុញការបណ្តុះបណ្តាលត្រីភាគី «រដ្ឋ- ស្ថាប័នបណ្តុះបណ្តាល- ក្រុមហ៊ុន/ រោងចក្រ» ដើម្បីបំពាក់ជំនាញ និង បង្កើនផលិតភាព ជាពិសេស ការដាក់បញ្ចូលក្នុងកម្មវិធីអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានស្រាប់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងសមាគមឧស្សាហកម្ម 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ពង្រីកការបណ្តុះបណ្តាលជំនាញនៅនឹងកន្លែង ដោយផ្តោតការយកចិត្តទុកដាក់លើពលករតាមរោងចក្រ ដើម្បីឱ្យពលករទាំងនោះទទួលបានការអប់រំបណ្តុះបណ្តាលនិងផ្តល់ក្តីសង្ឃឹមក្នុងការអភិវឌ្ឍជំនាញ និងបច្ចេកទេស ក្នុងពេលអនាគត 	<p>២០១៥</p> <p>ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - ក្រសួងអប់រំ យុវជន និងកីឡា
<ul style="list-style-type: none"> - ពង្រឹងការអប់រំនៅសាកលវិទ្យាល័យដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រមូលដ្ឋានសំខាន់ៗផ្សេងទៀត និងវិស្វកម្ម ដោយពង្រឹងសម្ភារៈបរិក្ខារមន្តីរពិសោធន៍ ដើម្បីឈានទៅកសាងគុណភាពអប់រំសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍។ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងអប់រំ យុវជន និងកីឡា
<p>ខ- ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍</p>		
<ul style="list-style-type: none"> - ជំរុញការរៀបចំនូវក្របខណ្ឌគោលនយោបាយនិងយន្តការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងផែនការ - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងពាក់ព័ន្ធ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំទទួលខុសត្រូវអនុវត្ត
- ជំរុញនិងលើកទឹកចិត្តការផ្ទេរបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យកម្មន្តសាល រួមទាំងផ្នែកសិប្បកម្ម	មធ្យម	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ពង្រឹងការគ្រប់គ្រងមណ្ឌលច្នៃប្រឌិតនិងបង្កើតថ្មីកម្ពុជា ដើម្បីលើកកម្ពស់ការបង្កើតតក្កកម្ម និងការបណ្តុះបណ្តាលកម្មសិទ្ធិឧស្សាហកម្ម	មធ្យមទៅវែង	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ពង្រឹងនិងកសាងសមត្ថភាពធនធានមនុស្សទៅតាមតម្រូវការសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្សាហកម្ម	មធ្យមទៅវែង	- ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- សហការនិងជំរុញការសិក្សាស្រាវជ្រាវ និងការលើកទឹកចិត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	មធ្យម	- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- សិក្សាលទ្ធភាពបង្កើតសួនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ភ្ជាប់នឹងសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេសនានា ដើម្បីផ្តល់សេវាពិសោធន៍និងសិក្សាស្រាវជ្រាវដល់ឧស្សាហកម្ម	មធ្យមទៅវែង	- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- បង្កើតយន្តការប្រឡងប្រណាំងអ្នកជំនាញបច្ចេកវិទ្យា អ្នកមានគំនិតផ្តួចផ្តើមធុរកិច្ច វិស្វករដែលមានទេព្យកោសល្យ ដើម្បីចម្រាញ់ឧស្សាហករ ដែលមានទេព្យកោសល្យ និងបង្កើតកម្លាំងចលករឱ្យខិតខំបង្កើតនវានុវត្តន៍ ជាពិសេស ក្នុងចំណោមវិស្វករនិងសហគ្រិនវ័យក្មេង	២០១៥	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ពិនិត្យលទ្ធភាពវិនិយោគលើវិទ្យាស្ថានស្រាវជ្រាវរដ្ឋ ដោយផ្តោតទាំងស្រុងទៅលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ពិសេស ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងវិស័យអាទិភាពនីមួយៗ ដោយជ្រើសរើសអ្នកវិទ្យាសាស្ត្រ និងវិស្វករមានសមត្ថភាព ជាមួយនឹងសម្ភារៈបរិក្ខារមន្ត្រីពិសោធន៍សមស្រប	មធ្យមទៅវែង	- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងអប់រំ យុវជន និងកីឡា - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
- ជំរុញការសិក្សាអប់រំលើជំនាញវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM) ពីកម្រិតបឋមសិក្សា រហូតដល់ក្រោយមធ្យមសិក្សា ពិសេសផ្តោតលើសិស្សក្មេងៗ ជាមួយ	២០១៥ ទៅមធ្យម	- ក្រសួងអប់រំ យុវជន និងកីឡា

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
នឹងការកែទម្រង់កម្មវិធីសិក្សា ដោយការធ្វើស្តង់ដារនីយកម្មនៃកម្មវិធីសិក្សាទាំងនោះពីកម្រិតបឋមសិក្សាឡើងទៅ		
- ពិនិត្យឡើងវិញនិងប្រមូលផ្តុំសក្តានុពលធនធានធម្មជាតិ ដែលជំរុញឱ្យមានការវិនិយោគលើវិស័យឧស្សាហកម្មធុនធំៗ	មធ្យមទៅវែង	- ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
គ- ការកសាងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ឧស្សាហកម្ម		
- បង្កើតយន្តការសម្របសម្រួលការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (ផ្លូវថ្នល់ ផ្លូវថ្នល់ភ្លើង ផ្លូវអាកាស និងកំពុងផែ) ដោយផ្សារភ្ជាប់ទៅនឹងតំបន់គោលដៅនៃការអភិវឌ្ឍឧស្សាហកម្ម	២០១៥ ទៅមធ្យម	- ក្រសួងសាធារណការនិងដឹកជញ្ជូន
- ពិនិត្យតម្រង់ការផ្គត់ផ្គង់ថាមពល ទៅកាន់តំបន់ផលិតកម្មសំខាន់ៗ ដោយធានាឱ្យបានការផ្គត់ផ្គង់ចរន្តអគ្គិសនីស្របតាមតម្រូវការនិងមានស្ថិរភាពបំផុត ដែលអនុញ្ញាតឱ្យរោងចក្រអាចគ្រោងផលិតកម្មខ្លួនប្រកបដោយប្រសិទ្ធភាព	២០១៥ ទៅមធ្យម	- ក្រសួងវ៉ែនិងថាមពល - អាជ្ញាធរអគ្គិសនីកម្ពុជា - ក្រុមហ៊ុនអគ្គិសនីកម្ពុជា
- អនុវត្តគម្រោងកសាងស្ថានីយផលិតអគ្គិសនីដែលបានគ្រោងនិងកំពុងបន្តអនុវត្តឱ្យទាន់ពេលវេលា ដើម្បីបំពេញកង្វះខាតថាមពលអគ្គិសនីនៅឆ្នាំ២០២០ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនិងគុណភាពនៃការបញ្ជូនថាមពល	មធ្យមទៅវែង	- ក្រសួងវ៉ែនិងថាមពល - អាជ្ញាធរអគ្គិសនីកម្ពុជា - ក្រុមហ៊ុនអគ្គិសនីកម្ពុជា
- ពិនិត្យឡើងវិញនូវការប៉ាន់ស្មានពីតម្រូវការអគ្គិសនីរយៈពេលវែងនិងផែនការអភិវឌ្ឍវិស័យថាមពល ធៀបនឹងចក្ខុវិស័យថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្ម រួមទាំងពិនិត្យឡើងវិញនូវជម្រើសក្នុងការផ្គត់ផ្គង់ថាមពល ដែលមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសសម្រាប់ផ្គត់ផ្គង់តំបន់ឧស្សាហកម្មយុទ្ធសាស្ត្រសំខាន់ៗ	២០១៥	- ក្រសួងវ៉ែនិងថាមពល - អាជ្ញាធរអគ្គិសនីកម្ពុជា - ក្រុមហ៊ុនអគ្គិសនីកម្ពុជា
- បង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង កែលម្អសេវា និងមធ្យោបាយដឹកជញ្ជូនសម្រាប់សម្រួល និងជួយគាំទ្រប្រតិបត្តិការអាជីវកម្ម	មធ្យមទៅវែង	- ក្រសួងសាធារណៈការនិងដឹកជញ្ជូន - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានី ទីប្រជុំជន តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការពង្រឹងសមត្ថភាពអង្គការរដ្ឋាករទឹកសាធារណៈនិងឯកជន ស្របតាមបទដ្ឋានបច្ចេកទេសនៃការផ្គត់ផ្គង់សេវាទឹកស្អាត និងអនុលោមតាមស្តង់ដារទឹកបរិភោគជាតិ 	<p>២០១៥ ទៅមធ្យម</p>	<ul style="list-style-type: none"> - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
<ul style="list-style-type: none"> - បន្តពង្រីកនិងថែទាំកំណាត់ផ្លូវជាតិសំខាន់ៗ ដែលជាច្រកសម្រាប់ការដឹកជញ្ជូនទំនិញជាពិសេស ផ្លូវជាតិឱ្យក្លាយជាផ្លូវថ្នល់ធំទូលាយដើម្បីធ្វើឱ្យប្រសើរនូវការតភ្ជាប់ទៅកាន់ប្រទេសថៃនិងវៀតណាម ព្រមទាំងច្រករបៀងភ្នំពេញ- សៀមរាប និង ភ្នំពេញ- ក្រុងព្រះសីហនុ ទន្ទឹមនឹងការពិនិត្យសម្រាប់រយៈពេលវែងនូវលទ្ធភាពកសាងផ្លូវ ហាយវេចំពោះផ្លូវជាតិសំខាន់ៗ សម្រាប់ពង្រឹងសមត្ថភាពប្រព័ន្ធឡូជីស្ទិករវាងកម្ពុជា និង ប្រទេសជុំវិញ ជាអាទិ៍ ប្រទេសថៃ និងវៀតណាម 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងសាធារណការនិងដឹកជញ្ជូន - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ធ្វើឱ្យប្រសើរឡើងនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៃតំបន់សេដ្ឋកិច្ចពិសេស រួមមាន ប្រព័ន្ធផ្លូវថ្នល់ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេស នៅខេត្តស្វាយរៀងនិងកោះកុង ដែលមានច្រកព្រំដែនអន្តរជាតិ និងខេត្តព្រះសីហនុ ដែលមានកំពង់ផែសមុទ្រអន្តរជាតិ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងសាធារណការនិងដឹកជញ្ជូន - រដ្ឋបាលថ្នាក់ក្រោមជាតិ
<ul style="list-style-type: none"> - បន្តអភិវឌ្ឍផ្លូវដែកនៅកម្ពុជា បន្ទាប់ពីផ្លូវដែកភ្នំពេញ- ខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការដើម្បីប្រែក្លាយផ្លូវដែកជាជម្រើសដឹកជញ្ជូនមួយសំខាន់ ដែលចូលរួមចំណែកធ្វើឱ្យថ្លៃដឹកជញ្ជូនធ្លាក់ចុះនិងមានប្រសិទ្ធភាពជាងមុន 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងសាធារណការនិងដឹកជញ្ជូន
<ul style="list-style-type: none"> - អភិវឌ្ឍបណ្តាញដឹកជញ្ជូនតាមផ្លូវទន្លេ ដែលមានសក្តានុពលក្នុងការកាត់បន្ថយចំណាយឡូជីស្ទិក ជាពិសេស សម្រាប់ការដឹកជញ្ជូនកសិផល ដោយកសាងកំពង់ផែតូចៗ ដែលអាចឱ្យ 	<p>មធ្យមទៅវែង</p>	<ul style="list-style-type: none"> - ក្រសួងសាធារណការនិងដឹកជញ្ជូន

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<p>នាវាដឹកជញ្ជូនចូលផ្ទុកនិងផ្ទេរទំនិញនៅតាមដងទន្លេមេគង្គ ស្របគ្នានឹងការសាងសង់កំពង់ផែថ្មីនៅភ្នំពេញនិងខេត្តព្រះសីហនុ ដែលនឹងសម្រួលដល់ការដឹកជញ្ជូនតាមនាវាក្នុងបរិមាណកាន់តែច្រើន</p>		
<p>- ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅជាយក្រុងភ្នំពេញ ដែលធ្វើឱ្យចំណាយឡូជីស្ទិកកើនឡើងជាប្រចាំ ពិសេស ការកសាងផ្លូវក្រវ៉ាត់ក្រុងឬផ្លូវរៀងក្រៅក្រុង ដើម្បីធានាឱ្យបានចរាចរប្រព្រឹត្តទៅដោយរលូន</p>	<p>២០១៥ ទៅមធ្យម</p>	<p>- ក្រសួងសាធារណការនិងដឹកជញ្ជូន - សាលាក្រុងភ្នំពេញ</p>
<p>- ពិនិត្យលទ្ធភាពនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបន្តបន្ទុកវិនិយោគសាធារណជន។</p>	<p>២០១៥ មធ្យម វែង</p>	<p>- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</p>
យ- វិធានការផ្នែកហិរញ្ញប្បទាន		
<p>- បន្តអនុវត្ត «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១១- ២០២០» ដែលជាក្របខណ្ឌរួមនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា</p>	<p>មធ្យមទៅវែង</p>	<p>- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារជាតិនៃកម្ពុជា</p>
<p>- សិក្សានិងរៀបចំឱ្យមានយន្តការហិរញ្ញវត្ថុសមស្របសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ពិសេស ការផ្តល់កម្ចីដល់សហគ្រាសតូចតូចនិងមធ្យម ព្រមទាំងជំរុញការផ្តល់ហិរញ្ញប្បទានដល់ឧស្សាហកម្មអាទិភាព</p>	<p>២០១៥ ទៅមធ្យម</p>	<p>- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងឧស្សាហកម្មនិងសិប្បកម្ម</p>
<p>- កែលម្អប្រសិទ្ធភាពនិងអភិបាលកិច្ចប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ពិសេស ការវិភាជន៍ និងការរៀបចំកម្មវិធីវិនិយោគសាធារណៈ សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម</p>	<p>២០១៥ មធ្យម</p>	<p>- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងផែនការ</p>

វិធានការគោលនយោបាយ/ផែនការសកម្មភាព	រយៈពេល/ឆ្នាំ	ស្ថាប័នទាំមុខ/ទទួលខុសត្រូវអនុវត្ត
<ul style="list-style-type: none"> - ពង្រឹងទីផ្សារមូលបត្រ ដើម្បីកៀរគរប្រភពហិរញ្ញវត្ថុនិងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព ជាពិសេស ពិចារណាលើលទ្ធភាពបង្កើតមូលបត្ររតនាគារ ដើម្បីធ្វើហិរញ្ញប្បទានគម្រោង អភិវឌ្ឍន៍ដែលគាំទ្រដល់ការបង្កើតមូលដ្ឋានឧស្សាហកម្ម 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
<ul style="list-style-type: none"> - ពង្រឹងយន្តការសន្សំក្នុងស្រុក រួមមាន ការអភិវឌ្ឍនិងការកែទម្រង់មូលនិធិសោធន និងវិស័យ ធានារ៉ាប់រង ដូចមានចែងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រសួងសង្គមកិច្ច យុវនីតិសម្បទា និង អតីតយុទ្ធជន - ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
<ul style="list-style-type: none"> - ផ្តល់អាទិភាពខ្ពស់នៅក្នុងកម្មវិធីវិនិយោគសាធារណៈ សម្រាប់សកម្មភាពគម្រោងនិងកម្មវិធី ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម កន្សោមឧស្សាហកម្ម ឬរបៀងឧស្សាហកម្ម។ 	មធ្យមទៅវែង	<ul style="list-style-type: none"> - ក្រសួងផែនការ - ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ឧបសម្ព័ន្ធ «ង» :

តារាងផែនការបន្ថយអត្រានិងកម្លាំងថ្លៃលក់អគ្គិសនីសម្រាប់ឧស្សាហកម្ម និង ពាណិជ្ជកម្មដំបូង

ឯកតាថ្លៃ: ដុល្លារអាមេរិក/គីឡូវ៉ាត់ម៉ោង (\$/kWh)

ប្រភេទនៃការទិញ	ឆ្នាំ ២០១៥	ឆ្នាំ ២០១៦	ឆ្នាំ ២០១៧	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០២០
ទិញពីទ្វារចរន្តអនុស្តានីយ	០,១២៩	០,១២៦	០,១២៦	០,១២៦	០,១២៦	០,១២៦
ទិញពីខ្សែមេនៃប្រព័ន្ធកំពេញ	០,១៧៧	០,១៧២	០,១៦៧	០,១៦៥	០,១៦៣	០,១៦២
ទិញពីខ្សែមេនៅតាមខេត្ត	០,១៧២៥	០,១៦៧៥	០,១៦៥	០,១៦៤	០,១៦៣	០,១៦២

